

របាយការណ៍  
ប្រចាំឆ្នាំ **2020**





# කාලසැකිලි

# 01

## ទិដ្ឋភាពទូទៅ

- 01 សាវតារធនាគារ
- 02 ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ
- 03 សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល

# 02

## ការពិនិត្យមើលធុរកិច្ច

- 06 អាទិភាពរបស់អាជីវកម្ម
- 08 អនុសាសន៍របស់អតិថិជន
- 13 ធនាគារ ហ្វីលីព ទៅក្នុងទំព័រព័ត៌មាន
- 14 ទំនួលខុសត្រូវសង្គម
- 20 សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ
- 21 សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ
- 22 ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ
- 24 គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

# 03

## អភិបាលកិច្ចធនាគារ

- 31 ប្រវត្តិប្រក្រុមប្រឹក្សាភិបាល
- 34 រចនាសម្ព័ន្ធរបស់ធនាគារ
- 36 ប្រវត្តិប្រគណៈគ្រប់គ្រង

# 04

## ហិរញ្ញវត្ថុ

- 42 របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម



# ទិដ្ឋភាពទូទៅ

---

- សាវតារធនាគារ ..... 01
- ចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ ..... 02
- សេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាភិបាល ..... 03

# | សាវតារធនាគារ

ធនាគារ ហ្វីលីព គឺអិលស៊ី គឺជាផ្នែកមួយនៃ PhillipCapital ដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1975។

PhillipCapital មានវត្តមាននៅលើបណ្តាប្រទេសជាង 15 ដែលរួមមានអូស្ត្រាលី កម្ពុជា ចិន (រួមបញ្ចូល ហុងកុង) បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ថៃ តួកគី ចក្រភពអង់គ្លេស អាវ៉ាប៊ី សហរដ្ឋអាមេរិក និងវៀតណាម។ PhillipCapital ផ្តល់ជូននូវផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលមានគុណភាព និងសេវាកម្មទៅកាន់បុគ្គល អតិថិជនដែលមានទ្រព្យធនខ្ពស់ សាជីវកម្ម និងអតិថិជននៅតាមស្ថាប័ននានា។ ទាំងនេះរួមបញ្ចូលទាំងការជួញដូរមូលបត្រ បណ្តុនាពេលអនាគត ការប្តូររូបិយវត្ថុ មូលបត្របំណុល លោហៈ និងទំនិញដ៏មានតម្លៃ កិច្ចសន្យា ការផ្លាស់ប្តូរមូលនិធិជួញដូរ ការគ្រប់គ្រងមូលនិធិ ការគ្រប់គ្រងគណនី ការធ្វើផែនការធានារ៉ាប់រង ផែនការសន្សំទៀងទាត់ ការស្រាវជ្រាវការវិនិយោគ ការផ្តល់ហិរញ្ញប្បទានទុន និងប្រឹក្សាយោបល់លើទ្រព្យសម្បត្តិ។

ចាប់តាំងពីឆ្នាំ1975 មក បណ្តាញក្រុមហ៊ុន PhillipCapital បានរីកចម្រើនលើសកលលោក ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុអាស៊ីរួមបញ្ចូលគ្នា ដែល

មានបុគ្គលិកច្រើនជាង 5000 នាក់ និងអតិថិជនច្រើនជាងមួយលាននាក់នៅទូទាំងពិភពលោក ហើយទ្រព្យសម្បត្តិស្ថិតនៅក្រោមការគ្រប់គ្រងលើស 35 ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុនលើសពី 1.5 ពាន់លានដុល្លារ។

ក្រុមហ៊ុនបានឈានជើងចូលក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ2009 ក្នុងការវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance និងបន្ទាប់មកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ក្នុងឆ្នាំ2012 និងធនាគារ ហ្វីលីព ក្នុងឆ្នាំ2014 ពេលដែលក្រុមហ៊ុនទិញធនាគារ ហាំង ឌីប៊ីអេស និងប្តូរឈ្មោះជាធនាគារ ហ្វីលីព។ មុខងាររបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រីកបន្ថែមជាមួយនឹងការបន្ថែមនូវក្រុមហ៊ុនធានារ៉ាប់រង Phillip Life Assurance និង Phillip General Insurance ។

ធនាគារ ហ្វីលីព បច្ចុប្បន្នមាន 89 សាខានៅក្នុងប្រទេសកម្ពុជា ហើយយើងមានគម្រោងពង្រីកវត្តមានរបស់យើងនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា។



# ចក្ខុវិស័យ និងបេសកកម្ម របស់ធនាគារ

## ចក្ខុវិស័យ របស់ធនាគារ

- កសាងធនធានមនុស្ស
- ផ្តល់ភាពពេញចិត្តដល់អតិថិជន
- ចូលរួមចំណែកកសាងសហគមន៍

## បេសកកម្ម របស់ធនាគារ

ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលប្រកបដោយភាពងាយស្រួល ច្នៃប្រឌិត និងទំនុកចិត្តដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយនឹងកិច្ចសហការដ៏ល្អរវាងបុគ្គលិករបស់យើងជាមួយដៃគូពាណិជ្ជកម្ម និងអតិថិជន ដើម្បីបង្កើនសុខុមាលភាពផ្នែកសេដ្ឋកិច្ចរបស់គ្រួសារនៅតាមសហគមន៍ជនបទ និងទីក្រុងប្រកបដោយនិរន្តរភាព។



សេចក្តីថ្លែងការណ៍

# ប្រធានក្រុមប្រឹក្សាភិបាល



លោក LIM HUA MIN, ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ2020 គឺជាឆ្នាំដំបូងនៃការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី (“មីក្រូហិរញ្ញវត្ថុក្រេឌីត”)។ ការរួមបញ្ចូលគ្នានេះ បានធ្វើឲ្យធនាគារ ហ្វីលីព ជាធនាគារធំមួយ ដែលមានសាខាប្រតិបត្តិការចំនួន 89សាខា នៅទូទាំងប្រទេស។

ការផ្ទុះឡើងនៃវីរុសកូវីដ-19 បានជះឥទ្ធិពលដល់វិស័យសំខាន់ៗជាច្រើននៃកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដូចជាវិស័យទេសចរណ៍ សំណង់ និងការនាំចេញផលិតកម្ម ដែលបានរួមចំណែក 70% នៃកំណើនសេដ្ឋកិច្ចនៃប្រទេសនិងជិត 40% នៃការងារសរុបក្នុងប្រទេស។ ក្រោមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា វាជាការអនុវត្តដ៏ប្រសើរ និងសមស្របសម្រាប់ធនាគារ ក្នុងការរៀបចំរចនាសម្ព័ន្ធតំណទានឡើងវិញ និងស្វែងរកដំណោះស្រាយដើម្បីបន្តបន្ទុកដល់អតិថិជនកម្ចី។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរួមនឹងផលិតផលក្នុងស្រុកសរុបជាអវិជ្ជមាន 2% បានទាមទារឲ្យធនាគារយើងខ្ញុំបន្តអាជីវកម្មក្នុងកម្រិតមួយមួយ។ ជួយទៅវិញ យើងបានផ្តោតយកពេលវេលានេះ ដើម្បីធ្វើការយកចិត្តទុកដាក់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងការធ្វើឲ្យប្រសើរឡើងនូវជំនាញសម្រាប់ធនធានមនុស្សរបស់ធនាគារយើង។

បន្ទាប់ពីការរួមបញ្ចូលគ្នា ទ្រព្យសម្បត្តិ និងបំណុលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ត្រូវបានផ្ទេរទៅឲ្យធនាគារដែលបន្តបំពេញរាល់សិទ្ធិ និងកាតព្វកិច្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត។ ជាលទ្ធផល ធនាគារយើងខ្ញុំទទួលបានប្រាក់ចំណូលប្រតិបត្តិការចំនួន 69.11 លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនគិតពន្ធ 9.51 លានដុល្លារសម្រាប់ឆ្នាំបញ្ចប់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 បើធៀបនឹង 19.68 លានដុល្លារ និង 5.48 លានដុល្លារសម្រាប់ឆ្នាំបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ។

ទំហំឥណទានសរុបរបស់ធនាគារយើងខ្ញុំបានកើនឡើង 110% ពី 226.59 លានដុល្លារអាមេរិកដល់ 475.63 លានដុល្លារអាមេរិក។ ទំហំប្រាក់បញ្ញើក៏បានកើនឡើងជិតទ្វេដងពី 236.39 លានដុល្លារអាមេរិកនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ដល់ 451.60 លានដុល្លារអាមេរិកនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020។ ការកើនឡើងនៃឥណទាន និងប្រាក់បញ្ញើខាងលើ គឺដោយសារការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានទាំងពីរ។ យើងយល់ដឹងពីតម្រូវការដើម្បីបង្កើនប្រាក់ចំណូលតាមរយៈថ្លៃសេវាកម្មរបស់យើង។ ប្រាក់ចំណូលផ្អែកលើកម្រៃសេវារបស់យើងបានកើនឡើងពី 1.03 លានដុល្លារអាមេរិកដល់ 2.6 លានដុល្លារអាមេរិក។

# សេចក្តីថ្លែងការណ៍

## ប្រធានក្រុមប្រឹក្សាភិបាល

ចាប់តាំងពីឆ្នាំមុន យើងបានផ្ដោតលើការពង្រីកឥណទានបុគ្គល សហគ្រាស ខ្នាតតូច និងមធ្យម និងអាជីវកម្មខ្នាតតូច និងមធ្យម។ នេះក៏ដោយសារតែយើងបានចាប់យកចំណែកទីផ្សារច្រើននៅលើឥណទានខ្នាតតូច និងឥណទានសាជីវកម្ម។ យើងបានធ្វើការផ្សព្វផ្សាយផលិតផលជាបន្តបន្ទាប់ទៅក្នុងទីផ្សារ។ ទន្ទឹមនឹងនេះ យើងក៏បានណែនាំផលិតផលឌីជីថលថ្មី ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់យើង ជាពិសេសអតិថិជនដែលស្ថិតក្នុងប្រទេសក្រុមអ្នកធ្វើការក្នុងការិយាល័យ និងមានចំណូលចិត្តផ្នែកបច្ចេកវិទ្យា។ ជំនាន់ថ្មីនៃកម្មវិធីធនាគារចល័តរបស់ធនាគារយើងត្រូវបានដាក់ឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ2020 ដែលមានភ្ជាប់មកជាមួយនូវការចងកិច្ចសន្យា ងាយស្រួលប្រើប្រាស់ និងមានមុខងារថ្មីជាច្រើន។ ក្នុងរយៈពេលមិនដល់បីខែបន្ទាប់ យើងបានណែនាំម៉ាស៊ីនកាតនិម្មិត សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីឱ្យពួកគេអាចរីករាយនឹងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេស និងក្រៅប្រទេស។

ការឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធឌីជីថល គឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ធនាគារយើងខ្ញុំ។ យើងបានកំណត់យ៉ាងច្បាស់នូវផែនការសម្រាប់ស្ថាប័នកម្មវិធីមានវិទ្យា និងយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា។ ឥឡូវនេះ យើងខ្ញុំកំពុងចូលរួមក្នុងការបង្កើតវេទិកា និងផលិតផលដែលល្អប្រសើរជាងមុន ដើម្បីផ្តល់ជូននូវទំនាក់ទំនងយ៉ាងរលូន 24/7 ជាមួយអតិថិជនរបស់ធនាគារ។ យើងរំពឹងថាដំណើរការនេះនឹងមានជាបន្តបន្ទាប់។

ជាមួយនឹងដើមទុនដែលបានបង់ចំនួន 75 លានដុល្លារអាមេរិក ដែលអនុលោមតាមតម្រូវការបទប្បញ្ញត្តិ ធនាគារនៅតែប្រកាន់ខ្ជាប់នូវការរក្សានូវការគោរពឱ្យបានខ្ជាប់ខ្ជួននូវប្រកាស និងបទប្បញ្ញត្តិដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។ ធនាគារបន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវរាល់ប្រកាសសាចបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ការភាគត្បាតនៃវីរុសកូវីដ19 បានស្ថិតនៅជាមួយយើងអស់រយៈពេលមួយឆ្នាំហើយគេរំពឹងថាស្ថានភាពនេះ នឹងបន្តរហូតទៅដល់រយៈពេលពីរ ឬបីឆ្នាំខាងមុខ។ នេះជាសារមួយដល់យើងទាំងអស់គ្នា ឱ្យមានការត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពរស់នៅក្នុងបរិបទថ្មី។ នៅប្រទេសកម្ពុជា ការផ្ទុះឡើងដ៏ខ្លាំងនៃវីរុសកូវីដ19 បានកើតឡើងម្តងទៀតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ2021 ហើយស្ថានភាពនេះហាក់ដូចជាធ្ងន់ធ្ងរជាងកាលពីឆ្នាំ2020។ ទោះបីជាយើងមិនអាចប៉ាន់ស្មានបានត្រឹមត្រូវអំពីផលប៉ះពាល់នៃស្ថានភាពក្នុងពេលបច្ចុប្បន្ន ធនាគារ ហ្វីលីពនីង បន្តគាំទ្រដល់ប្រជាជនកម្ពុជាគ្រប់រូប តាមរយៈការផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុសមស្រប និងជួយដល់កំណើនអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេ។ នេះជាការឆ្លុះបញ្ចាំងនៃចក្ខុវិស័យរបស់យើង “កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូលរួមចំណែកកសាងសហគមន៍”។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមផ្ញើតន្តិភាពនេះថ្លែងអំណរគុណដល់មន្ត្រីធនាគារជាតិនៃកម្ពុជាទាំងអស់ចំពោះការណែនាំគាំទ្រ និងការផ្តល់យោបល់ផ្សេងៗ។

ជូនចំពោះអតិថិជនទាំងអស់ សូមអរគុណចំពោះការជឿជាក់ និងការគាំទ្រឥតឈប់ឈររបស់អ្នក។ យើងទន្ទឹងរង់ចាំបន្តកសាងភាពជាដៃគូរឹងមាំ និងមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងឆ្នាំខាងមុខ ខណៈដែលយើងខិតខំបន្តធ្វើឱ្យប្រសើរឡើងនូវផលិតផលនិងសេវាកម្មរបស់យើង។

ជាចុងក្រោយ សមិទ្ធផលរបស់យើងត្រូវបានចូលរួមដោយការខិតខំ និងការប្តេជ្ញាចិត្តរបស់និយោជិក ដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើង និងជាទីកោតសរសើរយ៉ាងជ្រាលជ្រៅ។ សូមអរគុណចំពោះការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកចំពោះធនាគារ និងអតិថិជន។



**លោក LIM HUA MIN**  
ប្រធានក្រុមប្រឹក្សាភិបាល





# ការពិនិត្យ លើលទ្ធផលកិច្ច

- អាទិភាពរបស់អាជីវកម្ម ..... 06
- អនុសាសន៍របស់អតិថិជន ..... 08
- ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន ..... 13
- ទំនួលខុសត្រូវសង្គម ..... 14
- សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុ ..... 20
- សេចក្តីសង្ខេបផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ ..... 21
- ការវិភាគលើលទ្ធផលហិរញ្ញវត្ថុ ..... 22
- គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន ..... 24

# របស់អាជីវកម្ម

## ចក្ខុវិស័យផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារទទួលបានចំណូលប្រតិបត្តិការសរុបចំនួន ៦៩.១១ លានដុល្លារអាមេរិក ( ធៀបនឹងចំនួន ១៤.៨២ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ) និងបានកត់ត្រាប្រាក់ចំណេញមុនគិតពន្ធចំនួន ៥.៤៨ លានដុល្លារអាមេរិក ( ធៀបនឹងចំនួនប្រាក់ចំណេញមុនគិតពន្ធចំនួន ៣ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ) ។

ការកើនឡើងប្រាក់ចំណេញ គឺដោយសារតែកំណើននៃចំណូលការប្រាក់ដែលបានមកពីកំណើននៃទំហំឥណទានរបស់ធនាគារ។ សមតុល្យឥណទានរបស់យើងបានកើនឡើងពី ១៦៧.៨៦ លានដុល្លារអាមេរិកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ ២២៧.៣៥ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលពីថ្លៃសេវាកម្មរបស់ធនាគារ ក៏បានកើនឡើងពី ១.២៤ លានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ចំនួន ១.៥ លានដុល្លារអាមេរិកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

ធនាគារនឹងបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីផ្តោតលើការបំពេញតម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសខ្នាតតូចនិងមធ្យម និងផលិតផលសម្រាប់បុគ្គល ( ដូចជាឥណទានបុគ្គល ឥណទានគេហដ្ឋាន និងឥណទានរថយន្ត ) ។ ធនាគារក៏នឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំឥណទាន ក៏ដូចជាការបង្កើនចំនួនទឹកប្រាក់បញ្ញើ ជាពិសេសពីអតិថិជនបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

## ចក្ខុវិស័យចំពោះអតិថិជន

ធនាគារផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់បុគ្គល និងសាជីវកម្ម ក៏ដូចជាធានាឲ្យបាននូវសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយ។

ធនាគារជឿជាក់ថាការខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការនិងភាពងាយស្រួលរបស់អតិថិជន និងផ្តល់ជូននូវសេវាកម្មដ៏អស្ចារ្យដល់អតិថិជន ដើម្បីធានាថាប្រតិបត្តិការត្រូវបានបំពេញដោយជោគជ័យ ឬដើម្បីជួយដល់តម្រូវការសេវាធនាគាររបស់ពួកគាត់។ ការប្តេជ្ញាចិត្តនេះ គឺមានលក្ខណៈពិសេសដោយធ្វើឲ្យមានភាពខុសប្លែកគ្នាដ៏សំខាន់សម្រាប់ធនាគារហើយនឹងនាំមកនូវអត្ថន័យថ្មីមួយគឺ “សេវាកម្ម និងទំនាក់ទំនងអតិថិជនល្អបំផុត” ដើម្បីរស់នៅស្របតាមពាក្យស្លោក “កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូលរួមចំណែកកសាងសហគមន៍” ។

## ចក្ខុវិស័យចំពោះសហគមន៍

ធនាគារក៏ចូលរួមផងដែរ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ ទំនួលខុសត្រូវសង្គមជាច្រើនដើម្បីគាំទ្រសហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបានឧបត្ថម្ភព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើន។ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះធនាគារបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសហគមន៍ជនពិការ និងការអប់រំតាមរយៈការឧបត្ថម្ភ និងសហការគ្នា ដើម្បីជួយគាំទ្រលើកកម្ពស់សហគមន៍ជនពិការតាមរយៈអង្គការសិល្បៈ Epic Arts។ លើសពីនេះទៀត យើងបានគាំទ្រដល់កម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគនូវដោយផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតនៅទីនោះ ដើម្បីជួយលើកកម្ពស់ការអប់រំជំនាញវិទ្យាសាស្ត្រ និងបច្ចេកទេសនៅកម្ពុជា។ ធនាគារនឹងបន្តចូលរួមវិភាគទាននៅសង្គមកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមជាច្រើនទៀត និងគម្រោងៗនៅក្នុងឆ្នាំបន្តបន្ទាប់។

## ចក្ខុវិស័យចំពោះដំណើរការផ្ទៃក្នុង

ធនាគារមានគោលបំណងរៀបចំគម្រោង និងឈរជើងនៅក្នុងវិស័យនេះ ជាអ្នក “កសាងធនធានមនុស្ស ផ្តល់ភាពពេញចិត្តដល់អតិថិជន និងចូលរួមចំណែកកសាងសហគមន៍” ដែលផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើដំណើរការគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់ សម្រាប់ជាឧត្តមប្រយោជន៍របស់អតិថិជន។ ធនាគារបានដាក់ចេញនូវគោលនយោបាយ និងនីតិវិធីកម្រិតស្តង់ដារអន្តរជាតិ ព្រមទាំងបានធ្វើការវិនិយោគជាបន្តបន្ទាប់លើវិស័យសន្តិសុខបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អតិថិជន។

## ចក្ខុវិស័យចំពោះផ្នែកធនធានមនុស្ស

ដោយទទួលស្គាល់ថាបុគ្គលិក គឺជាទ្រព្យដ៏សំខាន់របស់ធនាគារ ធនាគារខិតខំប្រឹងប្រែងទាក់ទាញ និងជ្រើសរើសបេក្ខភាពដែលមានគុណវុឌ្ឍិឥរិយាបថ និងកម្រិតបទពិសោធន៍ត្រឹមត្រូវ។ ធនាគារជឿជាក់ថាការអភិវឌ្ឍន៍ធនធានមនុស្សអាចជួយដល់បុគ្គលិកនៅក្នុងការអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន និងសម្រាប់ក្រុមហ៊ុន ចំណេះដឹង និងសមត្ថភាព ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍កំលាំងពលកម្មដែលអាចជួយឲ្យសម្រេចទៅតាមគោលដៅរបស់ធនាគារ។

កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសមស្របនៅកម្រិតក្រុមហ៊ុន នឹងជួយដល់បុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវកម្រិតខ្ពស់នៅកន្លែងធ្វើការ និងបង្កើនឲ្យបានប្រសិទ្ធភាពអតិបរិមាសសម្រាប់សហគ្រាស។ កម្មវិធីនេះក៏បាននាំឲ្យមានការចូលរួមរបស់បុគ្គលិក ដើម្បីជួយធានាថាបុគ្គលិកពេញចិត្តចំពោះការងាររបស់ពួកគេ។ បុគ្គលិកជួយទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញបច្ចេកទេសរបស់ពួកគេថែមទៀត។

ការអភិវឌ្ឍន៍ធនធានមនុស្សតាមចក្ខុវិស័យរបស់អាជីវកម្ម ត្រូវតែដើរទន្ទឹមគ្នាទៅនឹងរបស់កម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុន។ ធនាគារបានចំណាយថវិកាជិត 58.000 ដុល្លារអាមេរិក ក្នុងឆ្នាំ2020 សម្រាប់ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពក្រុមការងារ។ លើសពីនេះ ដើម្បីផ្តល់ការបណ្តុះបណ្តាលសេវាធនាគារប្រកបដោយស្តង់ដារដល់បុគ្គលិកទាំងអស់ ធនាគារក៏បានវិនិយោគលើការកែលម្អមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលមានទីតាំងនៅសាខាមានជ័យ។

### ផែនការប្រតិបត្តិការ សំខាន់សម្រាប់ហិរញ្ញវត្ថុឆ្នាំ2021

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ធនាគារមានគម្រោងនឹងដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីជាច្រើនទៀតនៅឆ្នាំ2021។ នៅដើមឆ្នាំ2021 ធនាគារនឹងដាក់ដំណើរការទម្រង់ថ្មីនៃកម្មវិធីទូរស័ព្ទ មានឈ្មោះថា “Phillip Mobile” ដែលមានបន្ថែមនូវមុខងារថ្មីជាច្រើនទៀតដែលកាន់តែងាយស្រួលជាងមុន និងបង្កើនសេវាទូទាត់ ជាមួយសេវាការកាន់តែច្រើនជាងមុន និងការទូទាត់តាម QR កូដ ជាដើម។

ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទ្វេភាគី ធនាគារនឹងដាក់ឱ្យដំណើរការសេវាកម្មធនាគារតាមអ៊ិនធឺណិតឈ្មោះថា “ សេវាកម្មធនាគារហ្វីលីព តាមអ៊ិនធឺណិត” សម្រាប់អតិថិជនជាបុគ្គល និងអាជីវកម្ម។ អតិថិជនរបស់ធនាគារ ហ្វីលីព អាចស្នើសុំ និងប្រើប្រាស់សេវាកម្មរបស់ធនាគារបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយមិនចាំបាច់មកការិយាល័យធនាគារឡើយ។ លើសពីនេះ យើងក៏នឹងមានសេវាកម្មបើកគណនីដល់ទីកន្លែង ឬកម្មវិធីបង្កើតគណនីតាមអនឡាញ បន្ថែមលើការបើកគណនីនៅតាមសាខា។

ដើម្បីផ្តល់នូវបទពិសោធន៍អតិថិជនតាមលំដាប់ថ្នាក់ល្អបំផុត ធនាគារក៏មានគម្រោងនឹងបើកដំណើរការ សេវាអាទិភាព “ Phillip Priority” ដោយមានកន្លែងទទួលភ្ញៀវមាននៅសាខាបឹងកេងកង សាខាមន្ទីរពេទ្យ បន្ថែមលើទីតាំងដំបូងនៅសាខាកម្ពុជាត្រាម។ កន្លែងថ្មីទាំងពីរនឹងធំទូលាយជាងមុន និងផ្តល់ជាសុភាពមួយកម្រិតទៀតសម្រាប់អតិថិជនអាទិភាពដែលនៅជិតទីតាំងថ្មីទាំងពីរនេះ។

បន្ទាប់ពីទទួលបានភាពជោគជ័យពីការដាក់ឱ្យដំណើរការ ម៉ាស៊ីនកាតនិម្មិតធនាគារ ហ្វីលីព រួចមក យើងគ្រោងនឹងដាក់សម្ពោធកាតម៉ាស៊ីនកាតនាត្រីមាសទីបួនឆ្នាំ2021។

ដោយមើលឃើញពីតម្រូវការកើនឡើងនៃមូលនិធិសម្រាប់ការវិនិយោគក្នុងចំណោមសហគ្រាសជនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ធនាគារក៏មានបំណងដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីដែលជួយផ្គត់ផ្គង់ដល់ផ្នែកនេះផងដែរ។ ទន្ទឹមនឹងនេះ ធនាគារក៏នឹងលើកកម្ពស់ផលិតផលធនាគារបុគ្គលរួមមាន ឥណទានបុគ្គល ឥណទានខ្នាតតូច ឥណទានម៉ូតូ ឥណទានថយន្ត និងឥណទានគេហដ្ឋាន ដើម្បីបង្កើនអតិថិជនរបស់ធនាគារនៅក្នុងផ្នែកធនាគារបុគ្គល។

លើសពីនេះទៀត ដើម្បីផ្តល់នូវបទពិសោធន៍ និងភាពងាយស្រួលជូនអតិថិជន ធនាគារបាននិងកំពុងពង្រីកដើមទុន ទៅលើបណ្តាញសាខានិងអេធីអឹមរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះ ក្នុងនាមជាសមាជិកគម្រោងបាតង របស់ធនាគារជាតិនៃកម្ពុជា ធនាគារគ្រោងនឹងក្លាយខ្លួនជាអ្នកបញ្ឈប់ចំណេះដឹងអំពីប្រព័ន្ធ បាតង ទៅដល់អតិថិជនទាំងចាស់ និងថ្មីរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជាផងដែរ។

# អនុសាសន៍ របស់អតិថិជន



លោកស្រី គូ សុទ្ធា, អតិថិជន សាខាមុនីវង្ស

ក្នុងនាមជាអតិថិជនមួយរូប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកធនាគារ ហ្វីលីព ដែលធ្វើការប្រកបដោយវិជ្ជាជីវៈ និងផ្តល់សេវាកម្មយ៉ាងហ័ស នាពេលដែលខ្ញុំស្នើសុំឥណទានសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ខ្ញុំពិតជាអរគុណចំពោះការគាំទ្ររបស់ធនាគារ ហ្វីលីព ដែលបានជួយឱ្យអាជីវកម្មរបស់ខ្ញុំទទួលបានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។



លោក ម៉ៅ វុត្តា, អតិថិជន សាខានរោងចក្រ

ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ខ្ញុំ។ ធនាគារ ហ្វីលីព បានយល់ច្បាស់អំពីបញ្ហាដែលអតិថិជនកំពុងប្រឈមមុខ ហើយបានផ្តល់ជាដំណោះស្រាយតាមរយៈភាពបត់បែនលើលក្ខខណ្ឌទូទាត់កម្ចី។ ធនាគារ ហ្វីលីព បានបង្ហាញនូវការយកចិត្តទុកដាក់ជាខ្លាំងលើទុក្ខរុះរើរបស់អតិថិជន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។

# អនុសាសន៍ របស់អតិថិជន



ខ្ញុំជ្រើសរើសធនាគារ ហ្វីលីព ជាដៃគូសហការដ៏មានទំនុកចិត្ត និងជួយគាំទ្ររាល់តម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់ខ្ញុំ។ ការដែលខ្ញុំសម្រេចចិត្តបែបនេះ គឺដោយសារតែបុគ្គលិកធនាគារបានផ្តល់នូវសេវាកម្មពោរពេញដោយវិជ្ជាជីវៈ ជាមួយនឹងលក្ខខណ្ឌឥណទានដែលសមស្របនឹងអាជីវកម្មរបស់ខ្ញុំ។ ដរាបណាខ្ញុំនៅតែជាអតិថិជនរបស់ធនាគារ ហ្វីលីព ខ្ញុំជឿជាក់ថា អាជីវកម្មរបស់ខ្ញុំនឹងបន្តការរីកចម្រើនទៅមុខជានិច្ច។



ដោយសារតែកិច្ចគាំទ្ររបស់ធនាគារ ហ្វីលីព អាជីវកម្មរបស់ខ្ញុំទទួលបានការរីកចម្រើនក្នុងកំណើនប្រមាណជា 70%។ បុគ្គលិកធនាគារ ហ្វីលីព តែងតែយកចិត្តទុកដាក់ និងឆ្លើយតបរាល់តម្រូវការរបស់ខ្ញុំ។ ធនាគារ ហ្វីលីព បានដើរតួនាទីសំខាន់ក្នុងការជួយឱ្យអាជីវកម្មរបស់អតិថិជន បន្តរីកចម្រើនទៅមុខ។

# អនុសាសន៍ របស់អតិថិជន



លោក ស្យង សារុន, អតិថិជន សាខាស្ទឹងមានជ័យ

ខ្ញុំបានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព តាំងពីឆ្នាំ២០១៥។ ចាប់តាំងពីពេលដែលខ្ញុំបានស្គាល់ធនាគារ ហ្វីលីព ខ្ញុំមិនត្រឹមតែទទួលបាននូវផលិតផល និងសេវាកម្មធនាគារប៉ុណ្ណោះទេ។ ជាក់ស្តែង ខ្ញុំទទួលបានបន្ថែមនូវការយកចិត្តទុកដាក់ខ្ពស់ សេវាកម្មជាទីពេញចិត្ត និងភាពរាក់ទាក់យ៉ាងកក់ក្តៅពីបុគ្គលិករបស់ធនាគារផងដែរ។ ទាំងនេះ ជាគុណសម្បត្តិដែលកម្រនឹងរកបាននៅធនាគារផ្សេង។



លោក ហាម ងួន, អតិថិជន សាខាម៉ៅសែងទុង

ធនាគារ ហ្វីលីព បានជួយដល់ការរីកលូតលាស់នៃអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ខ្ញុំ។ ដោយសារការជួយគាំទ្រពីធនាគារ ហ្វីលីព អាជីវកម្មរបស់ខ្ញុំចេះតែបន្តរីកចម្រើនទៅមុខ ហើយយើងតែងតែសម្រេចបានតាមផែនការជារៀងរាល់ឆ្នាំ។ ការចូលរួមគាំទ្រពីធនាគារ ហ្វីលីព មិនត្រឹមតែជួយឲ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជួយដល់សហគមន៍របស់ខ្ញុំ ក្នុងការទទួលបានទឹកស្អាតប្រើប្រាស់ផងដែរ។

# អនុសាសន៍ របស់អតិថិជន



អ្នកស្រី សួន ស៊ីណា, អតិថិជន សាខាក្រុងសៀមរាប

ធនាគារ ហ្វីលីព ទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន ដោយសារតែលក្ខខណ្ឌឥណទានសមស្រប សេវាកម្មអតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់ និងផលិតផលឌីជីថលជាច្រើន ដែលបានជួយសម្រួលដល់អាជីវកម្មអតិថិជនឱ្យរីកចម្រើនការលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។



លោក សាន់ ជឿន, អតិថិជន សាខាបឹងកេងកង

ធនាគារ ហ្វីលីព តែងតែផ្តល់សេវាកម្មល្អ ការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន បុគ្គលិកប្រកបដោយវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាដោយមិនគិតថ្លៃសម្រាប់ជាគន្លឹះក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្ញុំ។ ទាំងនេះ សុទ្ធសឹងជាលក្ខណៈពិសេសដែលធនាគារ ហ្វីលីព ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងនាមជាអតិថិជនមួយរូប ខ្ញុំពិតជាទទួលបានលក្ខណៈពិសេសទាំងនោះពិតមែន។

# អនុសាសន៍ របស់អតិថិជន



លោក ហឿង សុវណ្ណ, អតិថិជន សាខាក្រុងបាត់ដំបង

ជាអតិថិជនប្រាក់បញ្ញើមួយរូប ខ្ញុំមានភាពជឿជាក់លើប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ ហ្វីលីព។ បុគ្គលិកធនាគារតែងតែផ្តល់សេវាកម្មយ៉ាងរហ័ស ប្រកបដោយស្មារញ្ញឱ្យសរាយភ័យទាក់ទងរាល់ពេលដែលខ្ញុំធ្វើប្រតិបត្តិការដាក់ប្រាក់ឬដកប្រាក់នៅតាមសាខា។



# ធនាគារ ហ្វីលីព នៅក្នុងទំព័រព័ត៌មាន



# ទំនួលខុសត្រូវ សង្គម

ធនាគារ ហ្វីលីព ជឿជាក់ថា កិច្ចការទំនួលខុសត្រូវសង្គម (CSR) មិនមែនត្រឹមតែជាការទំនួលខុសត្រូវរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែវាស្ថិតនៅក្នុង DNA របស់យើង ក្នុងការធ្វើល្អ និងប្រគល់ត្រលប់ទៅសហគមន៍ដែលយើងកំពុងធ្វើប្រតិបត្តិការ។

យើងបានចែកសកម្មភាពទំនួលខុសត្រូវសង្គមជា ២ផ្នែក គឺ៖

- ទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ៖ ជាការកំណត់ចេញនូវតំបន់ ឬក្រុមជាក់លាក់ណាមួយ ដែលធនាគារបានជ្រើសរើសដើម្បីជួយជ្រោមជ្រែងក្នុងរយៈពេលវែង។ សម្រាប់ធនាគារ ហ្វីលីព ទំនួលខុសត្រូវសង្គមជាលក្ខណៈយុទ្ធសាស្ត្រ រួមបញ្ចូលទាំងការផ្តល់ប្រយោជន៍ដល់ការអប់រំ និងសិល្បៈនៃពិការភាព។
- ទំនួលខុសត្រូវសង្គមតាមតម្រូវការ៖ ជាគម្រោងរយៈពេលខ្លីសម្រាប់ក្រុមជាក់លាក់ណាមួយក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដូចជាគ្រោះមហន្តរាយ ទឹកជំនន់ សាលារៀន និងយុទ្ធនាការអប់រំ កម្មវិធីលើកកម្ពស់សិទ្ធិកុមារ សុខភាព ជាដើម។

ក្នុងឆ្នាំ២០២០ ធនាគារ ហ្វីលីព បានគាំទ្រសហគមន៍ និងសកម្មភាពសប្បុរសធម៌ក្នុងប្រទេសតាមរយៈសកម្មភាពខាងក្រោម៖

## អង្គការ Epic Arts កម្ពុជា



ធនាគារ ហ្វីលីព បានឧបត្ថម្ភដល់សិល្បៈជនពិការ នៅប្រទេសកម្ពុជា និងបានចូលរួមចំណែក ចំពោះការសម្តែងរបស់ Epic Arts ដែលជាអង្គការសង្គមនិងការអប់រំ មានមូលដ្ឋាននៅខេត្តកំពត។

# ទំនួលខុសត្រូវ សង្គម

## E2STEM កម្ពុជា



ធនាគារ ហ្វីលីព មានមោទនភាពដែលបានជួយឧបត្ថម្ភ ចំពោះការផ្តួចផ្តើមផ្នែកអប់រំដ៏សំខាន់មួយដែលត្រូវបានហៅកាត់ថា E2STEM។ នៅក្រោមកម្មវិធីនេះ ធនាគារ ហ្វីលីព បានផ្តល់ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសម្រាប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ នៅឆ្នាំ2020 ធនាគារ ហ្វីលីព បានជួយឧបត្ថម្ភដល់សិស្សចំនួន 2នាក់ សម្រាប់ការសិក្សារយៈពេល3ឆ្នាំនៅវិទ្យាល័យ និង2ឆ្នាំទៀតនៅសាលាបច្ចេកទេស តាមរយៈកម្មវិធី E2STEM នៅវិទ្យាល័យព្រះយុគន្ទ ដើម្បីគាំទ្រដល់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

## អង្គការគាំពារភូមិយើង (KPY)



អង្គការគាំពារភូមិយើង (KPY) គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយធនាគារ ហ្វីលីព និងជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ធនាគារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ក្រុមងាយរងគ្រោះនៅកម្ពុជា។ ធនាគារ ហ្វីលីព បានគាំទ្រអង្គការនេះតាំងពីឆ្នាំ2019 ដើម្បីជួយដល់កុមារ និងគ្រួសារក្រីក្រនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវការបណ្តុះបណ្តាល និងផ្តល់ប្រឹក្សាទៅប្រាំសកម្មភាពរួមមាន ចំណេះដឹងហិរញ្ញវត្ថុ កសិកម្ម សិទ្ធិកុមារ សុខភាព និងការអប់រំ។

# ទំនួលខុសត្រូវ សង្គម

## យុទ្ធនាការដើរដើម្បីស្នាមញញឹម-អង្គរ



ជាផ្នែកមួយនៃបេសកកម្មក្នុងការរក្សាទុកវត្តមានរបស់អង្គការ Smile Cambodia ក្នុងខេត្តសៀមរាប នៅខែកុម្ភៈ ឆ្នាំ2020 ធនាគារ ហ្វីលីព បានឧបត្ថម្ភដល់យុទ្ធនាការដើរដើម្បីស្នាមញញឹម-អង្គរ ដែលមានអ្នកស្ម័គ្រចិត្តជាតិ និង អន្តរជាតិចូលរួមក្នុងការរត់ម៉ារាតុងជុំវិញមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលែកសេចក្តីវិនាសដើម្បីជួយគាំទ្រដល់ការរក្សា និងព្យាបាល អ្នកជំងឺឆ្មារតី ឬក្រអូមមាត់ និងបញ្ហាទ្រង់ទ្រាយមុខផ្សេងៗ។

## ព្រឹត្តិការណ៍អង្គការសមូលនិធិរបស់ Airavata Cambodia



ធនាគារ ហ្វីលីព បានផ្តល់ថវិកាគាំទ្រដល់អង្គការ Airavata Cambodia ដែលមានបេសកកម្មអង្គការសមូលនិធិដើម្បីការពារ និងអភិរក្សសត្វដ៏នៅកម្ពុជា។ តាមរយៈសកម្មភាពនានារបស់អង្គការ Airavata Cambodia សត្វដ៏ជាច្រើនក្បាលនៅខេត្តត្បូងឃ្មុំ ត្រូវបានថែរក្សា និងការពារយ៉ាងល្អ ហើយក៏បានជួយឲ្យសត្វដ៏នៅទីនោះអាចបន្តប្រពៃណីដែលមានអាយុកាល 5,000ឆ្នាំ មិនឲ្យសាបសូន្យ។

# ទំនួលខុសត្រូវ សង្គម

## វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា



ក្នុងគោលបំណងចូលរួមទប់ស្កាត់ និងប្រឆាំងការរីករាលដាលជំងឺកូវីដ-19 កាលពីខែមេសា ឆ្នាំ2020 ធនាគារ ហ្វីលីពី បានបរិច្ចាគទឹកប្រាក់ 5,000ដុល្លារ អាមេរិកទៅដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការបរិច្ចាគនេះ នឹងរួមចំណែកជួយដល់បេសកកម្មរបស់វិទ្យាស្ថានក្នុងការទប់ស្កាត់ និងប្រឆាំងការរីករាលដាលជំងឺកូវីដ-19នៅកម្ពុជា។

## កម្មវិធីសប្បុរសធម៌ ធនាគារ ហ្វីលីពី



ធនាគារ ហ្វីលីពី បានរៀបចំកម្មវិធីសប្បុរសធម៌កាលពីខែកញ្ញា ឆ្នាំ2020 ដើម្បីឧបត្ថម្ភសម្ភារសិក្សាដល់កុមារ ដែលរស់នៅក្នុងសហគមន៍ជួបប្រទះភាពខ្វះខាតនៅក្នុងខេត្តកំពង់ឆ្នាំង ។ បុគ្គលិកធនាគារ ហ្វីលីពី សាខាកំពង់ឆ្នាំង បានចូលរួមជាវត្តមានក្នុងកម្មវិធីចែកអំណោយជាសៀវភៅសរសេរ និងប៊ិចទៅដល់កុមារក្នុងសហគមន៍ជ័យជំនះ និងតំណាងសហគមន៍ 54ក្រុមផ្សេងទៀត។ កុមារប្រមាណជាង 1,000នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសប្បុរសធម៌មួយនេះ។

# ទំនួលខុសត្រូវ សង្គម

## ជំនួយដល់មណ្ឌលសុខភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-19



ធនាគារ ហ្វីលីប រួមជាមួយបុគ្គលិករបស់ខ្លួន បានបង្កើតព្រឹត្តិការណ៍សប្បុរសធម៌មួយដែលមានឈ្មោះថា “យុទ្ធនាការ 1+2 ជួយដល់មណ្ឌលសុខភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-19”។ យុទ្ធនាការនេះបានជួយដល់មណ្ឌលសុខភាពចំនួន 10 នៅក្នុង 20 ខេត្តដែលជាតំបន់ប្រតិបត្តិការរបស់ធនាគារ ហ្វីលីប។ មណ្ឌលសុខភាពនីមួយៗទទួលបានម៉ាសការពារ 50 ប្រអប់ ដែលលាងដៃ (ចំណុះ 500 មីលីលីត្រ) 168 ដប និង សាប៊ូលាងដៃ (ចំណុះ 500 មីលីលីត្រ) 180 ដប។

## កម្មវិធីជំនួយសង្គ្រោះទឹកជំនន់នៅកម្ពុជា



ក្នុងអំឡុងពេលគ្រោះមហន្តរាយដោយសារទឹកជំនន់នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ 2020 ធនាគារ ហ្វីលីប បានបិទ្វាគសាច់ប្រាក់ ប្រមាណជា 15,000 ដុល្លារអាមេរិកជូនដល់រដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង សមាគមធនាគារនៅកម្ពុជា (ABC) ក្នុងរបបសកម្មជួយដល់ជនរងគ្រោះដោយទឹកជំនន់។

# ទំនួលខុសត្រូវ សង្គម

## ការងារអង្គការថវិកាដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-19



ដើម្បីមិនឱ្យជំងឺកូវីដ-19 រាតត្បាតដល់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ-19 ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ កាលពីខែវិច្ឆិកា ឆ្នាំ2020 ធនាគារ ហ្វីលីពី បានបង្កើតជាមធ្យោបាយក្នុងការបរិច្ចាគតាមរយៈកម្មវិធីធនាគារចល័ត (Phillip Mobile)។ តាមរយៈយុទ្ធសាស្ត្រនេះ ថវិកាប្រមូលបាន 8,000 ដុល្លារអាមេរិកត្រូវបានអង្គការ និងប្រគល់ជូនទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC)។

## ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ាយក្នុង



ធនាគារ ហ្វីលីពី បានបរិច្ចាគទឹកប្រាក់ជិត 2,000 ដុល្លារអាមេរិក តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ាយក្នុង លើកទី25 នៅអង្គរវត្ត ដោយមានបុគ្គលិកជាង 100នាក់បានចុះឈ្មោះចូលរួម។ ទឹកប្រាក់ដែលចំណាយលើការចុះឈ្មោះ ត្រូវបានប្រគល់ជូនដល់អ្នករៀបចំកម្មវិធីដើម្បីធ្វើការបរិច្ចាគទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ព្រឹត្តិការណ៍នេះ ត្រូវបានកែប្រែទៅជាការតំបែងវាក្តជនពីចំងាយ ដោយសារតែមានការផ្ទុះឡើងព្រឹត្តិការណ៍ឆ្លងចូលសហគមន៍នៃជំងឺកូវីដ-19នៅក្នុងប្រទេស។

### លទ្ធផលប្រតិបត្តិការ (ពាន់ដុល្លារអាមេរិក)

|                       | FY2019 | FY2020 |
|-----------------------|--------|--------|
| ចំណូលប្រតិបត្តិការ    | 19,664 | 69,108 |
| ប្រាក់ចំណេញមុនបង់ពន្ធ | 5,483  | 9,512  |
| ចំណេញប្រចាំឆ្នាំ      | 4,325  | 7,467  |

### តារាងតុល្យការគន្លឹះ (ពាន់ដុល្លារអាមេរិក)

|                           |         |         |
|---------------------------|---------|---------|
| ទ្រព្យសកម្មសរុប           | 324,712 | 646,171 |
| ឥណទាន និងបុរេប្រទាន       | 226,597 | 475,635 |
| បំណុលសរុប                 | 241,679 | 516,475 |
| ប្រាក់បញ្ញើ               | 236,389 | 451,600 |
| ដើមទុន និងទុនបម្រុងបន្ថែម | 75,000  | 75,000  |
| មូលនិធិម្ចាស់ក្រុមហ៊ុន    | 83,033  | 129,696 |

### អនុបាតហិរញ្ញវត្ថុ

|  |       |        |
|--|-------|--------|
| ចំណេញក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក)            | 0.058 | 0.10   |
| ទ្រព្យសកម្មសុទ្ធក្នុងមួយភាគហ៊ុន (ដុល្លារអាមេរិក) | 1.11  | 1.73   |
| ផលចំណូលពីមូលធន (%)                               | 5.21  | 5.76   |
| ផលចំណូលពីទ្រព្យសកម្ម (%)                         | 1.33  | 1.16   |
| អនុបាតសន្ទនីយភាព (%)                             | 109   | 206    |
| អនុបាតឥណទានដុលជៀបនឹងប្រាក់បញ្ញើ (%)              | 96.18 | 106.68 |
| អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (%)        | 0.63  | 1.46   |

### ការគ្រប់គ្រងប្រាក់ដើមទុន

|   |        |         |
|---|--------|---------|
| មូលនិធិផ្ទាល់សុទ្ធ (ពាន់ដុល្លារអាមេរិក) | 79,908 | 132,437 |
| អនុបាតសាធនភាព (%)                       | 29.08  | 24.42   |



# ផ្នែកហិរញ្ញវត្ថុរយៈពេល 2 ឆ្នាំ



**ទ្រព្យសកម្មសរុប**  
(លានដុល្លារអាមេរិក)



● 2019 ● 2020



**ឥណទាន និងបុរេប្រទាន**  
(លានដុល្លារអាមេរិក)



● 2019 ● 2020



**ប្រាក់បញ្ញើ**  
(លានដុល្លារអាមេរិក)



● 2019 ● 2020




**មូលនិធិម្ចាស់ភាគហ៊ុន**  
(លានដុល្លារអាមេរិក)



● 2019 ● 2020



**ចំណូលប្រតិបត្តិការ**  
(លានដុល្លារអាមេរិក)



● 2019 ● 2020



**ចំណេញមុនបង់ពន្ធ**  
(លានដុល្លារអាមេរិក)



● 2019 ● 2020

# លើលទ្ធផលហិរញ្ញវត្ថុ

## ចំណូល

ចំណូលប្រតិបត្តិការរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៦៩.១១ លានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ២៥១.៤៤% បើប្រៀបធៀបជាមួយចំនួន ១៩.៦៦ លានដុល្លារអាមេរិក កាលពីឆ្នាំកន្លងទៅដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ បានមកកាត់បន្ថយបញ្ចូលគ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភីអិលស៊ី។ ម្យ៉ាងទៀត សមិទ្ធផលនេះគឺដោយសារកំណើនចំណូលការប្រាក់ពីឥណទាន និងប្រាក់បុរេប្រទានផ្តល់ឲ្យអតិថិជន ព្រមជាមួយនឹងការកើនឡើងនៃផលឥណទានរបស់ធនាគារនិងប្រាក់ចំណូលពីថ្លៃសេវាផងដែរ។ ប្រភពសំខាន់នៃចំណូលប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំ២០២០ គឺការប្រាក់ពីឥណទាននិងប្រាក់បុរេប្រទានផ្តល់ដល់អតិថិជននិងការដាក់ប្រាក់ពីបញ្ជីតាមគ្រឹះស្ថានហិរញ្ញវត្ថុ (៩៥.៧២%) និងចំណូលពីប្រាក់បញ្ញើនៅធនាគារផ្សេងៗ (០.៤២%) និងកម្រៃផ្សេងៗ (៣.៨៦%)។

## ចំណេញមុនបង់ពន្ធ និងចំណេញក្នុងមួយភាគហ៊ុន

ធនាគារ បានប្រកាសចំណេញមុនបង់ពន្ធ ៩.៥១ លានដុល្លារអាមេរិក នាដំណាច់ឆ្នាំត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បើប្រៀបធៀបនឹងចំនួនទឹកប្រាក់ចំណេញ ៥.៤៨ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ កន្លងទៅ។ អនុបាត (ផលធៀប) ចំណូលរបស់ធនាគារសម្រាប់ឆ្នាំ២០២០ មានកម្រិតខ្ពស់ជាងបន្តិចបន្តួច គឺ ០.៧១:១ ធៀបនឹង ០.៥៨:១ កាលពីឆ្នាំកន្លងទៅ។ សមាសភាគចំណាយប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំបច្ចុប្បន្នក្រោមការត្រួតពិនិត្យ គឺប្រាក់ចំណាយលើបុគ្គលិក (៥៧%) ចំណាយរំលស់ (១២%) ចំណាយលើការផ្សព្វផ្សាយ និងទីផ្សារ (៦%) ព្រមទាំងចំណាយ ផ្នែករដ្ឋបាល និងចំណាយប្រតិបត្តិការផ្សេងៗទៀត (២៥%)។

ធនាគារ ប្រកាសចំណេញសុទ្ធសម្រាប់ឆ្នាំនេះចំនួន ៧.៤៧ លានដុល្លារអាមេរិក បើធៀបនឹងចំណេញសុទ្ធចំនួន ៤.៣៣ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយសារការកើនឡើងនៃចំណូលពីការប្រាក់លើឥណទានបុរេប្រទាន រួមជាមួយការកើនឡើងនៃចំណូលពីសេវាកម្មផ្សេងៗ បានធ្វើឲ្យចំណេញក្នុងមួយភាគហ៊ុនរបស់ធនាគារសម្រាប់ឆ្នាំ២០២០ គឺ ០.១០ ដុល្លារអាមេរិកធៀបនឹងចំណេញក្នុងមួយភាគហ៊ុន ចំនួន ០.០៥៨ ដុល្លារអាមេរិកសម្រាប់ឆ្នាំកន្លងទៅ។

## ពន្ធដារ

ពន្ធដារ រួមមាន ពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ។ ដោយសារធនាគារទទួលបានចំណេញមុនបង់ពន្ធនាអំឡុងពេលបច្ចុប្បន្នដូច្នោះពន្ធលើប្រាក់ចំណូលរបស់ធនាគារ គឺត្រូវបង់ពន្ធប្រាក់ចំណេញចំនួន ២០% ដោយអនុលោមតាមច្បាប់សារពើពន្ធរបស់ប្រទេសកម្ពុជា។ ធនាគារ ក៏ទទួលស្គាល់ពន្ធពន្យារទ្រព្យសកម្មចំនួន ១.០៣ លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

## ចំណូលសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារ បានកើនឡើងដល់ ៥១៦.៤៨ លានដុល្លារអាមេរិក ក្នុងកាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពី ២៤១.៦៨ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីការរួមបញ្ចូលគ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជន និងកម្ចីនៅតែជាសមាសភាគ សំខាន់នៃទ្រព្យសកម្មសរុបរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៩៧.៨១% នៃទ្រព្យសកម្មសរុបរបស់ធនាគារ។

## ទ្រព្យសកម្មសរុប

ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន ៦៤៦.១៧ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយគិតជាភាគរយមានចំនួន ៩៩.០០% គឺមានការកើនឡើងពីចំនួន ៣២៤.៧១ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ កន្លងទៅ។ ទ្រព្យសកម្មរបស់ធនាគារ គឺផ្អែកជាចម្បងលើឥណទាន និងបុរេប្រទានដល់អតិថិជន (៧៣.៦១%) សាច់ប្រាក់ និងសាច់ប្រាក់សមមូល (១៧.៦៦%) ប្រាក់បញ្ញើនៅធនាគារកណ្តាល (ប្រាក់តម្កល់តាមច្បាប់ ៦.១៨%) និងទ្រព្យសកម្មផ្សេងៗ (២.៥៥%)។ ការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីការរួមបញ្ចូលគ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។

## ប្រាក់បញ្ញើ និងកម្ចី

ប្រាក់បញ្ញើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជនត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រួមមាន ប្រាក់បញ្ញើរយៈពេលវែង (៦៩.៧៧%) គណនីចរន្ត (២១.៩៥%) គណនីសន្សំ (៨.២៨%)។ កម្ចីជាផ្នែកមួយក៏សំខាន់ វាមានទំហំ ១០.៣៧% នៃទ្រព្យសកម្មសរុប។ ការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីការរួមបញ្ចូលគ្នា រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។

## ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ជាសំខាន់ រួមមានលើឥណទានរយៈពេលវែងដល់អតិថិជន។ ឥណទាន និងបុរេប្រទានសរុបដល់អតិថិជនបានកើនឡើង ១០៩.៩០% គិតជាទឹកប្រាក់គឺ ៤៧៥.៦៤ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពីចំនួន ២២៧.៣៥ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

# លើសទ្ធផលហិរញ្ញវត្ថុ

### ដើមទុនលក្ខន្តិកៈ

ដើមទុនលក្ខន្តិកៈរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧៥ លានដុល្លារអាមេរិក។

### មូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុន

គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មូលនិធិម្ចាស់ភាគហ៊ុនរបស់ធនាគារមានការកើនឡើងពី ៨៣.០៣ លានដុល្លារអាមេរិកដល់ ១២៩.៧០ ដុល្លារអាមេរិក ដោយសារនេះ បានមកពីការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។ ទ្រព្យសកម្មសុទ្ធក្នុងមួយហ៊ុនរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ១.៧៣ ដុល្លារអាមេរិក (ក្នុងឆ្នាំ២០១៩ ៖ ១.១១ ដុល្លារអាមេរិក)។

### ចំណូលម្ចាស់ភាគហ៊ុន និងចំណូលទ្រព្យសកម្ម

ធនាគារបានកត់ត្រាចំណូល លើមូលនិធិម្ចាស់ភាគហ៊ុន និងទ្រព្យសកម្មមានភាពវិជ្ជមានសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយក្នុងនោះចំណូលម្ចាស់ ៥.៧៦% (ក្នុងឆ្នាំ ២០១៩ ៖ ៥.២១%) និងចំណូលទ្រព្យសកម្ម គឺ ១.១៦% (ក្នុងឆ្នាំ២០១៩ ៖ ១.៣៣%) ជាបន្តបន្ទាប់។

### អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប(%)

អនុបាតឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានកើនឡើងដល់ ១.៤៦% បើប្រៀបធៀបគិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩មានចំនួន ០.៦៣%។ ឥណទានមិនដំណើរការ ភាគច្រើនមានទ្រព្យសកម្មលំដាប់ខ្ពស់ ហើយធនាគារកំពុងស្ថិតក្នុងដំណើរការប្រមូលឥណទានមកវិញ។

### អនុបាតសាច់ប្រាក់ងាយស្រួល

អនុបាតសាច់ប្រាក់ងាយស្រួល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានកើតឡើងដល់ ២០៦% បើធៀបជាមួយនឹងចំនួន ១០៩% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលការកើនឡើងនេះដោយសារលំហូរចូលនៃសាច់ប្រាក់ក្នុងរយៈពេលខ្លីច្រើនជាងលំហូរចេញ។ ធនាគារអនុវត្តទៅតាមប្រកាសលេខ B7-015-349 របស់ធនាគារកណ្តាលដែលតម្រូវឱ្យមានអនុបាតសាច់ប្រាក់ងាយស្រួលចំនួន ១០០%។ អនុបាតសាច់ប្រាក់ងាយស្រួលបង្ហាញថាធនាគារមានសមត្ថភាពក្នុងការផ្តល់ជូននូវការដកប្រាក់បញ្ញើដល់អតិថិជនរបស់ខ្លួន។

### មូលនិធិផ្ទាល់សុទ្ធ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមាន ចំនួន ១៣២.៤៣ លានដុល្លារអាមេរិក (2019៖ ៧៩.៩១ លានដុល្លារអាមេរិក) គឺជាចំនួនលើសពីដើមទុនអប្បបរមាដែលតម្រូវឱ្យមានត្រឹម ៧៥លានដុល្លារអាមេរិក។ ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នេះ បានមកពីការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។

### អនុបាតឥណទានធៀបប្រាក់បញ្ញើ

អនុបាតឥណទានធៀបប្រាក់បញ្ញើរបស់ធនាគារគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានលំនឹងថេរត្រឹម ១០៦.៦៨% បើធៀបនឹង ៩៦.១៨% គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលភាគច្រើនដោយសារតែកំណើនប្រហាក់ប្រហែលនៃសមតុល្យប្រាក់បញ្ញើ និងឥណទាន។

### អនុបាតសោធនភាព

អនុបាតសោធនភាព ផ្តល់នូវការវាស់ស្ទង់នៃមូលនិធិផ្ទាល់សុទ្ធ របស់ធនាគារ គិតជាភាគរយ នៃកម្រិតហានិភ័យឥណទានដែលបានកើតឡើង។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អនុបាតសោធនភាពរបស់ធនាគារចំនួន ២៤.៤២% (ឆ្នាំ២០១៩៖ ២៩.០៨%) គឺអនុលោមទៅតាមប្រកាសលេខ B7-04-206 ចេញដោយធនាគារកណ្តាល ដែលតម្រូវឱ្យមានអនុបាតសោធនភាពយ៉ាងតិច ១៥% ។

# គោលនយោបាយ និងគោលការណ៍

## អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

**ការត្រួតពិនិត្យ និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល**  
 ក្រុមប្រឹក្សាភិបាល (“ក្រុមប្រឹក្សា”) ប្តេជ្ញាចិត្តគោរពតាមគោលការណ៍អភិបាលកិច្ចក្រុមហ៊ុន និងត្រួតពិនិត្យលើរបាយការណ៍ និងការអនុវត្តន៍អភិបាលកិច្ចរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាមាន៖

- ត្រួតពិនិត្យការធ្វើអាជីវកម្ម របស់ធនាគារ
- ពិនិត្យ និងអនុវត្តផែនការយុទ្ធសាស្ត្រអាជីវកម្ម និងថវិកាប្រចាំឆ្នាំរបស់ធនាគារ
- ពិនិត្យមើលលើផែនការសកម្មភាព ដែលបានអនុវត្តដោយគណៈគ្រប់គ្រងដើម្បីសម្រេចបានតាមយុទ្ធសាស្ត្រ និងគោលដៅអាជីវកម្មដែលបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល
- កំណត់ហានិភ័យចម្បង និងធានានូវការអនុវត្តន៍ប្រព័ន្ធគ្រប់គ្រងសមស្រប ដើម្បីគ្រប់គ្រងហានិភ័យនោះ
- ពិនិត្យលើសុច្ឆន្ទៈភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ធនាគារ ដែលមានប្រព័ន្ធសម្រាប់អនុលោមច្បាប់វិន័យ និងគោលការណ៍ណែនាំដោយធនាគារជាតិនៃកម្ពុជាគ្រប់កាលៈទេសៈ។

### សមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ធនាគារត្រូវបានដឹកនាំ និងគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល និងសមាជិកដែលពោរពេញដោយបទពិសោធន៍ទូលំទូលាយក្នុងសកម្មភាព ធនាគារពាណិជ្ជ និងធនាគារវិនិយោគ ក៏ដូចជាចំណេះដឹងផ្នែកសេដ្ឋកិច្ច។ គិតត្រឹមកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលមាន អភិបាលប្រឹក្សាចំនួន ៦ រូប ដែល ៣ រូប ក្នុងចំណោមនោះធ្វើការដោយឯករាជ្យ។

លោកស្រី Seah Yen Goon (អភិបាលប្រឹក្សាឯករាជ្យ) និងលោក Paul Gwee Choon Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងឲ្យចូលក្នុងក្រុមប្រឹក្សាភិបាលជាធរមាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។ ដោយឡែកលោក Koh Yong Guan (អភិបាលប្រឹក្សាឯករាជ្យ) ត្រូវបានតែងតាំងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។ អ្នកទាំងអស់សុទ្ធតែមានបទពិសោធន៍ធនាគារទូលំទូលាយ។ ក្រុមប្រឹក្សាបច្ចុប្បន្នមានអភិបាលប្រឹក្សាមិនឯករាជ្យ ៣ រូប និងអភិបាលប្រឹក្សាឯករាជ្យ ៣ រូប។

មុខងាររបស់អភិបាលប្រឹក្សាភិបាល និងអភិបាលប្រឹក្សាត្រូវបានបែងចែកដាច់ដោយឡែកពីគ្នា។ អភិបាលប្រឹក្សាមានតួនាទីបំពេញជំនាញ និងបទពិសោធន៍ដល់អភិបាលប្រឹក្សាភិបាល និងជួយបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់ធនាគារ ខណៈពេលដែលអភិបាលប្រឹក្សាឯករាជ្យមានតួនាទីផ្តល់ការត្រួតពិនិត្យ និងធានាសមតុល្យអំណាចដើម្បីធានាថាធនាគារប្រតិបត្តិការងារជាមួយនឹងអភិបាលកិច្ចសមស្របជាមួយនឹងប្រព័ន្ធនិងការត្រួតពិនិត្យផ្ទៃក្នុងដែលបានដាក់ឲ្យអនុវត្ត។ អភិបាលប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការផ្តល់ការសម្រេចចិត្តប្រតិបត្តិ និងការអនុវត្តន៍សកម្មភាពយុទ្ធសាស្ត្ររបស់ធនាគារ ដោយមានកិច្ចជំនួយការពីនាយកគ្រប់គ្រងទូទៅ។ អភិបាលប្រឹក្សាមិនឯករាជ្យនៅក្នុងក្រុមប្រឹក្សាភិបាល ជាអ្នកនាំមកនូវការវិនិច្ឆ័យ និងគោលដៅឯករាជ្យចូលរួមក្នុងទម្រង់ និងដំណើរការនៃការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដោយផ្តល់នូវការត្រួតពិនិត្យ និងធ្វើសមតុល្យទៅលើសិទ្ធិអំណាចរបស់គណៈអភិបាល។

សមាសភាពនៃក្រុមប្រឹក្សាភិបាល ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាភិបាលដើម្បីរក្សានូវសមតុល្យដ៏ជាក់លាក់មួយ ដែលធានាឲ្យបាននូវការដឹកនាំ និងការគ្រប់គ្រងធនាគារដ៏ខ្លាំងក្លា និងពោរពេញដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មការចំនួន ៣ ដើម្បីជាជំនួយដល់ក្រុមប្រឹក្សាភិបាលក្នុងការគ្រប់គ្រងអាជីវកម្ម និងបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន។ តួនាទី និងក្របខណ្ឌនៃគណៈកម្មការ ក៏ដូចជាសិទ្ធិអំណាចផ្តល់ដោយក្រុមប្រឹក្សា ដល់គណៈកម្មការទាំងនេះត្រូវបានកំណត់យ៉ាងជាក់លាក់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មការទាំង ៣ មានដូចជា៖

| គណៈកម្មការ                         | ទទួលបន្ទុកដោយ |
|------------------------------------|---------------|
| គណៈកម្មការសវនកម្ម                  | អភិបាលឯករាជ្យ |
| គណៈកម្មការគ្រប់គ្រងហានិភ័យ         | អភិបាលឯករាជ្យ |
| គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ | អភិបាលឯករាជ្យ |

# គោលនយោបាយ និងគោលការណ៍

## អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

### (I) គណៈកម្មការសវនកម្ម

គណៈកម្មការសវនកម្មផ្តល់នូវការត្រួតពិនិត្យឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងធានានូវតុល្យភាពអំណាចរបស់ធនាគារ។

គណៈកម្មការសវនកម្ម មានសមាសភាពដូចតទៅ៖

1. លោកស្រី Seah Yen Goon (ប្រធាន)
2. លោក Paul Gwee Choon Guan
3. លោក Ong Teong Hoon
4. លោក Chan Mach

តួនាទីរបស់គណៈកម្មការសវនកម្មមាន៖

- (ក) ធានាថាព័ត៌មានពាក់ព័ន្ធនឹងហានិភ័យ និងហិរញ្ញវត្ថុផ្តល់ទៅឲ្យធនាគារជាតិនៃកម្ពុជា និងសាធារណៈមានភាពច្បាស់លាស់ សុក្រិត និងជឿជាក់បាន
- (ខ) វាយតម្លៃលើមូលដ្ឋាននៃវិធីសាស្ត្រ និងការរៀបចំការងារគណនេយ្យដែលត្រូវប្រើប្រាស់សម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុឯកជន
- (គ) ពិនិត្យឡើងវិញនូវភាពមិនគ្រប់គ្រាន់នៃធនធាន សមត្ថភាព មុខងារ និងព័ន្ធនៃតួនាទីសវនកម្មផ្ទៃក្នុង ហើយធានាថាតួនាទីសវនកម្មផ្ទៃក្នុងមានសិទ្ធិអំណាចចាំបាច់ដើម្បីតួនាទីរបស់ខ្លួន
- (ឃ) ត្រួតពិនិត្យមើលវិសាលភាពនៃកម្មវិធីសវនកម្មផ្ទៃក្នុង និងអនុលោមតាមកម្មវិធី
- (ង) ត្រួតពិនិត្យមើលដំណើរប្រព្រឹត្តទៅ និងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- (ច) ធានាថាពិតជាមានការពិនិត្យ និងសមតុល្យច្បាស់លាស់ដែលធ្វើឲ្យសវិធានធននៃសេវាមិនមែនសវនកម្ម មិនជ្រៀតជ្រែកដល់ការអនុវត្តន៍ការវិនិច្ឆ័យរបស់សវនកម្មឯករាជ្យឡើយ
- (ឆ) ត្រួតពិនិត្យលើព័ន្ធនៃសវនកម្ម ផែនការអនុវត្តន៍សវនកម្ម ការពង្រីកផែនការរៀបចំផ្នែកលើកិច្ចការសវនករខាងក្រៅ និងសវនកម្មផ្ទៃក្នុង

(ជ) ត្រួតពិនិត្យលើព័ន្ធនៃសវនកម្ម ក៏ដូចជារបាយការណ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរត្រួតពិនិត្យ និងចេញសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត

(ឈ) ត្រួតពិនិត្យលើរបៀបប្រតិបត្តិការអាជីវកម្មដៃគូ និងផ្តល់ព័ត៌មានជូនប្រតិបត្តិការទាំងនោះ និង

(ញ) ពិនិត្យមើលលើរបាយការណ៍ ដែលរៀបចំដោយមន្ត្រីប្រតិបត្តិកិច្ចដែលពាក់ព័ន្ធនឹងការអនុវត្តន៍ទៅតាមលក្ខន្តិកៈ និងបទប្បញ្ញត្តិដែលតម្រូវព្រមទាំងចេញជាសេចក្តីបង្គាប់សម្រាប់សកម្មភាពបង្ការចាំបាច់ដែលត្រូវអនុវត្ត។

### (II) គណៈកម្មការគ្រប់គ្រងហានិភ័យ

គណៈកម្មការគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវលើសកម្មភាពរបស់គណៈគ្រប់គ្រងធនធានទីផ្សារ ទម្រង់ការរៀបចំអត្រាការប្រាក់ សន្ទនីយភាពការងារច្បាប់ និងហានិភ័យផ្សេងៗ ដើម្បីធានាថាដំណើរការគ្រប់គ្រងហានិភ័យ ត្រូវបានរៀបចំឡើង និងបំពេញមុខងារបានល្អ។

សមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យ រួមមាន សមាជិក 4 រូបពីក្រុមប្រឹក្សាភិបាលដូចជា៖

1. លោក Paul Gwee Choon Guan (ប្រធាន)
2. លោក Ong Teong Hoon
3. លោកស្រី Seah Yen Goon
4. លោក Chan Mach

គណៈកម្មការគ្រប់គ្រងហានិភ័យ ត្រូវបានផ្តល់សិទ្ធិអំណាចដោយក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ពិនិត្យ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យគោលនយោបាយ និងដំណោះស្រាយសម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលអនុម័ត
- (ខ) ពិនិត្យ និងអនុម័តលើផលិតផលថ្មីៗ ក្រោយពីបានធានាថាផលិតផលថ្មីនេះបានឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងត្រឹមត្រូវ

# គោលនយោបាយ និងគោលការណ៍

## អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

- (គ) ពិនិត្យលើការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងការចាត់ចែង តួនាទីប្រាក់ទុន ដោយរួមបញ្ចូលទាំងតម្លៃនៃការផ្ទេរមូលនិធិដែល ពាក់ព័ន្ធ
- (ឃ) រៀបចំមូលធនត្រូវការសម្រាប់ហានិភ័យ ដើម្បីផ្តល់ឲ្យគណៈកម្មការ ទ្រព្យសកម្ម និងទ្រព្យអកម្ម
- (ង) ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃនយោបាយគ្រប់គ្រង ហានិភ័យ និងក្របខណ្ឌក្នុងការសម្គាល់វាស់វែងត្រួតពិនិត្យ និងតាម ដានហានិភ័យ និងពង្រីកបន្ថែមការអនុវត្តន៍នេះឲ្យមានប្រសិទ្ធភាព និងឯករាជ្យ
- (ច) ធានាថាហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធនានា ត្រូវបានដាក់ ជូនអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ និង
- (ឆ) ពិនិត្យលើរបាយការណ៍គ្រប់គ្រងហានិភ័យ តាមកាលកំណត់លើ ហានិភ័យឥណទាន ផលបំពុលហានិភ័យ និងសកម្មភាពគ្រប់គ្រង ហានិភ័យ។

### (៣) គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ផ្តល់នូវនីតិវិធីផ្លូវការ និងទម្រង់ ការតម្លាភាព ក្នុងការតែងតាំងអភិបាលសមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ក៏ដូចជាធ្វើការវាយតម្លៃលើប្រសិទ្ធភាព ការងាររបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការអនុវត្តន៍ការងាររបស់ មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ គណៈកម្មការក៏ផ្តល់ផងដែរនូវនីតិវិធីផ្លូវការ និងទម្រង់ការតម្លាភាពក្នុងការអភិវឌ្ឍន៍គោលនយោបាយផ្តល់លាភការ ដល់អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងធានាថាការផ្តល់ជូន នេះ មានលក្ខណៈប្រកួតប្រជែង និងជាក់លាក់ស្របតាមវប្បធម៌ គោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមសម្ព័ន្ធ។

សមាសភាពរបស់គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ មានដូចខាង ក្រោម៖

1. លោក Koh Yong Guan (ប្រធាន)
2. លោក Lim Hua Min
3. លោក Ong Teong Hoon
4. លោក Chan Mach

គណៈកម្មការតែងតាំង និងផ្តល់តម្លៃការ ត្រូវបានផ្តល់សិទ្ធិអំណាចដោយ ក្រុមប្រឹក្សាភិបាលដើម្បី៖

- (ក) ត្រួតពិនិត្យលើសមាសភាព និងទំហំរបស់ក្រុមប្រឹក្សាភិបាល និង ធ្វើការកំណត់តុល្យភាពឲ្យបានត្រឹមត្រូវ ក្នុងក្រុមប្រឹក្សាភិបាលរវាង អភិបាលប្រតិបត្តិអភិបាលប្រឹក្សា និងអភិបាលឯករាជ្យ
- (ខ) ពិនិត្យ និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលស្តីពីគុណភាព បទពិសោធន៍ ជំនាញ និងសមត្ថភាពផ្សេងៗទៀតដែលត្រូវការ សម្រាប់តំណែងអភិបាល
- (គ) ផ្តល់អនុសាសន៍ និងវាយតម្លៃបច្ចេកភាព អភិបាល គណៈកម្មការ ក្រុមប្រឹក្សាភិបាល ក៏ដូចជាបច្ចេកភាពសម្រាប់តួនាទីថ្នាក់គ្រប់គ្រង ជាន់ខ្ពស់
- (ឃ) ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ក្នុងការដកហូតតំណែង អភិបាល ឬ មន្ត្រីថ្នាក់ជាន់ខ្ពស់ផ្សេងៗ ក្នុងករណីដែលពួកគេ មិន អនុវត្តការងារឲ្យមានប្រសិទ្ធភាព ខ្លីខ្លាញ់ និងប្រព្រឹត្តខុសឆ្គង ដោយ ប្រករណាមួយ
- (ង) បង្កើតយន្តការសម្រាប់ការវាយតម្លៃផ្លូវការនូវប្រសិទ្ធភាពរបស់ក្រុម ប្រឹក្សាទាំងមូល និងការរួមចំណែករបស់អភិបាលនីមួយៗជួយដល់ ប្រសិទ្ធភាពក្រុមប្រឹក្សាភិបាល ការរួមចំណែករបស់អភិបាលនៃ គណៈកម្មការផ្សេងៗ និងការបំពេញការងាររបស់មន្ត្រីថ្នាក់គ្រប់ គ្រងជាន់ខ្ពស់។
- (ច) ពិនិត្យលើការតែងតាំង ការស្នងបន្តលើកិច្ចការគ្រប់គ្រង និងការ វាយតម្លៃលើការអនុវត្តន៍ការងារ របស់មន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និង
- (ឆ) ផ្តល់អនុសាសន៍នូវក្របខណ្ឌការងារសម្រាប់ផ្តល់លាភការ ដល់ អភិបាល និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្របខណ្ឌការងារបែប នេះ ត្រូវឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ បទពិសោធន៍ និងការប្តេជ្ញា ចិត្តរបស់អភិបាលនីមួយៗ និងមន្ត្រីថ្នាក់គ្រប់គ្រងជាន់ខ្ពស់នីមួយៗ ដែលពាក់ព័ន្ធ។

# គោលនយោបាយ និងគោលការណ៍

# អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

## ដំណើរការនៃការតែងតាំងក្រុមប្រឹក្សាភិបាល

បេក្ខជនឈរឈ្មោះទាំងអស់ សម្រាប់តែងតាំងចូលក្នុងក្រុមប្រឹក្សាភិបាល ជាដំបូងត្រូវឆ្លងកាត់ការវាយតម្លៃដោយគណៈកម្មការតែងតាំង និងលាភការ ហើយគណៈកម្មការនេះនឹងដាក់សំណើទៅក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សា ភិបាលនឹងធ្វើការសម្រេចចិត្តចុងក្រោយផ្លូវការ ដើម្បីធ្វើការតែងតាំងក្រុម ប្រឹក្សាភិបាល។ នៅពេលវាយតម្លៃបេក្ខជនឈរឈ្មោះសម្រាប់តែងតាំងក្នុង ក្រុមប្រឹក្សាភិបាល គឺទាមទារនូវលក្ខខណ្ឌពិចារណាមួយចំនួនដូចជា គុណភាព ជំនាញនិងបទពិសោធន៍ ភាពសាកសម និងសមត្ថភាព ប្រកួតប្រជែងជាមូលដ្ឋាន ដែលទាមទារឲ្យមានសម្រាប់មុខតំណែង និង តុល្យភាពក្រុមប្រឹក្សាភិបាល។

## គោលនយោបាយ និងគោលការណ៍អនុវត្តន៍សម្រាប់អភិបាលកិច្ច ក្រុមហ៊ុន

### កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងតិច ៣ខែម្តង។ អំឡុងពេល កាលបរិច្ឆេទបញ្ចប់ហិរញ្ញវត្ថុ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាបានជួប ប្រជុំគ្នា ចំនួន ៤ លើក។

អភិបាលនីមួយៗ ត្រូវបានផ្តល់ព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សា និងផ្តល់ ជូននូវរបៀបវារៈជាមុន នៅរៀងរាល់ការប្រជុំម្តងៗ ដើម្បីឲ្យអភិបាលគ្រប់ រូបមានពេលវេលាក្នុងការសិក្សា និងរៀបចំសម្រាប់ការពិភាក្សា។ ព័ត៌មាន បន្ថែមផ្សេងទៀតស្នើដោយអភិបាល ត្រូវបានរៀបចំជាស្រេច។ ក្រុមប្រឹក្សា ភិបាលក៏មានតារាងពេលវេលា និងកម្មវិធីប្រមូលទុកសម្រាប់ការពិភាក្សា ផងដែរ។ រាល់កំណត់ត្រាក្នុងកិច្ចប្រជុំត្រូវបានរក្សាទុកយ៉ាងល្អ។

គណៈគ្រប់គ្រងធនាគារ បានអនុវត្តតាមគោលការណ៍របស់សម្ព័ន្ធលើ ព័ត៌មានដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាភិបាលពិចារណា។ អនុលោម តាមគោលនយោបាយនេះ រាល់កំណត់ត្រាព័ត៌មាន ត្រូវបានដាក់ជូនក្រុម ប្រឹក្សាភិបាលទៅតាមពេលវេលាកំណត់មួយ ដើម្បីក្រុមប្រឹក្សាភិបាល បានដឹងអំពីដំណើរការការងារ និងសកម្មភាពអាជីវកម្មរបស់ធនាគារ។

អភិបាលអាចស្វែងរកសេវាណែនាំ និងជំនួយពីលេខារបស់ក្រុមហ៊ុន ដែលពួកគេជាអ្នកទទួលខុសត្រូវក្នុងការធានាថា នីតិវិធីក្រុមប្រឹក្សាភិបាល ត្រូវបានគោរពតាម ហើយរាល់ព័ត៌មានចាំបាច់ដែលនឹងត្រូវទទួលបាន ពីអភិបាល គឺសម្រាប់កំណត់ត្រាផ្ទាល់របស់ធនាគារផង និងគោលបំណង ដើម្បីបំពេញកាតព្វកិច្ចក្នុងលក្ខន្តិកៈផង។

ព័ត៌មានលម្អិតនៃវត្តមានរបស់អភិបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនាដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូច ខាងក្រោម៖

| ឈ្មោះអភិបាល                | ចំនួនវត្តមានក្នុងការប្រជុំ |
|----------------------------|----------------------------|
| លោក Lim Hua Min (Chairman) | 4/4                        |
| លោក Koh Yong Guan          | 4/4                        |
| លោក Ong Teong Hoon         | 4/4                        |
| លោកស្រី Seah Yen Goon      | 4/4                        |
| លោក Paul Gwee Choon Guan   | 4/4                        |
| លោក Chan Mach              | 4/4                        |

### ការទទួលខុសត្រូវ

ក្រុមប្រឹក្សាទទួលស្គាល់ពីសារៈសំខាន់នៃការចែករំលែកកំណត់ត្រាគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រពន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ដើម្បី ការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលធានាអះអាងពីការទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារ ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើតបរិយាកាស ត្រួតពិនិត្យសមស្រប និងក្របខណ្ឌគ្រប់គ្រងហានិភ័យក៏ដូចជាការត្រួត ពិនិត្យលើភាពត្រឹមត្រូវ និងគ្រប់គ្រាន់របស់វា។ ទាក់ទងនឹងការកំណត់ មូលដ្ឋាននៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ប្រព័ន្ធគឺត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងហានិភ័យ និងធានាថាហានិភ័យត្រូវបានរកឃើញ និងគ្រប់ គ្រងនៅក្នុងកម្រិតមួយ ដែលគេអាចទទួលយកបានជាជាងមើលរំលង ហានិភ័យទាំងនោះ ដើម្បីសម្រេចគោលដៅអាជីវកម្ម។ ប្រព័ន្ធគឺត្រឹមតែ ផ្តល់ការធានាដ៏សមហេតុផលតែប៉ុណ្ណោះ តែមិនមែនជាការធានាដ៏ច្បាស់ លាស់ណាមួយទប់ទល់នឹងហានិភ័យនៃកំហុសក្នុងការគ្រប់គ្រងកំហុស ក្នុងព័ត៌មានហិរញ្ញវត្ថុ ឬការបាត់បង់ ឬការក្លែងបន្លំហិរញ្ញវត្ថុណាមួយ ឡើយ។

# អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

## គន្លឹះក្នុងការត្រួតពិនិត្យផ្ទៃក្នុង

គន្លឹះដំណើរការដែលបានបង្កើតឡើងដើម្បីត្រួតពិនិត្យភាពគ្រប់គ្រាន់ និងសុចរិតភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបរាប់បង្ហាញដូចខាងក្រោម៖

### ■ រចនាសម្ព័ន្ធអង្គភាពចាត់តាំង

រចនាសម្ព័ន្ធអង្គភាពចាត់តាំង ជាមួយនឹងគំនូសបង្ហាញបន្ទាត់នៃការទទួលខុសត្រូវ ការងារការណ៍ ការផ្ទេរអំណាច និងគណនេយ្យភាពក្នុងធនាគារនឹងជួយធានាប្រសិទ្ធភាពទំនាក់ទំនង នៃគោលដៅត្រួតពិនិត្យហានិភ័យ ក៏ដូចជាការរៀបចំបង្កើតអំណាច និងគណនេយ្យភាពដែលសមស្របទៅតាមលក្ខណវិនិច្ឆ័យនៃការគ្រប់គ្រង។

### ■ គោលនយោបាយ និងនីតិវិធីផ្ទៃក្នុង

សៀវភៅណែនាំស្តីពីនីតិវិធី និងគោលការណ៍ផ្ទៃក្នុងលម្អិតពីអាជីវកម្មនិងស្ថាប័នគាំទ្រមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ផ្តល់ការណែនាំដើម្បីធានាការអនុលោមទៅតាមគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។

ធនាគារ ក៏បានចងក្រងឯកសារអំពីដែនកំណត់នៃសិទ្ធិអំណាចដែលបានផ្តល់ឲ្យសម្រាប់ទិសដៅគន្លឹះនៃអាជីវកម្មដោយបានទទួលការយល់ស្របពីក្រុមប្រឹក្សាភិបាល។ ឯកសារនេះបញ្ជាក់ពីក្របខណ្ឌអំណាច និងទំនួលខុសត្រូវ ព្រមទាំងសម្រួលដល់ការធ្វើការសម្រេចចិត្ត ឲ្យបានត្រឹមត្រូវក្នុងកម្រិតមួយដែលសាកសមទៅតាមឋានានុក្រុមរបស់អង្គការ។ ការផ្តល់ព្រំដែនកំណត់នេះ ធ្វើឡើងផ្អែកទៅលើការត្រួតពិនិត្យជាទៀងទាត់ទៅតាមការអនុវត្តន៍ និងភាពសមស្របរបស់វាដើម្បីសម្រេចទិសដៅ និងតម្រូវការប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

### ■ ការត្រួតពិនិត្យលើលទ្ធផលហិរញ្ញវត្ថុ

ស្ថិតក្នុងមូលដ្ឋានទៀងទាត់ គណៈគ្រប់គ្រងផ្តល់ព័ត៌មានលម្អិតពីហិរញ្ញវត្ថុបម្រែបម្រួលសំខាន់ៗ និងការវិភាគទិន្នន័យហិរញ្ញវត្ថុជូនក្រុមប្រឹក្សាភិបាលក្នុងគោលបំណងពិនិត្យមើល និងធ្វើការសម្រេចចិត្ត។

### ■ មុខងារប្រតិបត្តិការ

ការប្រតិបត្តិការធ្វើឡើងតាមការវាយតម្លៃជាទៀងទាត់ ចំពោះដំណើរការប្រតិបត្តិការរបស់ធនាគារ ដើម្បីធានាឲ្យមានអនុលោមភាពតាមច្បាប់និងបទប្បញ្ញត្តិ ជាពិសេសបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអាក្រក់ ក៏ដូចជាគោលការណ៍ និងនីតិវិធីផ្សេងៗដែលតម្រូវ។ រាល់ការប្រែប្រួល ឬភាពខុសឆ្គងណាមួយ គឺត្រូវរាយការណ៍ជូនទៅគណៈកម្មការគ្រប់គ្រងហានិភ័យ ហើយក្រុមប្រឹក្សាភិបាលនឹងត្រូវបានផ្តល់ព័ត៌មាននូវមូលហេតុបង្ក និងវិធានការបង្ការដែលត្រូវបានអនុវត្ត។

### ■ មុខងារសវនកម្មផ្ទៃក្នុង

សវនកម្មផ្ទៃក្នុងពិនិត្យនឹងធ្វើឲ្យមានតុល្យភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ ដើម្បីអនុលោមតាមតម្រូវការត្រួតពិនិត្យទាមទារដោយធនាគារ។ សវនកររបស់ធនាគារ ធ្វើការត្រួតពិនិត្យ និងប្រតិបត្តិការត្រួតពិនិត្យខាងក្នុងរបស់ធនាគារយ៉ាងទៀងទាត់។ គណៈកម្មការសវនកម្មរាយការណ៍អំពីសវនកម្មផ្ទៃក្នុងជូនទៅក្រុមប្រឹក្សាភិបាល។

អំឡុងឆ្នាំ2020 កិច្ចការរបស់សវនកម្មផ្ទៃក្នុងផ្តោតសំខាន់ លើចំណុចអាទិភាព ដោយយោងទៅលើការវាយតម្លៃហានិភ័យប្រចាំឆ្នាំរបស់ពួកគេនិងយោងតាមផែនការសវនកម្មប្រចាំឆ្នាំដែលបានយល់ស្រប ដោយគណៈកម្មការសវនកម្មរបស់ធនាគារ។ លទ្ធផលត្រួតពិនិត្យជាមួយអនុសាសន៍សម្រាប់អភិវឌ្ឍ ត្រូវបានរាយការណ៍ជូនគណៈកម្មការសវនកម្មរបស់ធនាគារ។ គណៈកម្មការសវនកម្មរបស់ធនាគារកោះប្រជុំទៀតទាត់ដើម្បីពិនិត្យមើលលើលទ្ធផល និងអនុសាសន៍សម្រាប់អភិវឌ្ឍដោយសវនកម្មផ្ទៃក្នុងព្រមទាំងមើលលើសកម្មភាព ដែលត្រូវបានធ្វើដើម្បីកែលម្អដោយសម្ព័ន្ធសវនកម្ម ដែលសកម្មភាពទាំងឡាយនឹងត្រូវធ្វើឡើងដើម្បីកែលម្អចំណុចខ្លះខាតក្នុងពេលវេលាដ៏សំខាន់មួយ និងដើម្បីវាយតម្លៃពីប្រសិទ្ធភាព និងភាពគ្រប់គ្រាន់នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ក្រុមប្រឹក្សាភិបាលអះអាងថាដំណើរការនេះ នៅតែបន្តធ្វើជាប់ជានិច្ចក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ដើម្បីកំណត់វាយតម្លៃនិងគ្រប់គ្រងហានិភ័យហើយផ្តល់ការធានាមួយដ៏សមស្រប ដែលទ្រព្យសកម្មរបស់ធនាគារត្រូវបានមើលការខុសត្រូវ ដោយសុវត្ថិភាពមិនឲ្យមានការបាត់បង់ពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយឡើយ និងម្យ៉ាងវិញទៀតពេលប្រតិបត្តិការនីមួយៗរបស់ធនាគារ គឺត្រូវបានកត់ត្រាទុក និងទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវ។

### ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

ធនាគារនៅតែបន្តយន្តការពង្រឹងការអនុវត្តន៍ការគ្រប់គ្រងហានិភ័យ ដោយតែងតាំងប្រធាននាយកដ្ឋានហានិភ័យ និងប្រធាននាយកដ្ឋានប្រតិបត្តិការដែលជាអ្នកតាមដាន និងត្រួតពិនិត្យលើការគ្រប់គ្រងក្របខណ្ឌហានិភ័យនិងក្របខណ្ឌប្រតិបត្តិការ ដែលមានវិសាលភាពដូចខាងក្រោម៖

#### ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការជាហានិភ័យ ដែលខាតបង់បណ្តាលមកពីកង្វះខាតឬបរាជ័យនៃ ដំណើរការត្រួតពិនិត្យផ្ទៃក្នុង មនុស្ស ប្រព័ន្ធ និងមកពីកត្តាខាងក្រៅនានា។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ។



# អនុវត្តន៍សម្រាប់អភិបាលកិច្ចក្រុមហ៊ុន

### ហានិភ័យផ្នែកយុទ្ធសាស្ត្រ

ហានិភ័យផ្នែកយុទ្ធសាស្ត្រ កើតឡើងមកពីភាពអសមត្ថភាពរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការអាជីវកម្ម យុទ្ធសាស្ត្រ ការសម្រេចចិត្ត ការបែងចែក ធនធានឲ្យបានសមស្របនឹងភាពអសមត្ថភាពរបស់ខ្លួនក្នុងការបន្តនឹង ការផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។

### ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃ ការងគ្រោះដោយការខាតបង់ផ្នែក ហិរញ្ញវត្ថុ របស់អតិថិជនធនាគារមួយចំនួនដែលអតិថិជន ឬភាគីទីផ្សារ ម្ខាងទៀតមិនអាចបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ពួកគេ ចំពោះ ធនាគារ។ ហានិភ័យឥណទានជាហានិភ័យធំជាងគេតែមួយគត់សម្រាប់ អាជីវកម្មធនាគារ។

### ហានិភ័យហិរញ្ញវត្ថុ

សកម្មភាពចំណាយរបស់ធនាគារងាយនាំឲ្យធនាគារប្រឈមនឹងហានិភ័យ ហិរញ្ញវត្ថុជាច្រើន រួមមាន ហានិភ័យសន្ទនីយភាព ហានិភ័យរូបិយប័ណ្ណ បរទេស និងហានិភ័យអត្រាសាច់ប្រាក់។

- ហានិភ័យសន្ទនីយភាព ជាហានិភ័យដែលធនាគារមិនអាចបំពេញ កាតព្វកិច្ចពួកគេ បានដែលបណ្តាលមកពីប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានដកចេញតម្រូវការសាច់ប្រាក់ពីប្រាក់ ដែលនៅជំពាក់តាម កិច្ចសន្យា ឬ រហូរសាច់ប្រាក់ចេញផ្សេងទៀត។
- ហានិភ័យរូបិយប័ណ្ណបរទេស ជាផលប៉ះពាល់ដ៏ធំទាក់ទងនឹងការ ប្រែប្រួលអត្រារូបិយប័ណ្ណជាអវិជ្ជមានលើប្រាក់ចំណូល និងតម្លៃ សេដ្ឋកិច្ច។
- ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលរហូរសាច់ប្រាក់នា ពេលខាងមុខនៃ ឧបករណ៍ហិរញ្ញវត្ថុកើតឡើងដោយសារការប្រែប្រួល អត្រាការប្រាក់នៅលើទីផ្សារ។ កម្រិតការប្រាក់កើនឡើង ឬថយចុះ ដោយសារការប្រែប្រួលមិនរំពឹងទុកក្នុងអត្រាការប្រាក់។

### ហានិភ័យផ្នែកប្រតិបត្តិការ

ហានិភ័យផ្នែកប្រតិបត្តិការ គឺជាហានិភ័យទាក់ទងនឹងច្បាប់ ឬបទប្បញ្ញត្តិ ហាមឃាត់ ការខាតបង់ផ្នែកហិរញ្ញវត្ថុ ឬការបាត់បង់កិត្តិសព្ទ ដែលស្ថាប័ន អាចនឹងទទួលរងពីលទ្ធផលនៃការអាក់ខានមិនបានអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ បទដ្ឋានគតិយុត្តិ បទប្បញ្ញត្តិផ្ទៃក្នុង និងក្រមសីលធម៌ដែល អនុវត្តលើសកម្មភាពធនាគារ។

ធនាគារបង្កើនការយល់ដឹង និងបង្ហាញឲ្យឃើញអំពីហានិភ័យដល់ និយោជិកគ្រប់ជាន់ថ្នាក់នៅក្នុងធនាគារ។ កម្មវិធីបណ្តុះបណ្តាលនៅតែ បន្តធ្វើឡើងដោយផ្អែកប្រតិបត្តិការ និងផ្នែកហានិភ័យដើម្បីអប់រំនិយោជិត

អំពីការសម្គាល់ហានិភ័យ បង្កើតវិធីសាស្ត្រដើម្បីការគ្រប់គ្រង និងរក្សាការ ប្រតិបត្តិតាមគោលនយោបាយ និងបទប្បញ្ញត្តិ ទាំងក្នុង និងក្រៅ។ ធនាគារ បានបន្តអនុវត្តដំណើរការវាយតម្លៃគ្រប់គ្រងហានិភ័យ (CSA) យ៉ាងស្ងាត់ ជំនាញដែលផ្អែកទាំងអស់នឹងបន្តធ្វើការសម្គាល់ វាយតម្លៃ និងកាត់បន្ថយ ហានិភ័យផ្នែកប្រតិបត្តិការ។ គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និង អកម្ម (ALCO) ពង្រឹងការត្រួតពិនិត្យផ្នែកអនុវត្តហិរញ្ញវត្ថុរបស់ធនាគារ គោលកំណត់ហានិភ័យត្រូវបាន និងដំណើរការគ្រប់គ្រងសន្ទនីយភាព និង ទុនវិនិយោគ។ ក្រុមប្រឹក្សាភិបាល ក៏មានគណៈកម្មការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់ការណែនាំលើបញ្ហានានាដែលពាក់ព័ន្ធ ដើម្បីធានានូវការទទួល យកហានិភ័យរបស់ធនាគារមានភាពសមស្រប ក្នុងការជួយសម្រេច គោលដៅហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារកំពុងតែបន្តការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមក្របខណ្ឌ អភិវឌ្ឍន៍ឆ្នាំ2020 និងជឿជាក់ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌ ប្រតិបត្តិតាមនឹងជួយធានាបន្តនិរន្តរភាព និងសមត្ថភាពរបស់ខ្លួនដើម្បី សម្រេច តាមទីផ្សារគោលដៅរបស់ខ្លួន។

### ក្រមសីលធម៌

ក្រមសីលធម៌របស់ធនាគារត្រូវបានដាក់ជាគោលការណ៍ណែនាំ ចំពោះ ឥរិយាបថរបស់និយោជិតដែលអាចទទួលយកបានជាពិសេស នៅពេល ពួកគេដោះស្រាយបញ្ហាស៊ើប ដូចជានិយោគ ទំនាក់ទំនងគ្នាជាមួយ អ្នកដទៃ និងដោះស្រាយបណ្តឹងសារទុក្ខទាំងក្នុង និងក្រៅអង្គការ។ ក្រម សីលធម៌បានចែងអំពីបទដ្ឋាន នៃឥរិយាបថជាក់លាក់សម្រាប់និយោជិត របស់យើងដើម្បីដោះស្រាយបញ្ហាសីលធម៌ចម្បងនានាដូចជាការរក្សាការ សម្ងាត់ និងការប្រើប្រាស់ព័ត៌មានក្នុងកាលៈទេសៈមិនសមរម្យ។

ការមានក្រមសីលធម៌ជួយបង្កើនទំនុកចិត្តនៅក្នុងធនាគារ ក្នុងនាមជា គ្រឹះស្ថានមួយដោយបង្ហាញដល់អតិថិជន និងអ្នកវិនិយោគថាធនាគារ មានការតាំងចិត្តក្នុងការថែរក្សាភាពសុចរិតរបស់ខ្លួន ដោយគោរពតាម គោលការណ៍ណែនាំ អំពីសីលធម៌ជាមូលដ្ឋាន និងអនុវត្តសកម្មភាព អាជីវកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ។

និយោជិតថ្មីទាំងអស់ត្រូវបានផ្តល់នូវព័ត៌មាន នឹងបានរំពឹងថានឹងចុះហត្ថ លេខាទទួលយល់ព្រមលើក្រមសីលធម៌ ជាការដឹកនាំលើឥរិយាបថរបស់ ពួកគេក្នុងពេលចាប់ផ្តើមធ្វើការ។

### ឯករាជ្យភាព និងតម្លាភាព

ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងឯករាជ្យ ដោយក្រុមអ្នកគ្រប់គ្រងមាន បទពិសោធន៍ជាមួយនឹងការត្រួតពិនិត្យតាមដាន ក្រុមប្រឹក្សាភិបាល។ ធនាគារប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងការទំនាក់ទំនង ជាមួយអតិថិជនក៏ ដូចជាប្រកាន់ភ្ជាប់នូវតម្លាភាពក្នុងរបាយការណ៍ និងទំនួលខុសត្រូវផ្នែក ហិរញ្ញវត្ថុ។



# អភិបាលកិច្ច ធនាគារ

---

- ប្រវត្តិបក្រុមប្រឹក្សាភិបាល ..... 31
- រចនាសម្ព័ន្ធរបស់ធនាគារ ..... 34
- ប្រវត្តិបគណៈគ្រប់គ្រង ..... 36

# ក្រុមប្រឹក្សាភិបាល



លោក Lim ជាប្រធានក្រុមប្រឹក្សាភិបាលនៃ Phillip Capital Group of Companies និង ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃ IFS Capital Limited ផងដែរ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៣។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ ដោយកាន់មុខ តំណែងជាន់ខ្ពស់នៅក្នុងផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) និងវិទ្យាស្ថានស្រាវជ្រាវ មូលបត្រ។ គាត់បានបម្រើការងារនៅក្នុងគណៈកម្មការ និងអនុគណៈកម្មការមួយចំនួន នៃផ្សារភាគហ៊ុន នៃប្រទេសសិង្ហបុរី។ ក្នុងឆ្នាំ១៩៩៧ គាត់ត្រូវបានតែងតាំងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃគណៈកម្មការត្រួតពិនិត្យផ្សារភាគហ៊ុននៃប្រទេសសិង្ហបុរី (SES) ដែលទទួលខុសត្រូវលើការបង្កើតក្របខណ្ឌទស្សនាទាន ដើម្បីធ្វើឲ្យទីផ្សារមូលធននៃ ប្រទេសសិង្ហបុរីកាន់តែមានលក្ខណៈសកល ប្រកួតប្រជែង និងរឹងមាំ។ សម្រាប់ការងារ នេះ គាត់បានទទួលមេដាយសេវាសាធារណៈ (PBM) ក្នុងឆ្នាំ១៩៩៩ ពីរដ្ឋាភិបាល សិង្ហបុរី។ នៅឆ្នាំ២០១៤ គាត់ទទួលបានវិញ្ញាបនបត្រសរសើរពី IBF Distinguished Fellow ដែលជាវិញ្ញាបនបត្រខ្ពស់បំផុតដែលផ្តល់ដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) សម្រាប់អ្នកដឹកនាំជំនួញ ដែលផ្តល់ជាកំរិតផ្នែកវិជ្ជាជីវៈ ភាពស្មោះត្រង់ និង សមិទ្ធផល។ នៅឆ្នាំ២០១៨ គាត់ត្រូវបានគេដាក់ងារជាអ្នកជំនួញប្រចាំឆ្នាំ២០១៧ ក្នុង កម្មវិធីពានរង្វាន់អ្នកចូលរួមប្រចាំឆ្នាំ ដែលជាកិត្តិយសដ៏ល្អបំផុតនៅក្នុង ប្រទេសសិង្ហបុរី។ លោក Lim ក៏ធ្លាប់បម្រើការងារជាមេម៉ាយក្រុមប្រឹក្សាភិបាលមួយរូប នៅក្នុងអាជ្ញាធរប្រចាំចំណូលនៃប្រទេសសិង្ហបុរីពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១០។

លោក Lim មានបរិញ្ញាបត្រវិទ្យាសាស្ត្រ (កិត្តិយស) ផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ The University of Surrey និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកស្រាវជ្រាវប្រតិបត្តិការ និងសិក្សាការគ្រប់គ្រង ពីសាកលវិទ្យាល័យ Imperial College London។



លោក Ong បានចាប់ផ្តើមធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ១៩៧៧ ដំបូងជាភ្នាក់ងារ រឹងសារូបិយប័ណ្ណ រួចមួយឆ្នាំក្រោយមក បានបម្រើការងារជាមួយធនាគារ Standard Chartered Bank ក្នុងតំណែងជាកម្មសិក្សាការី។ ដោយធ្វើការជាមួយធនាគារនេះ អស់រយៈពេល ២៥ឆ្នាំ គាត់បានឆ្លងកាត់គ្រប់ទិដ្ឋភាពទាំងអស់នៃធនាគារពាណិជ្ជ ក្រៅពីមុខងារជាហោរញ្ជីក ហើយគាត់បានបញ្ចប់អាជីពធនាគាររបស់គាត់ក្នុងតំណែង ជានាយកប្រចាំប្រទេសឲ្យធនាគារក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។ ការបញ្ចប់នេះ គឺក្រោយពីលោកធ្វើជានាយកប្រចាំប្រទេសរបស់ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមុននោះ ជាអ្នកគ្រប់គ្រងប្រចាំតំបន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្របដណ្តប់ លើស្ថាប័នហិរញ្ញវត្ថុ នានា។

បន្ទាប់ពីពេលនោះ គាត់បានចូលរួមជាមួយ Phillip Securities Pte Ltd និងបានកាន់ មុខងារជាច្រើន រួមទាំងការងាររយៈពេលមួយឆ្នាំនៅក្នុង Phillip Securities Thailand PLC ក្នុងតំណែងជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន ហើយចុងក្រោយជាអភិបាល នៃ OTC Capital មុនពេលត្រូវបានតែងតាំងឲ្យចូលបម្រើការងារនៅក្នុងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមខីត ភីអិលស៊ី ក្នុងឆ្នាំ២០១២។

លោក Ong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសិង្ហបុរី ដោយទទួលបាន បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងបរិញ្ញាបត្ររងពីវិទ្យាស្ថាន Associate of the Chartered Institute of Bankers ចាប់តាំងពីឆ្នាំ១៩៧៨។

# ក្រុមប្រឹក្សានិបាល



**លោក ចាន់ ម៉ាច**  
អភិបាល និងអគ្គនាយក

លោក ម៉ាច ដែលជាប្រធាននាយកប្រតិបត្តិក្នុងស្រុកដំបូងគេនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ត្រូវបានដំឡើងឋានៈពីមុខតំណែងអ្នកគ្រប់គ្រងប្រតិបត្តិការរបស់គាត់ ក្នុងឆ្នាំ 2006។ ដោយមានបរិញ្ញាបត្រគណិតវិទ្យា និងមានបទពិសោធន៍ជាគ្រូបង្រៀនគណិត វិទ្យា លោក ម៉ាច បានចូលរួមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ដំបូងក្នុងឆ្នាំ1999 ក្នុងតំណែងជាសវនករ និងជាគ្រូបណ្តុះបណ្តាល។ សក្តានុពលផ្នែកគ្រប់គ្រងរបស់គាត់ ត្រូវបានទទួលស្គាល់ ហើយគាត់បានក្លាយជាអ្នកគ្រប់គ្រងសាខាប្រចាំទីក្រុងភ្នំពេញ ក្នុងឆ្នាំ2001។ សាខានេះបានរីកចម្រើនយ៉ាងខ្លាំង ហើយក្នុងឆ្នាំ2003 គាត់ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិការ។ ក្រោមការដឹកនាំរបស់គាត់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន មាននិរន្តរភាព ហើយផលបត្របានកើនឡើងមួយទ្វេដង។ លោក ម៉ាច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 2៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (MBA) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ (MFB)។ គាត់បានចូលរួមក្នុងវគ្គសិក្សាជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងធនាគារ។ បច្ចុប្បន្នលោកជាសមាជិកមួយរូបរបស់សមាគមធនាគារនៅកម្ពុជា (ABC) ហើយបន្ទាប់ពីការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន មក លោកត្រូវបានតែងតាំងជាអគ្គនាយករបស់ធនាគារ។



**លោក PAUL GWEE CHOON GUAN**  
អភិបាលឯករាជ្យ

អាជីពធនាគាររបស់លោក Gwee មានរយៈពេលជាង 25ឆ្នាំ ពោរពេញដោយបទពិសោធន៍ផ្នែកធនាគារសកល និងធនាគារវិនិយោគ ជាមួយនឹងឧស្សាហកម្មគ្រប់គ្រង ទ្រព្យសកម្ម/មូលនិធិ និងទ្រព្យធន នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ ជំនាញឯកទេសរបស់គាត់ រួមមាន វិស័យគ្រប់គ្រងហានិភ័យសហគ្រាស (ឥណទាន ទីផ្សារ សន្ទនីយភាព និងប្រតិបត្តិការ) ការត្រួតពិនិត្យ និងប្រតិបត្តិ និងប្រតិបត្តិការសម្ងាត់ ជាមួយនឹងការរួមបញ្ចូលគ្នាដើម្បីនាំនៃរបាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យអាជីវកម្មជាយុទ្ធសាស្ត្រ ការច្របាច់បញ្ចូលគ្នា និងការធ្វើលទ្ធកម្ម និងការគ្រប់គ្រងមូលធន។ គាត់ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិ នៅក្នុងក្រុមហ៊ុន United Overseas Bank Group បន្ទាប់មកជាប្រធាននាយកហិរញ្ញវត្ថុប្រចាំប្រទេសនៅ Hong Kong និង Shanghai Bank ប្រចាំប្រទេសឥណ្ឌូនេស៊ី និងជាប្រធាននាយកប្រតិបត្តិនៅ Bank of East Asia ប្រចាំប្រទេសសិង្ហបុរី។ បច្ចុប្បន្ន គាត់គឺជាអគ្គលេខាធិការនៃសមាគមធនាគារករអាស៊ាន (ASEAN Bankers Association)។

លោក Gwee មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ ឈីកាហ្គោ បានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្ម ជំនាញផ្នែកហិរញ្ញវត្ថុ និងទទួលបានបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យញូវខាសល។ គាត់ត្រូវបានទទួលស្គាល់ជាគណនេយ្យករជំនាញក្នុងឆ្នាំ1984 និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ នៅក្នុងប្រទេសអូស្ត្រាលី និងវិទ្យាស្ថានគណនេយ្យករជំនាញសិង្ហបុរី។

# ក្រុមប្រឹក្សាភិបាល



**លោក KOH YONG GUAN**

អភិបាលឯករាជ្យ

លោក Koh បានចូលរួមជាមួយផ្នែកស៊ីវិលប្រទេសសិង្ហបុរី ក្នុងតួនាទីជាវិស្វករដី ឱសថ នៃក្រសួងសុខាភិបាលក្នុងឆ្នាំ1972 បន្ទាប់មកបានបន្តជាមួយផ្នែករដ្ឋបាល ក្នុងឆ្នាំ1979។ លោកបានបន្តការងារក្នុងក្រសួងហិរញ្ញវត្ថុ (នាយកដ្ឋានប្រមូលពន្ធ) ក្រសួងអប់រំ និងក្រសួងការពារជាតិ មុននឹងត្រូវបានតែងតាំងជាដូលែនខាងការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិក្នុងឆ្នាំ1989។ លោកបានធ្វើជាប្រមុខផ្នែកប្រមូលពន្ធពីឆ្នាំ1991 ដល់ឆ្នាំ1997។ ក្នុងឆ្នាំ1998 លោកត្រូវបានតែងតាំង ជាអគ្គនាយកនៃអាជ្ញាធររូបិយវត្ថុ សិង្ហបុរី (ទេសាភិបាលធនាគារជាតិ)។ លោកក៏បានកាន់តួនាទីជាដូលែនខាងការ អចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ (ថវិកា និងប្រមូលពន្ធ) ផងដែរពីឆ្នាំ1998 ដល់ឆ្នាំ2001។ លោកបាន ចូលនិវត្តន៍ ក្នុងខែមិថុនា ឆ្នាំ2005 ក្នុងតួនាទីជាអគ្គនាយកអាជ្ញាធររូបិយវត្ថុ សិង្ហបុរី។ បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តមុខតំណែង ជាសមាជិកក្រុមប្រឹក្សាភិបាល នៃស្ថាប័ននេះរហូតដល់ខែមេសា ឆ្នាំ2011។ លោកបានបម្រើការងារជាប្រធានក្រុម ប្រឹក្សាភិបាលមូលនិធិសោធននិវត្តន៍ ទទួលបន្ទុកនិយោជិតទាំងអស់ រួមទាំងវិស័យ ឯកជន និងសាធារណៈ ក្នុងប្រទេសសិង្ហបុរីពីឆ្នាំ2005 រហូតដល់ឆ្នាំ2013។ លោកបាន ធ្វើជាប្រមុខ ជាន់ខ្ពស់អនិវាសនជនសិង្ហបុរីប្រចាំ នៅប្រទេសកាណាដាពីខែឧសភា ឆ្នាំ2008 ដល់ ខែមីនា ឆ្នាំ2013។

បច្ចុប្បន្ននេះ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្ម SMRT ដែលជាក្រុមហ៊ុន ចុះបញ្ជីក្នុងការផ្តល់សេវារថភ្លើងក្រោមដី រថយន្តក្រុងនិងតាក់ស៊ី ក្នុងប្រទេសសិង្ហបុរី។

លោកក៏ជាប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើប្រចាំនៅប្រទេសសិង្ហបុរី និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រជំងឺមហារីក នៅសិង្ហបុរីផងដែរ។ លោកបានធ្វើជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសក្រិចតាំងពីខែឧសភា ឆ្នាំ2013។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកវិស្វកម្មកម្មវិធីក្នុងឆ្នាំ1970 និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រ ផ្នែកវិស្វកម្មកម្មវិធី និងវិស្វករ ឱសថក្នុងឆ្នាំ1972 ពីសាកលវិទ្យាល័យតូរ៉ូនតូ (Toronto) ដែលលោកទទួលអាហារូបករណ៍ពីគម្រោងកូឡុមបូ (Colombo)។ លោកបានទទួលសញ្ញាបត្រ អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យកាតូលិកលីវេន (Catholic University of Leuven) ប្រទេសបេលហ្ស៊ិកក្នុងឆ្នាំ1981។ លោកត្រូវបាន ទទួលស្គាល់ថាជាបណ្ឌិតពី សាកលវិទ្យាល័យតូរ៉ូនតូ ក្នុងឆ្នាំ2011។



**លោកស្រី SEAH YEN GOON**


អភិបាលឯករាជ្យ


លោកស្រី Seah មានបទពិសោធន៍ការងារជាង30ឆ្នាំ នៅក្នុងស្ថាប័នហិរញ្ញវត្ថុ រួមទាំង ហិរញ្ញវត្ថុពាណិជ្ជកម្ម GE ដែលជំនាញខាងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និង មធ្យម។ គាត់កាន់មុខតំណែងជាន់ខ្ពស់នៅក្នុងផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ បច្ចេកវិទ្យា ព័ត៌មាន ប្រតិបត្តិការត្រួតពិនិត្យ នៅក្នុងប្រទេសសិង្ហបុរី ថៃ និងហុងកុង។ គាត់គឺជា ប្រធាន នាយកហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុ និងការត្រួតពិនិត្យ ការធ្វើផែនការ យុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ការផ្តល់មូលនិធិ និងប្រតិបត្តិ។

គាត់រៀបចំសិក្ខាសាលាបណ្តុះបណ្តាលនៅស្ថាប័នជាច្រើន និងបម្រើការងារនៅក្នុង អនុគណៈកម្មការធនធានមនុស្សនៃមន្ទីរពេទ្យ St. Luke និងផ្ទះគ្រីស្ទាន សិង្ហបុរី (Singapore Christian Home)។

លោកស្រី Seah គឺជាគណនេយ្យករជំនាញ (សិង្ហបុរី) ដែលមានបរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យសិង្ហបុរី បច្ចុប្បន្នហៅថា សាកលវិទ្យាល័យជាតិសិង្ហបុរី និងមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម (ច្បាប់អាជីវកម្ម) ពីសាកលវិទ្យាល័យបច្ចេក វិទ្យាណានយ៉ាង (Nanyang Technological University)។

# រចនាសម្ព័ន្ធ របស់ធនាគារ





# គណៈគ្រប់គ្រង



**លោក HAN PENG KWANG**

អគ្គនាយករង

លោក Han បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កិត្តិយស) ពីសាកលវិទ្យាល័យ University Utara ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ1995។ លោកជាធនាគារិក Charter និងជាអ្នកជំនាញឥណទានដែលទទួលបានសញ្ញាបត្រពីវិទ្យាស្ថាន Asian Institute of Chartered Banker (AICB)។ លោកក៏ទទួលបានសញ្ញាបត្រផ្នែក ScumMaster (CSM) និងសញ្ញាបត្រផ្នែក Scrum Product Owner (CSPO) ផងដែរ។ លោកមានបទពិសោធន៍ជាង25ឆ្នាំ ដោយបានចាប់ផ្តើមការងារពីឆ្នាំ1995 ក្នុងពេលដែលលោកបានបម្រើការងារជាមួយធនាគារ Public Bank Berhad ដែលជាធនាគារមានឈ្មោះល្បីមួយនៅប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាអ្នកហាត់ការ។ បន្ទាប់មក លោកត្រូវបានតម្លើងឋានៈជាបន្តបន្ទាប់ រហូតក្លាយជាប្រធានសាខា។ បទពិសោធន៍ផ្នែកធនាគាររបស់លោករួមមាន ប្រតិបត្តិការរដ្ឋប្បវេណី ទីផ្សារ ដំណើរការឥណទាន មូលបត្រ និងឯកសារប្រាក់កម្ចី ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម។ លោក Han បានចាកចេញពីធនាគារ Public Bank Berhad កាលពីពាក់កណ្តាលឆ្នាំ2009 និងបានចូលបម្រើការងារ នៅធនាគារពាណិជ្ជ ហ្វ្រង់ ឌីប៊ីអេស (ដែលបច្ចុប្បន្ននេះជា ធនាគារ ហ្វ្រង់ ភីអិលស៊ី) ចាប់តាំងពីធនាគារបើកដំណើរការដំបូងក្នុងឆ្នាំ2009 ក្នុងតួនាទីទទួលខុសត្រូវទៅលើប្រតិបត្តិការទាំងស្រុងរបស់ធនាគារ ហើយបានពង្រីកបណ្តាញធនាគារពីមួយសាខារហូតដល់ប្រាំមួយសាខា។ លោកនៅតែបន្តកាន់តួនាទីជានាយកគ្រប់គ្រងទូទៅនៃធនាគារ ហ្វ្រង់ បន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅឆ្នាំ2014។ នៅខែមករា ឆ្នាំ2020 ធនាគារ ហ្វ្រង់ បានរួមបញ្ចូលគ្នាដោយជោគជ័យ

ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ដែលធ្វើឲ្យធនាគារ ហ្វ្រង់ ប្រែក្លាយជាធនាគារពាណិជ្ជដែលធំជាងគេមួយក្នុងប្រទេសមានបណ្តាញសាខា 89 ការិយាល័យទូទាំងប្រទេស និងមានបុគ្គលិកបម្រើការងារជាង2,000នាក់។ ចាប់ពីពេលនោះមក លោកត្រូវបានតែងតាំងជាអគ្គនាយករងនៃធនាគារធំមួយនេះ។



**លោកស្រី សុខ ចាន់ធារី**

នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុ

លោកស្រី ចាន់ធារី មានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងធនាគាររយៈពេលជាង10ឆ្នាំមកហើយ។ នៅមុនពេលរួមបញ្ចូលគ្នា លោកស្រីជានាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ លោកស្រីក៏ធ្លាប់បម្រើការងារសវនករឯករាជ្យជាមួយក្រុមហ៊ុនសវនកម្មឯករាជ្យធំៗចំនួន 4 ហើយបានបម្រើការងារក្នុងវិស័យជាច្រើនរួមមានទំនាក់ទំនងអតិថិជន សេវាហិរញ្ញវត្ថុ សាជីវកម្ម រោងចក្រសម្លៀកបំពាក់ ព្រមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនផងដែរ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យ ពីសាកលវិទ្យាល័យកូម៉ូនីស្តិកសាស្ត្រ និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ2006។ នៅខែមិថុនា ឆ្នាំ2013 លោកស្រីបានបញ្ចប់វគ្គសិក្សាផ្នែក ACCA ពីក្រុមហ៊ុនអង់គ្លេស និងបានចូលជាសមាជិក ACCA ក្នុងឆ្នាំដំណាលគ្នានោះផងដែរ។ នៅខែកញ្ញា ឆ្នាំ2018 លោកស្រី បានក្លាយជាសមាជិក FCCA។



# ប្រវត្តិរូប

## គណៈគ្រប់គ្រង



**លោក DOMINIC TEO**

នាយកប្រតិបត្តិ ផ្នែកប្រតិបត្តិការសាខា

លោក Teo បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រទេសសិង្ហបុរី។ លោក មានបទពិសោធន៍ខាងធនាគារជាង 30 ឆ្នាំ ក្នុងផ្នែកប្រតិបត្តិការធនាគារ ផ្នែកគ្រប់គ្រងហានិភ័យ ក៏ដូចជាផ្នែកសវនកម្មផ្ទៃក្នុងជាមួយធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។ លោកបានបំពេញការងារជាមួយក្រុមសវនករ ឌីប៊ីអេស មួយរយៈខ្លីដើម្បីធ្វើសវនកម្មលើផ្នែកធនាគារបុគ្គល ប្រតិបត្តិការ និងបច្ចេកវិទ្យាធនាគារ។ លោកបានចាប់ផ្តើមការងារជាមួយបុគ្គលិកស្មៀន បន្ទាប់មកជាគណៈគ្រប់គ្រងថ្នាក់កណ្តាលនៅធនាគារ Standard Chartered Bank ប្រទេសសិង្ហបុរី។ លោកបានចាប់ផ្តើមការងារជាមួយធនាគារ ហ្វីលីពីន នៅខែសីហា ឆ្នាំ 2014 ក្នុងតួនាទីជានាយកនាយកដ្ឋានប្រតិបត្តិការ ហើយក្រោយមកនៅឆ្នាំ 2020 លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកប្រតិបត្តិការសាខា។



**លោក សុខ គឹមឆាយ**

នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា

លោក គឹមឆាយ ជានាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា ដែលផ្តោតទៅលើការផ្តល់ជំនួយសេវាផ្នែកព័ត៌មានវិទ្យាដែលជាបេសកកម្មរបស់ស្ថាប័ន។ លោកទទួលបានបន្ទុកត្រួតពិនិត្យសុវត្ថិភាពផ្នែកព័ត៌មានវិទ្យារបស់ស្ថាប័ន មជ្ឈមណ្ឌលទិន្នន័យ បណ្តាញអេឡិចត្រូនិកប្រព័ន្ធស្នូលនៃធនាគារ (Core Banking) សេវាធនាគារអេឡិចត្រូនិក កម្មវិធីធនាគារចល័ត និងការអភិវឌ្ឍន៍កម្មវិធីផ្សេងៗ ក៏ដូចជាការគ្រប់គ្រងដំណើរការលំហូរការងារដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស និងការចំណាយ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកព័ត៌មានវិទ្យានៅសកលវិទ្យាល័យ នំរតុន បរិញ្ញាបត្រពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម។ លោកបានបញ្ចប់វគ្គសិក្សាជាច្រើន ទាំងក្នុង និងក្រៅប្រទេស ជុំវិញវិស័យប្រតិបត្តិការសេវាធនាគារ គ្រប់គ្រងព័ត៌មានវិទ្យា និងការប្រតិបត្តិតាម។ ក្រៅពីស្នាដៃជាច្រើន លោក គឹមឆាយក៏ទទួលបានពានរង្វាន់ជានាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យាឆ្នើមពីកម្មវិធី ពានរង្វាន់នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យាប្រចាំអាស៊ាន (ASEAN CIO AWARDS) ក្នុងឆ្នាំ 2015 ពី IDG ផងដែរ។



**លោក ខេង ទីឡែន**

នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍អាជីវកម្ម

លោក ទីឡែន បានចូលប្រឡូកក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៥។ លោកបានចាប់ផ្តើមការងារដំបូងជាមន្ត្រីផ្នែកទីផ្សារ បន្ទាប់មកជាប្រធានផ្នែកអភិវឌ្ឍន៍ និង ស្រាវជ្រាវ ប្រធានផ្នែកទំនាក់ទំនងអតិថិជន អគ្គនាយករងជាន់ខ្ពស់នៃអគ្គនាយកដ្ឋានទីផ្សារ នាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម ប្រធាននាយកប្រតិបត្តិទទួលបន្ទុកអភិវឌ្ឍន៍អាជីវកម្មនិងសាខា នាយកប្រតិបត្តិអភិវឌ្ឍន៍អាជីវកម្ម អគ្គនាយករងទទួលបន្ទុកផ្នែកអតិថិជននិងសេវាធនាគារអាជីវកម្ម នៅធនាគារអេស៊ីលីដាកីអិលស៊ី អ៊ីអនម៉ាយក្រូហ្វាយនែន(ខេមបូឌា) និងធនាគារ កាថេ យូណាយធីត(កម្ពុជា)។ លោកបានចូលបម្រើការនៅធនាគារ ហ្វីលីព ក្នុងឆ្នាំ២០១៩ ជានាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គល ហើយក្រោយមកត្រូវបានតែងតាំងជានាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៅឆ្នាំ២០២១។

លោកទីឡែន ទទួលបានបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Burapha ប្រទេសថៃ។ ជាងនេះទៅទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅប្រទេសសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហុងកុង ហ្វីលីពីន និងម៉ាឡេស៊ី។



**លោក ហឹម សីលា**

នាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គល

លោក សីលា បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ បរិញ្ញាបត្រផ្នែករដ្ឋបាលអាជីវកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពីវិទ្យាស្ថានជាតិពាណិជ្ជកម្ម (NIB) និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

លោក សីលា មានបទពិសោធន៍ការងារជាង១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសេវាកម្មធនាគារក្នុងតំណែងជាច្រើន ដោយចាប់ផ្តើមក្នុងផ្នែកស្រាវជ្រាវ អភិវឌ្ឍផលិតផល និង តំណែងគ្រប់គ្រងក្នុងផ្នែកជាច្រើនរួមមានសេវាបម្រើអតិថិជន និងសេវាធនាគារក្នុងប្រទេស និងក្រៅប្រទេស។ លោក សីលា បានចូលបម្រើការជាមួយធនាគារ ហ្វីលីព កាលពីខែមិថុនា ឆ្នាំ២០២០ ក្នុងតួនាទីជានាយកនៃអគ្គនាយកដ្ឋានធនាគារបុគ្គល។

# គណៈគ្រប់គ្រង



**លោកស្រី LILY SABRINA**

នាយិកាប្រតិបត្តិផ្នែកធនធានមនុស្ស

លោកស្រី Lily បានចូលរួមជាមួយធនាគារ ហ្វីលីព កាលពីខែឧសភា ឆ្នាំ2020 ក្នុង តំណែងជា នាយិកាប្រតិបត្តិផ្នែកធនធានមនុស្ស។ លោកស្រីទទួលខុសត្រូវផ្នែកធនធាន មនុស្ស និងបណ្តុះបណ្តាលរបស់ធនាគារ។ លោកស្រី Lily មានបទពិសោធន៍ក្នុង ប្រទេស និងក្រៅប្រទេសជាង25ឆ្នាំ លើផ្នែកផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការធនធាន មនុស្ស ក៏ដូចជាវិស័យផ្សេងៗទៀតរួមមានសេវាកម្មធនាគារ អភិវឌ្ឍ និងវិនិយោគ អចលនទ្រព្យ ខ្សែសង្វាក់ផលិតកម្ម និងតំបែទំនាក់ទំនងសាធារណៈ។

លោកស្រី Lily អាចនិយាយភាសាអង់គ្លេស ម៉ាឡេ (បាហាសា) ចិនកុកដី ហុកកៀន និងកាតូនីស (គ្រាមភាសាចិន) ហើយលោកស្រីក៏មានជំនាញពេញលេញក្នុងការកំណែ ទម្រង់ការគ្រប់គ្រង ការគ្រប់គ្រងទេព្យកោសល្យ និងរៀបចំស្ថាប័ន ព្រមទាំងវិស័យពាក់ ព័ន្ធមួយចំនួនទៀត។

លោកស្រី ទទួលបានសញ្ញាបត្រ ផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសកលវិទ្យាល័យ Glasgow និងបានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងធនធានមនុស្ស ពីសកលវិទ្យាល័យ Open ប្រទេសម៉ាឡេស៊ី។



**លោកស្រី ស្រីន ស្រីនាង**

នាយិកានៃអគ្គនាយកដ្ឋានរតនាគារ

លោកស្រី ស្រីនាង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកល វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាឆ្នាំ2006 និង បញ្ចប់ការ សិក្សាផ្នែកគណនេយ្យករជំនាញ (ACCA) នាឆ្នាំ2019។ លោកស្រី បានចាប់ផ្តើម ការងារក្នុងឆ្នាំ2006 ក្នុងតួនាទីជាសវនករអស់រយៈពេលប្រាំមួយឆ្នាំកន្លះ។ លោកស្រី មានបទពិសោធន៍ធ្វើសវនកម្មជាមួយស្ថាប័នជាច្រើនដូចជា៖ សាជីវកម្ម ធនាគារ និង អង្គការក្រៅរដ្ឋាភិបាល។ លោកស្រី ត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនសវនកម្ម PwC នៅប្រទេសម៉ាឡេស៊ីរយៈពេល14ខែក្នុងកម្មវិធី Secondment ។ លោកស្រី ស្រីនាង បានចូលបម្រើការងារនៅធនាគារ ហ្វីលីព ក្នុងខែមេសា ឆ្នាំ2015 ក្នុងតួនាទីជា ប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកត្រូវបានតម្កើងឋានៈជានាយិកានៃអគ្គនាយកដ្ឋាន រតនាគាររបស់ធនាគារ ។

# គណៈគ្រប់គ្រង



**លោក VINCENT YAP TONG YIN**

នាយកប្រតិបត្តិផ្នែកធនាគារអេឡិចត្រូនិក

លោក Yap បានបញ្ចប់បរិញ្ញាបត្រ (កិត្តិយស) ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យយ៉ក (University of York) ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ1982។ លោកមានបទពិសោធន៍ជាច្រើនរាប់ចាប់ពីផ្នែកសង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុរហូតដល់វេទនាសម្ព័ន្ធហិរញ្ញវត្ថុពាណិជ្ជកម្មការគ្រប់បញ្ជូលគ្នា IPO M&A ធនាគារអេឡិចត្រូនិក ដំណោះស្រាយធនាគារ ការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងទំនាក់ទំនង និងមូលនិធិឯកជន និងសាធារណៈ។

លោក Yap ជាធនាគារិកដ៏ឆ្លើម ហើយក៏បានកាន់មុខដំណែងជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុឈានមុខគេដូចជា ធនាគារនៃប្រទេសអាមេរិកមីលីនធី ធនាគារស្តុនដាតធាតធុរ ធនាគារនៃប្រទេសជប៉ុនមីតស៊ីប៊ីស៊ីយូអេសដេ ធនាគារហ្គីតស្តុន និងធនាគារម៉ាឡេយ៉ាន នៅក្នុងរយៈពេល30ឆ្នាំ របស់លោកក្នុងវិស័យធនាគារ។ លោកបានដឹកនាំនឹងគ្រប់គ្រងបុគ្គលិកផ្នែកលក់ ការគ្រប់គ្រងផ្នែកទំនាក់ទំនង ការអភិវឌ្ឍន៍ផលិតផលធនាគារបុគ្គលិកនិងសារជីវកម្ម ធនាគារនិម្មិត សាខាធនាគារ និងការអនុវត្តន៍យុទ្ធសាស្ត្រអាជីវកម្មនៅក្នុងប្រទេស។

ភាពជោគជ័យដ៏សំខាន់របស់លោក គឺការឈានមុខគេក្នុងការបង្កើតនាយកដ្ឋានធនាគារអេឡិចត្រូនិក និងនាយកដ្ឋានទំនាក់ទំនងអតិថិជន សម្រាប់ (E Banking Group) នៅក្នុងគ្រប់ឯកសាររបស់ខ្លួននៅចុងទសវត្សរ៍90។ តួនាទីរបស់លោកនៅធនាគារនៃប្រទេសជប៉ុន មីតស៊ីប៊ីស៊ីយូអេសដេ គឺជាអេដអិម (AGM) និងជាប្រធានស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអូសេអាស៊ីដែលគ្រប់ដណ្តប់លើ 11 ប្រទេស (ឆ្នាំ2010 ដល់ឆ្នាំ2015)។

លោក Yap ក៏ជាអ្នកពិគ្រោះយោបល់ផ្នែកហិរញ្ញប្បទាន ពាណិជ្ជកម្មរបស់ក្រុមហ៊ុន VCargo, Cloud Pte ,Ltd. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងផ្តល់ដំណោះស្រាយតាមរយៈការរួមបញ្ចូលគ្នាជាសាកលផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មអេឡិចត្រូនិក។ លោកបានផ្តល់ការប្រឹក្សាផ្នែកពាណិជ្ជកម្មនៅក្នុងការចនា និងអភិវឌ្ឍន៍ហិរញ្ញប្បទានពាណិជ្ជកម្ម ខេម អាយ វ៉ែន (Camel ONE) ដែលជាគេហទំព័រហិរញ្ញប្បទានពហុឯកភាពដំបូងគេដែលបានបើកដំណើរការនៅប្រទេសសិង្ហបុរី និងទទួលបានការគាំទ្រដោយធនាគារហិរញ្ញប្បទានឈានមុខគេ ចំនួន 9 (អំឡុងឆ្នាំ2018 ដល់ឆ្នាំ2019)។

លោក Yap ក៏ជានាយក និងទីប្រឹក្សាឯករាជ្យ អេភេក នៃមីទីក្រាម អេប៊ី (APAC to MIGRAM AB) ដែលជាក្រុមហ៊ុនស៊ុយអែត ដែលផ្តល់ទីផ្សារឌីជីថលតាមប្រព័ន្ធអ៊ីនធឺណេត សម្រាប់ការគ្រប់គ្រងដណ្តប់ហានិភ័យ និងហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោក (វេទនាសម្ព័ន្ធ មីទីក្រាម) រហូតដល់ខែវិច្ឆិកា ឆ្នាំ2019។ បន្ទាប់មក លោកបានបញ្ចប់កាតព្វកិច្ចជាទីប្រឹក្សាឯករាជ្យរបស់លោក ដើម្បីចូលរួមជាមួយធនាគារ ហ្វីលីពីន។

លោក Yap បានចូលបម្រើការងារនៅធនាគារ ហ្វីលីពីន ក្នុងខែវិច្ឆិកា ឆ្នាំ2019 ក្នុងតួនាទីនាយកប្រតិបត្តិផ្នែកធនាគារអេឡិចត្រូនិក ដើម្បីជួយជម្រុញការកើនឡើងជាយុទ្ធសាស្ត្រ នៃបណ្តាញធនាគារអេឡិចត្រូនិក ដើម្បីនាំមកនូវភាពជោគជ័យថ្មី និងបង្កើតភាពពេញចិត្តសម្រាប់អតិថិជន និងឆ្លើយតបនឹងតម្រូវការផលិតផល និងសេវាកម្មក្នុងប្រព័ន្ធឌីជីថល។



**លោក រ៉ូ វណ្ណារ៉ា**

នាយកនៃអគ្គនាយកដ្ឋាន  
ឥណទានខ្នាតតូច អាជីវកម្មខ្នាតតូច និងមធ្យម

លោក វណ្ណារ៉ា ជានាយកនៃអគ្គនាយកដ្ឋាន ឥណទានខ្នាតតូច អាជីវកម្មខ្នាតតូច និងមធ្យម។ លោកគ្រប់គ្រងលើប្រតិបត្តិការនៅតាមសាខា កិច្ចដំណើរការ និងអនុម័តឥណទាន ត្រួតពិនិត្យគុណភាពឥណទាន និងរបាយការណ៍(CBC)។ លោកបានបញ្ចប់ការសិក្សា ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសកលវិទ្យាល័យវៀលប្រាយ។ នៅឆ្នាំ2010 លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យវៀលប្រាយ។ លោកបានបញ្ចប់ការសិក្សាកម្មវិធី Omega Performance U.S ផ្នែកឥណទានពាណិជ្ជកម្ម និងអាជីវកម្ម និងទទួលបានវិញ្ញាបនបត្រពី Moody's Analytics នៅឆ្នាំ2019 ។

ជាងនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុង និង ក្រៅប្រទេសទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ និងសេវាធនាគារដូចជា ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងធនាគារ ផលិតផល និងសេវាធនាគារ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងប្រតិបត្តិការសេវាធនាគារ ការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងប្រតិបត្តិការតាមសាខា ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងជាន់ខ្ពស់ ដំណើរការអភិវឌ្ឍអាជីវកម្ម ច្បាប់និងកិច្ចសន្យាពាណិជ្ជកម្ម សេវាធនាគារឌីជីថល ការគ្រប់គ្រងថវិកា និងវិភាគទិន្នន័យ។ល។

# ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល  
និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម  
ស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា  
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

|  |    |
|--|----|
| ■ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល .....    | 43 |
| ■ របាយការណ៍សវនករឯករាជ្យ .....              | 48 |
| ■ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ .....       | 51 |
| ■ របាយការណ៍លទ្ធផលពេញលេញ .....              | 52 |
| ■ របាយការណ៍បម្រែបម្រួលមូលធន .....          | 53 |
| ■ របាយការណ៍លំហូរសាច់ប្រាក់ .....           | 54 |
| ■ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ..... | 57 |

# របាយការណ៍

# របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល បានដាក់ជូនរបាយការណ៍នេះជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីពីន ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

## ធនាគារ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណស្របតាមបទប្បញ្ញត្តិនៃ ធនាគារជាតិនៃកម្ពុជា។ ធនាគារត្រូវបានកាន់កាប់ទាំងស្រុងដោយ Phillip MFIS Pte Ltd។

នៅឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាល និងភាគទុនិកបានអនុម័តដើម្បីរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត ភីអិលស៊ី ដែលជាក្រុមហ៊ុនក្រោមការកាន់កាប់ ដោយភាគទុនិកតែមួយជាមួយធនាគារ ហ្វីលីពីន ភីអិលស៊ី។ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ហ្វីលីពីន ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រខីត ភីអិលស៊ី ដើម្បីជំនួសកិច្ចព្រមព្រៀងរួមបញ្ចូលគ្នាដែលបានចុះកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨។ ធនាគារបានទទួលបាន ការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ និងពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ អំពីការរួមបញ្ចូលគ្នានៃក្រុមហ៊ុន ទាំងពីរ ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ធនាគារបានចូលរួមក្នុងការផ្តល់សេវាកម្មធនាគារ និងសេវាកម្មដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រនៃកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តនៅក្នុងសកម្មភាពចម្បងនៃធនាគារក្នុងកំឡុងឆ្នាំទេ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

## ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាស ឬទូទាត់ ហើយក្រុមប្រឹក្សាភិបាល ពុំបានផ្តល់អនុសាសន៍ពីភាគលាភដែលត្រូវទូទាត់ក្នុងការិយបរិច្ឆេទនេះទេ។

## ដើមទុន

ដើមទុនរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៧៥,០០០,០០០ ដុល្លារអាមេរិក (2019: ៧៥,០០០,០០០ដុល្លារអាមេរិក) តាមរយៈការចេញផ្សាយ ភាគហ៊ុនជាមួយនឹងតម្លៃចារឹកមួយដុល្លារអាមេរិកក្នុងមួយហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានចេញផ្សាយ និងទូទាត់ពេញលេញ។

## ទុនបម្រុង និងសំវិធានធន

ពុំមានបម្រុងបម្រួលផ្សេងទៀតទៅលើ ឬក៏ទុនបម្រុង និងសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីព័ត៌មានដែលបានបង្ហាញនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ។

## ការខាតបង់ឥណទានដែលបានរំពឹងទុកលើឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីធានាថានីតិវិធីពាក់ព័ន្ធជាមួយនឹងការជម្រះបញ្ជីនៃឥណទានអាក្រក់ និងក្នុងការទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក រួមទាំងធានាថារាល់ឥណទានអាក្រក់ត្រូវបានជម្រះចេញពីបញ្ជី ហើយសំវិធានធនសម្រាប់ការខាតបង់រំពឹងទុកត្រូវបានធ្វើឡើងសមស្របសម្រាប់ការខាតបង់ឥណទានរំពឹងទុក។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឲ្យចំនួនទឹកប្រាក់ជម្រះចេញពីបញ្ជីនៃឥណទានអាក្រក់ ឬ ចំនួនសំវិធានធនលើការខាតបង់ឥណទានរំពឹងទុក នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

## ទ្រព្យសកម្ម

មុនពេលរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីធានាថា ទ្រព្យសកម្មណាមួយក្រៅពីបំណុល ដែលមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា តាមតម្លៃទីផ្សារ ដូចបានបង្ហាញនៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារត្រូវបានកាត់បន្ថយទៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចលក់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬ មិនសមស្របណាមួយនោះទេ។

## វិធីសាស្ត្រនៃការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលកើតឡើង និងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពមិនត្រឹមត្រូវ ឬ មិនសមស្របណាមួយនោះទេ។

## ទ្រព្យអកម្មថាភាព និងទ្រព្យអកម្មផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះទ្រព្យអកម្មរបស់បុគ្គលណាមួយ និង
- (ខ) ពុំមានទ្រព្យអកម្មថាភាពណាមួយកើតមានឡើងចំពោះធនាគារ ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យអកម្មថាភាព ឬ ទ្រព្យអកម្មផ្សេងៗទៀត របស់ធនាគារដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែខាងមុខ បន្ទាប់ពីក្នុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬ អាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលទ្រព្យអកម្មទាំងនោះដល់កាលកំណត់សងនោះទេ។



# របស់ក្រុមប្រឹក្សាភិបាល

## ការផ្លាស់ប្តូរកាលៈទេសៈ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនជាប់ទាក់ទិនជាមួយរបាយការណ៍នេះ ឬ របាយការណ៍ ហិរញ្ញវត្ថុនៃធនាគារ ដែលអាចបណ្តាលឲ្យចំនួនណាមួយដែលមានចែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានភាពកាន់តែទុំនោះទេ។

## ខ្វែងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនបានផលប៉ះពាល់ជាសារវន្តដោយខ្លាំង ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី និងជាសារវន្តនោះទេ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានប្រតិបត្តិការ ឬ ព្រឹត្តិការណ៍សារវន្ត និងមិនប្រក្រតីអាចកើតឡើង ក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុក្នុងគ្រាដែល របាយការណ៍នេះត្រូវបានធ្វើឡើង។

## ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សំខាន់ណាបានកើតឡើងក្នុងអំឡុងពេលរវាង ចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍ និងកាលបរិច្ឆេទនៃការអនុម័តចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ការបង្ហាញ ដែលនឹងត្រូវធ្វើឡើងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលបម្រើការងារនៅក្នុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះ មាននាមដូចខាងក្រោម៖

|                          |                          |
|--------------------------|--------------------------|
| លោក Lim Hua Min          | ប្រធានក្រុមប្រឹក្សាភិបាល |
| លោក Ong Teong Hoon       | អភិបាល                   |
| លោក Chan Mach            | អភិបាល និងអគ្គនាយក       |
| លោក Paul Gwee Choon Guan | អភិបាលឯករាជ្យ            |
| លោកស្រី Seah Yen Goon    | អភិបាលឯករាជ្យ            |
| លោក Koh Yong Guan        | អភិបាលឯករាជ្យ            |

## សវនករ

ក្រុមហ៊ុនសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. គឺជាសវនកររបស់ធនាគារ។

## ភាគហ៊ុនកាន់កាប់ដោយក្រុមប្រឹក្សាភិបាល

លោក Lim Hua Min ដែលជាប្រធានក្រុមប្រឹក្សាភិបាល កាន់កាប់ភាគហ៊ុន 85% នៅក្នុង Phillip MFIS PTE LTD។

## អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលបានកើតមានឡើងមក ដែលធនាគារ ជាភាគីដែលមានគោលបំណងជួយដល់ ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយការទិញយកភាគហ៊ុន ឬ លិខិតទ្រព្យអកម្មពីធនាគារ ឬ ពីអង្គការដទៃទៀតទេ។

ចាប់តាំងពីចុងការិយបរិច្ឆេទមុន ពុំមានអភិបាលនៃធនាគារបានទទួល ឬ មានសិទ្ធិនឹងទទួលបាននូវ អត្ថប្រយោជន៍ណាមួយ (ជាជាងអត្ថប្រយោជន៍ រួមមាននៅក្នុងចំនួនសរុបនៃទឹកប្រាក់ទទួលបាន ឬ នឹងទទួលបានពីការបំពេញការងារដោយអភិបាលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងធនាគារ ឬ ក្រុមហ៊ុនពាក់ព័ន្ធ ជាមួយនឹងក្រុមហ៊ុនដែលអភិបាលនោះគឺជាសមាជិក ឬ ក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តជាងដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានតួនាទីក្នុងការធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងត្រឹមត្រូវ និងបង្ហាញនូវទិដ្ឋភាពពិតប្រាកដនៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យមើលការរៀបចំនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដោយ គណៈគ្រប់គ្រងដែលជាអ្នកបានតម្រូវឱ្យ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យ ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយ ត្រូវអនុវត្តគោលនយោបាយទាំងនេះជាអចិន្ត្រៃយ៍។
- (ខ) អនុលោមតាម CIFRSs ឬ ប្រសិនបើមានគំលាតនៃការអនុវត្ត និងដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ ហិរញ្ញវត្ថុនោះ គំលាតទាំងនោះគួរតែត្រូវបានលាតត្រដាងជាព័ត៌មាន ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឱ្យបានសមរម្យ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យ ក្នុងការសន្មតថាធនាគារ នឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត។ និង
- (ង) គ្រប់គ្រង និងដឹកនាំធនាគារ ប្រកបដោយប្រសិទ្ធភាពលើការសម្រេចចិត្តដែលអាចប៉ះពាល់ជាសារវន្តដល់ប្រតិបត្តិការ និងដំណើរការអាជីវកម្មរបស់ ធនាគារ ហើយត្រូវប្រាកដថាកិច្ចការទាំងនេះ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវ ហើយត្រូវបានរក្សាទុក និង លាតត្រដាងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ ឱ្យបានត្រឹមត្រូវសមហេតុផល គ្រប់ពេល ហើយនិងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលកំពុងអនុវត្ត។ គណៈគ្រប់គ្រង ក៏ជា អ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ ហើយយ៉ាងទៀតក៏ត្រូវចាត់ វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកហុសចេតនា ហើយ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល បញ្ជាក់ថាធនាគារបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។


របាយការណ៍

# របស់ក្រុមប្រឹក្សាភិបាល

## ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះ ថាបានបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវ និងពិតប្រាកដ ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាម CIFRSs។

តំណាងឲ្យក្រុមប្រឹក្សាភិបាល



**លោក ONG TEONG HOON**

អភិបាល និងតំណាងភាគទុនិក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

# របាយការណ៍

# របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី

## មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃធនាគារ ហ្វីលីព ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍លទ្ធផលពេញលេញ របាយការណ៍ បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”)។

## មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពី ធនាគារ ដោយអនុលោមទៅតាមប្រកាសស្តីពីក្រុមសីលធម៌វិជ្ជាជីវៈរបស់គណនេយ្យករ និងសវនករជំនាញ ដែលចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើងខ្ញុំ ដោយស្របទៅតាមតម្រូវការនៃប្រកាសនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល គឺគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

## បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញមតិយោបល់មិនមានការកែប្រែលើរបាយការណ៍ទាំងនោះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

## ព័ត៌មានផ្សេងក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេង ដែលទទួលបាននាកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុគ្របដណ្តប់លើព័ត៌មានផ្សេងៗនេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនេះ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយធ្វើការពិចារណាថាព័ត៌មានផ្សេងៗនេះ មានភាពខុសគ្នាជាសារវន្តជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការងារសវនកម្ម ឬ ថាព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗនេះ ដោយផ្អែកលើការងារដែលបានអនុវត្ត យើងខ្ញុំត្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំមិនត្រូវឲ្យរបាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

# របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី

## ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ហើយនិងទទួលខុសត្រូវផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។

## ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISA តែងតែរកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្មដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់យោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

# របាយការណ៍

# របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិកនៃ ធនាគារ ហ្វីលីព ភីអិលស៊ី

- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យ និងតាមរយៈភស្តុតាងសវនកម្ម ដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងសន្និដ្ឋានថាមានវត្តមាននៃភាពមិន ប្រកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាត់ការមូលដ្ឋានរបស់ធនាគារសវនករលើកំណត់សម្គាល់ដែលពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់ យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍និង កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញ ទម្រង់ និងមតិកាទាំងស្រុងនៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍ ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃ ការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



*Emmanuel A. Guelas*

**Emmanuel A. Guelas**  
Partner

**Ernst & Young (Cambodia) Ltd.**  
ក្រុមហ៊ុនគណនេយ្យករជំនាញនិង  
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

# របាយការណ៍

# ស្ថានភាពហិរញ្ញវត្ថុ (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

|   | កំណត់សម្គាល់ | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |                                      |
|---|--------------|---------------------------|--------------------------------------|---------------------------|--------------------------------------|
|   |              | ដុល្លារអាមេរិក            | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) |
| <b>ទ្រព្យសកម្ម</b>                          |              |                           |                                      |                           |                                      |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល               | 5            | 114,128,538               | 461,649,936                          | 57,468,468                | 234,184,007                          |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ                   | 6            | 994,299                   | 4,021,939                            | -                         | -                                    |
| ប្រាក់តម្កល់តាមច្បាប់                       | 7            | 39,936,279                | 161,542,249                          | 34,417,839                | 140,252,694                          |
| ឥណទាន និងប្រាក់ប្រទានទៅអតិថិជន              | 8            | 475,635,295               | 1,923,944,768                        | 226,596,859               | 923,382,200                          |
| ការវិនិយោគលើឧបករណ៍មូលធន                     | 9            | 42,500                    | 171,913                              | 25,000                    | 101,875                              |
| ទ្រព្យ និងបរិក្ខារ                          | 10           | 3,967,356                 | 16,047,955                           | 1,906,037                 | 7,767,101                            |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម                 | 11           | 7,531,930                 | 30,466,658                           | 2,814,014                 | 11,467,107                           |
| ទ្រព្យអរូបិយ                                | 12           | 1,918,050                 | 7,758,512                            | 755,895                   | 3,080,272                            |
| ពន្ធពន្យារជាទ្រព្យសកម្ម                     | 18           | 1,027,906                 | 4,157,880                            | 337,117                   | 1,373,752                            |
| ទ្រព្យសកម្មផ្សេងៗ                           | 13           | 988,911                   | 4,000,145                            | 390,546                   | 1,591,475                            |
| <b>ទ្រព្យសកម្មសរុប</b>                      |              | <b>646,171,064</b>        | <b>2,613,761,955</b>                 | <b>324,711,775</b>        | <b>1,323,200,483</b>                 |
| <b>ទ្រព្យអកម្ម និងមូលធនរបស់ភាគទុនិក</b>     |              |                           |                                      |                           |                                      |
| <b>ទ្រព្យអកម្ម</b>                          |              |                           |                                      |                           |                                      |
| បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ             | 14           | 89,320,759                | 361,302,470                          | 65,154,733                | 265,505,537                          |
| បញ្ញើពីអតិថិជន                              | 15           | 362,279,031               | 1,465,418,680                        | 171,234,595               | 697,780,975                          |
| កម្ចី                                       | 16           | 53,578,925                | 216,726,752                          | -                         | -                                    |
| បំណុលភតិសន្យា                               | 17           | 7,019,280                 | 28,392,988                           | 2,683,885                 | 10,936,831                           |
| បំណុលពន្ធលើប្រាក់ចំណូល                      | 18           | 1,301,167                 | 5,263,221                            | 1,072,192                 | 4,369,182                            |
| ទ្រព្យអកម្មផ្សេងៗ                           | 19           | 2,975,997                 | 12,037,908                           | 1,533,552                 | 6,249,225                            |
| <b>ទ្រព្យអកម្មសរុប</b>                      |              | <b>516,475,159</b>        | <b>2,089,142,019</b>                 | <b>241,678,957</b>        | <b>984,841,750</b>                   |
| <b>មូលធនរបស់ភាគទុនិក</b>                    |              |                           |                                      |                           |                                      |
| ដើមទុន                                      | 20           | 75,000,000                | 300,765,000                          | 75,000,000                | 300,765,000                          |
| ទុនបម្រុងផ្សេងៗ                             | 20           | 25,490,274                | 103,923,847                          | -                         | -                                    |
| ទុនបម្រុងតាមបទប្បញ្ញត្តិ                    | 20           | 4,501,033                 | 18,263,021                           | 2,636,159                 | 10,659,930                           |
| ប្រាក់ចំណេញបង្ក                             |              | 24,704,598                | 100,568,241                          | 5,396,659                 | 21,849,772                           |
| លម្អៀងបង្កពីការផ្លាស់ប្តូររូបិយប័ណ្ណ        |              | -                         | 1,099,827                            | -                         | 5,084,031                            |
| <b>មូលធនរបស់ភាគទុនិកសរុប</b>                |              | <b>129,695,905</b>        | <b>524,619,936</b>                   | <b>83,032,818</b>         | <b>338,358,733</b>                   |
| <b>ទ្រព្យអកម្ម និងមូលធនរបស់ភាគទុនិកសរុប</b> |              | <b>646,171,064</b>        | <b>2,613,761,955</b>                 | <b>324,711,775</b>        | <b>1,323,200,483</b>                 |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

|   | កំណត់សម្គាល់ | ឆ្នាំ២០២០           |                                      | ឆ្នាំ២០១៩          |                                      |
|---|--------------|---------------------|--------------------------------------|--------------------|--------------------------------------|
|   |              | ដុល្លារអាមេរិក      | សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣) | ដុល្លារអាមេរិក     | សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.៣.៣) |
| ចំណូលការប្រាក់  | 21           | 66,508,085          | 271,153,463                          | 18,630,501         | 75,490,790                           |
| ចំណាយការប្រាក់  | 22           | (27,041,252)        | (110,247,184)                        | (7,060,593)        | (28,609,523)                         |
| <b>ចំណូលការប្រាក់សុទ្ធ</b>  |              | <b>39,466,833</b>   | <b>160,906,279</b>                   | <b>11,569,908</b>  | <b>46,881,267</b>                    |
| ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ  | 23           | 2,033,517           | 8,290,649                            | 756,615            | 3,065,804                            |
| ចំណូលផ្សេងៗ   | 24           | 566,271             | 2,308,687                            | 276,994            | 1,122,380                            |
| <b>ចំណូលប្រតិបត្តិការសរុប</b>   |              | <b>42,066,621</b>   | <b>171,505,615</b>                   | <b>12,603,517</b>  | <b>51,069,451</b>                    |
| ចំណាយនិយោជិត  | 25           | (17,150,797)        | (69,923,799)                         | (4,004,992)        | (16,228,228)                         |
| រំលស់   | 26           | (3,722,034)         | (15,174,733)                         | (1,120,371)        | (4,539,743)                          |
| ចំណាយផ្សព្វផ្សាយ និងទីផ្សារ   | 27           | (1,746,037)         | (7,118,593)                          | (375,141)          | (1,520,071)                          |
| ចំណាយទូទៅ និងរដ្ឋបាល  | 28           | (7,351,339)         | (29,971,409)                         | (1,771,875)        | (7,179,638)                          |
| <b>ចំណាយប្រតិបត្តិការសរុប</b>   |              | <b>(29,970,207)</b> | <b>(122,188,534)</b>                 | <b>(7,272,379)</b> | <b>(29,467,680)</b>                  |
| <b>ចំណូលប្រតិបត្តិការមុនពិបាកកម្រិត</b>                                       |              | <b>12,096,414</b>   | <b>49,317,081</b>                    | <b>5,331,138</b>   | <b>21,601,771</b>                    |
| (សវិធានធនបន្ថែម) ការកាត់ត្រាបញ្ច្រាស់នៃសវិធានធនសម្រាប់ការបាត់បង់ឥណទានរំពឹងទុក | 5, 6, 8      | (2,584,596)         | (10,537,398)                         | 151,700            | 614,688                              |
| <b>ចំណូលមុនពិបាកកម្រិត</b>  |              | <b>9,511,818</b>    | <b>38,779,683</b>                    | <b>5,482,838</b>   | <b>22,216,459</b>                    |
| ចំណាយពន្ធលើប្រាក់ចំណូល  | 18           | (2,045,235)         | (8,338,423)                          | (1,157,955)        | (4,692,034)                          |
| <b>ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>   |              | <b>7,466,583</b>    | <b>30,441,260</b>                    | <b>4,324,883</b>   | <b>17,524,425</b>                    |
| <b>លទ្ធផល (ខាត) ឬចំណូលពេញលេញផ្សេងៗ</b>  |              |                     |                                      |                    |                                      |
| ភាពខុសគ្នាលើការប្តូររូបិយប័ណ្ណ  |              | -                   | (3,984,204)                          | -                  | 4,585,825                            |
| <b>ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>   |              | <b>7,466,583</b>    | <b>26,457,056</b>                    | <b>4,324,883</b>   | <b>22,110,250</b>                    |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



# របាយការណ៍

## បច្ច័យបច្ច័យលម្អិត

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

|   | ដើមទុន            |                                      | ទុនបម្រុងផ្សេងៗ   |                                      | ទុនបម្រុងតាមបទប្បញ្ញត្តិ |                                      | ប្រាក់ចំណេញបង្គរ  |                                      | លម្អៀងបង្កើតការផ្លាស់ប្តូររូបិយប័ណ្ណ |                    | សរុប                                 |  |
|---|-------------------|--------------------------------------|-------------------|--------------------------------------|--------------------------|--------------------------------------|-------------------|--------------------------------------|--------------------------------------|--------------------|--------------------------------------|--|
|   | ដុល្លារអាមេរិក    | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក    | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក           | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក    | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក     | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) |  |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០                          | 75,000,000        | 300,765,000                          | -                 | -                                    | 2,636,159                | 10,659,930                           | 5,396,659         | 21,849,772                           | 5,084,031                            | 83,032,818         | 338,358,733                          |  |
| ការកើនឡើងក្នុងមូលធនក្រោមការរួមបញ្ចូលស្របច្បាប់      | -                 | -                                    | 25,490,274        | 103,923,847                          | 1,361,444                | 5,550,607                            | 12,577,464        | 51,278,321                           | -                                    | 39,429,182         | 160,752,775                          |  |
| ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ                  | -                 | -                                    | -                 | -                                    | 503,430                  | 2,052,484                            | (503,430)         | (2,052,484)                          | -                                    | -                  | -                                    |  |
| ការផ្ទេរទៅមូលនិធិសង្គម                              | -                 | -                                    | -                 | -                                    | -                        | -                                    | (232,678)         | (948,628)                            | -                                    | (232,678)          | (948,628)                            |  |
| ចំណូលសុទ្ធសម្រាប់ការិយបរិច្ឆេទ                      | -                 | -                                    | -                 | -                                    | -                        | -                                    | 7,466,583         | 30,441,260                           | -                                    | 7,466,583          | 30,441,260                           |  |
| ភាពខុសគ្នាលើការផ្លាស់ប្តូររូបិយប័ណ្ណក្នុងអំឡុងឆ្នាំ | -                 | -                                    | -                 | -                                    | -                        | -                                    | -                 | -                                    | (3,984,204)                          | -                  | (3,984,204)                          |  |
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>                  | <b>75,000,000</b> | <b>300,765,000</b>                   | <b>25,490,274</b> | <b>103,923,847</b>                   | <b>4,501,033</b>         | <b>18,263,021</b>                    | <b>24,704,598</b> | <b>100,568,241</b>                   | <b>1,099,827</b>                     | <b>129,695,905</b> | <b>524,619,936</b>                   |  |

|   | ដើមទុន            |                                      | ទុនបម្រុងតាមបទប្បញ្ញត្តិ |                                      | ប្រាក់ចំណេញបង្គរ |                                      | លម្អៀងបង្កើតការផ្លាស់ប្តូររូបិយប័ណ្ណ |                   | សរុប                                 |  |
|---|-------------------|--------------------------------------|--------------------------|--------------------------------------|------------------|--------------------------------------|--------------------------------------|-------------------|--------------------------------------|--|
|   | ដុល្លារអាមេរិក    | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក           | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក   | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | ដុល្លារអាមេរិក    | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) |  |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩                          | 75,000,000        | 300,765,000                          | 2,001,001                | 8,071,661                            | 1,706,934        | 6,913,616                            | 498,206                              | 78,707,935        | 316,248,483                          |  |
| ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ                  | -                 | -                                    | 635,158                  | 2,588,269                            | (635,158)        | (2,588,269)                          | -                                    | -                 | -                                    |  |
| ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ                      | -                 | -                                    | -                        | -                                    | 4,324,883        | 17,524,425                           | -                                    | 4,324,883         | 17,524,425                           |  |
| ភាពខុសគ្នាលើការផ្លាស់ប្តូររូបិយប័ណ្ណក្នុងអំឡុងឆ្នាំ | -                 | -                                    | -                        | -                                    | -                | -                                    | 4,585,825                            | -                 | 4,585,825                            |  |
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>                  | <b>75,000,000</b> | <b>300,765,000</b>                   | <b>2,636,159</b>         | <b>10,659,930</b>                    | <b>5,396,659</b> | <b>21,849,772</b>                    | <b>5,084,031</b>                     | <b>83,032,818</b> | <b>338,358,733</b>                   |  |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# លំហូរសាច់ប្រាក់

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

|  | កំណត់<br>សម្គាល់ | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|--|------------------|----------------|---|----------------|---|
|  |                  | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| <b>សកម្មភាពប្រតិបត្តិការ</b>   |                  |                |   |                |   |
| ចំណេញមុនបង់ពន្ធ  |                  | 9,511,818      | 38,779,683                                  | 5,482,838      | 22,216,459                                  |
| ការធ្វើនិយ័តកម្មទៅលើ ៖   |                  |                |   |                |   |
| រំលស់  | 26               | 3,722,034      | 15,174,733                                  | 1,120,371      | 4,539,743                                   |
| សំវិធានធន (ការកាត់ត្រាបញ្ជាសន្សំ) ការខាតបង់ឥណទាន<br>រំពឹងទុកលើ៖  |                  |                |   |                |   |
| ឥណទាន និងបុរេប្រទាន  | 8                | 2,826,260      | 11,522,662                                  | (238,799)      | (967,614)                                   |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ  | 6                | 12,267         | 50,013                                      | (8,097)        | (32,809)                                    |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល  |                  | (253,891)      | (1,035,114)                                 | 95,197         | 385,738                                     |
| ការលុបចោលនៃ៖   |                  |                |   |                |   |
| ទ្រព្យ និងបរិក្ខារ និងទ្រព្យអរូបិយ   | 10               | 605,831        | 2,469,973                                   | 19,105         | 77,413                                      |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា   | 11,17            | 14,853         | 60,556                                      | -              | -   |
| សំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើ  |                  |                |   |                |   |
| ឥណទាន និងបុរេប្រទាន  | 8                | (241,090)      | (982,924)                                   | -              | -   |
| ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ  | 10               | (802)          | (3,270)                                     | (3,361)        | (13,619)                                    |
| ឥណទានពន្ធកាត់ទុក   |                  | (13)           | (53)  | (737)          | (2,986)                                     |
| <b>លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការមុនបម្រែបម្រួល<br/>ទ្រព្យសកម្ម និងទ្រព្យអកម្មប្រតិបត្តិការ</b> |                  | 16,197,267     | 66,036,259                                  | 6,466,517      | 26,202,325                                  |
| ការប្រែប្រួលក្នុងទ្រព្យសកម្ម និងទ្រព្យអកម្មប្រតិបត្តិការ ៖   |                  |                |   |                |   |
| បញ្ញើនៅធនាគារផ្សេងៗ  |                  | (1,006,566)    | (4,103,770)                                 | 809,724        | 3,281,002                                   |
| ឥណទាន និងបុរេប្រទានទៅអតិថិជន   |                  | 6,930,333      | 28,254,968                                  | (59,485,490)   | (240,181,870)                               |
| ប្រាក់តម្កល់តាមច្បាប់  |                  | 9,026,850      | 36,802,467                                  | (7,563,959)    | (30,649,162)                                |
| ទ្រព្យសកម្មផ្សេងៗ  |                  | (248,679)      | (1,013,864)                                 | 48,920         | 198,235                                     |
| បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ  |                  | 14,373,821     | 58,602,068                                  | (12,278,158)   | (49,157,255)                                |
| បញ្ញើពីអតិថិជន   |                  | 30,326,046     | 123,639,290                                 | 58,299,190     | 233,222,026                                 |
| ទ្រព្យអកម្មផ្សេងៗ  |                  | (192,552)      | (785,033)                                   | 672,225        | 2,723,856                                   |
| <b>សាច់ប្រាក់សុទ្ធផ្តល់ដោយ (ប្រើក្នុង) ប្រតិបត្តិការ</b>   |                  | 75,406,520     | 307,432,385                                 | (13,031,031)   | (54,360,843)                                |
| ពន្ធលើប្រាក់ចំណូលដែលបានបង់   | 18               | (2,542,945)    | (10,367,588)                                | (899,800)      | (3,645,990)                                 |
| <b>សាច់ប្រាក់សុទ្ធផ្តល់ដោយ (ប្រើក្នុង) សកម្មភាព<br/>ប្រតិបត្តិការសុទ្ធ</b>                                   |                  | 72,863,575     | 297,064,797                                 | (13,930,831)   | (58,006,833)                                |

# លំហូរសាច់ប្រាក់

(សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

|   | កំណត់<br>សម្គាល់ | ឆ្នាំ២០២០           |   | ឆ្នាំ២០១៩          |   |
|---|------------------|---------------------|---|--------------------|---|
|   |                  | ដុល្លារអាមេរិក      | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក     | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| <b>សកម្មភាពវិនិយោគ</b>  |                  |                     |   |                    |   |
| ការទិញនៃ៖   |                  |                     |   |                    |   |
| ទ្រព្យ និងបរិក្ខារ  | 10               | (1,848,920)         | (7,538,047)                                 | (892,130)          | (3,614,911)                                 |
| ទ្រព្យអរូបិយ  | 12               | (922,158)           | (3,759,638)                                 | (705,579)          | (2,859,006)                                 |
| ចំណូលពីការលក់ទ្រព្យ និងបរិក្ខារ                                 | 10               | 2,504               | 10,209                                      | 3,364              | 13,631                                      |
| <b>សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ</b>                       |                  | <b>(2,768,574)</b>  | <b>(11,287,476)</b>                         | <b>(1,594,345)</b> | <b>(6,460,286)</b>                          |
| <b>សកម្មភាពហិរញ្ញប្បទាន</b>                                     |                  |                     |   |                    |   |
| សាច់ប្រាក់ទូទាត់លើបំណុលកតិសន្យា                                 | 17               | (1,470,371)         | (5,994,703)                                 | (349,154)          | (1,414,772)                                 |
| សាច់ប្រាក់បានពីកម្ចី  |                  | 14,257,085          | 58,126,136                                  | -                  | -   |
| ការទូទាត់សងនៃកម្ចី  |                  | (46,979,435)        | (191,535,156)                               | -                  | -   |
| ការបែងចែកភាគលាភសង្គម  |                  | (232,678)           | (948,628)                                   | -                  | -   |
| <b>សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគសុទ្ធ</b>                  |                  | <b>(34,425,399)</b> | <b>(140,352,351)</b>                        | <b>(349,154)</b>   | <b>(1,414,772)</b>                          |
| <b>ការកើនឡើង (ថយចុះ) ក្នុងសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>     |                  |                     |   |                    |   |
|   |                  | 35,669,602          | 145,424,970                                 | (15,874,330)       | (64,708,522)                                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ                 |                  | 57,742,519          | 235,300,765                                 | 73,616,849         | 295,073,864                                 |
| សាច់ប្រាក់ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ភីអិលស៊ី |                  |                     |   |                    |   |
| ក្រោមការរួមបញ្ចូលគ្នាស្របច្បាប់                                 |                  | 20,781,207          | 84,683,419                                  | -                  | -   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                      |                  | -                   | 136,855,209                                 | -                  | 6,350,195                                   |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ</b>          | 5                | <b>114,193,328</b>  | <b>461,912,012</b>                          | <b>57,742,519</b>  | <b>235,300,765</b>                          |
| <b>លំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់</b>                  |                  |                     |   |                    |   |
| ការប្រាក់ទទួលបាន  |                  | 63,436,345          | 258,503,106                                 | 17,782,227         | 72,053,584                                  |
| ការប្រាក់បានទូទាត់  |                  | 29,542,785          | 120,386,849                                 | 6,265,983          | 25,389,763                                  |

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ ទាក់ទងទៅនឹងទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលធន កើតឡើងពីការរួមបញ្ចូលអាជីវកម្មរបស់ភាគទុកនិកតែមួយ មានដូចខាងក្រោម៖

|   |                     | <b>ឆ្នាំ២០២០</b>      |  |
|---|---------------------|-----------------------|--|
|   | <b>កំណត់សម្គាល់</b> | <b>ដុល្លារអាមេរិក</b> | <b>សមមូលពាន់រៀល<br/>(កំណត់សម្គាល់<br/>លេខ ២.៣.៣)</b> |
| <b>ទ្រព្យសកម្ម ទ្រព្យអកម្ម និងមូលធនដែលបានទទួលស្គាល់</b> |                     |                       |  |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                           |                     | 20,736,577            | 84,543,024   |
| ប្រាក់តម្កល់តាមច្បាប់                                   |                     | 14,545,290            | 59,301,147   |
| ឥណទាន និងបុរេប្រទានទៅអតិថិជន                            | 8                   | 258,553,939           | 1,054,124,409  |
| ការវិនិយោគលើឧបករណ៍មូលធន                                 | 9                   | 17,500                | 71,348   |
| ទ្រព្យ និងបរិក្ខារ                                      | 10                  | 1,802,377             | 7,348,291  |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម                             | 11                  | 4,175,509             | 17,023,550   |
| ទ្រព្យអរូបិយ  | 12                  | 1,227,025             | 5,002,581  |
| ពន្ធពន្យារជាទ្រព្យសកម្ម                                 | 18                  | 809,982               | 3,302,297  |
| ទ្រព្យសកម្មផ្សេងៗ                                       |                     | 557,171               | 2,271,586  |
| បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ                         |                     | 9,792,205             | 39,922,820   |
| បញ្ញើពីអតិថិជន  |                     | 160,718,390           | 655,248,876  |
| កម្ចី   |                     | 86,301,275            | 351,850,298  |
| បំណុលភតិសន្យា   | 17                  | 3,703,430             | 15,098,884   |
| បំណុលពន្ធលើប្រាក់ចំណូល                                  | 18                  | 845,891               | 3,448,698  |
| ទ្រព្យអកម្មផ្សេងៗ                                       |                     | 1,634,997             | 6,665,883  |
| ដើមទុន  | 20                  | 18,395,200            | 74,997,230   |
| ទុនបម្រុងផ្សេងៗ   | 20                  | 7,095,074             | 28,926,617   |
| ទុនបម្រុងតាមបទប្បញ្ញត្តិ                                |                     | 1,361,444             | 5,550,607  |
| ប្រាក់ចំណេញបង្ក   |                     | 12,577,464            | 51,278,321   |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីលេខ 1 ដល់ 34 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 1. ព័ត៌មានសាជីវកម្ម

### ការបង្កើត និងការធ្វើប្រតិបត្តិការ

ធនាគារ បានបង្កើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណស្ថិតក្រោមបទប្បញ្ញត្តិនៃ ធនាគារជាតិនៃកម្ពុជា។

ធនាគារ បានទទួលអាជ្ញាប័ណ្ណមិនមានកាលកំណត់ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥។ ធនាគារ ធ្វើការផ្តល់សេវាកម្មប្រតិបត្តិការធនាគារពេញលេញ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធជាច្រើនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអនុលោមតាមលេខចុះបញ្ជី 5915/09E ដែលចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារបានទទួលលេខចុះបញ្ជីថ្មី ០០០០០២៩២ ពីក្រសួងពាណិជ្ជកម្ម។

នៅក្នុងអំឡុងឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាល និងភាគទុនិកបានអនុម័តដើម្បីរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ដែលជាក្រុមហ៊ុនក្រោមការកាន់កាប់ដោយភាគទុនិកតែមួយជាមួយធនាគារ ហ្វីលីព ភីអិលស៊ី។

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ដើម្បីជំនួសកិច្ចព្រមព្រៀងរួមបញ្ចូលកាលពីឆ្នាំ២០១៨។

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា និងពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្នុងការរួមបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ពុំមានការផ្លាស់ប្តូរជាសារវន្តនៅក្នុងសកម្មភាពចម្បងរបស់ធនាគារក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

### ទីតាំង

ស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ២៧DEFG មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

### និយោជិត

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមាននិយោជិតចំនួន 1899នាក់ (ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៩៖ 237នាក់)។

## 2. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបាន រៀបចំឡើងដោយពឹងផ្អែកទៅលើមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងទៅតាមតម្លៃសមស្រប។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 2.1. មូលដ្ឋានគ្រឹះនៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”)។

## 2.2. ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

## 2.3. ការប្តូររូបិយប័ណ្ណបរទេស

រូបិយប័ណ្ណជាតិរបស់កម្ពុជាគឺប្រាក់រៀល (“រៀល”)។ ទោះយ៉ាងណាប្រតិបត្តិការអាជីវកម្មរបស់ធនាគាររក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក (“ដុល្លារអាមេរិក”) គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជាប្រាក់ដុល្លារអាមេរិករបស់ធនាគារ ព្រោះវាឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍មូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

### 2.3.1. រូបិយប័ណ្ណបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ។

### 2.3.2. ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការលិខិតប្រតិបត្តិការ។ ទ្រព្យសកម្ម និងទ្រព្យអកម្មរូបិយប័ណ្ណដែលជាប្រាក់ដុល្លារអាមេរិកដែលមាននាការលិខិតប្រតិបត្តិការរបាយការណ៍ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាការលិខិតប្រតិបត្តិការនោះ។ លម្អៀងកើតពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

### 2.3.3. ការបកប្រែដុល្លារអាមេរិកជាប្រាក់រៀល

ការបកប្រែដុល្លារអាមេរិក ទៅជាពាន់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីអនុលោមតាមច្បាប់គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដោយប្រើប្រាស់អត្រាចុងគ្រា និងអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់ ។

ទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានបកប្រែតាមអត្រាចុងគ្រា ដែលជាអត្រានៅចុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ ចំណែកឯចំណូលនិងចំណាយដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញត្រូវបានបកប្រែតាមអត្រាមធ្យមភាគសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ រាល់លម្អៀងនៃលទ្ធផលផ្តល់ជូនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញពេញលេញ។ ការបកប្រែរូបិយប័ណ្ណមិនគួរត្រូវបានបកស្រាយថា ថាជាតំណាងដែលចំនួនដុល្លារអាមេរិកតំណាងឲ្យ ឬ អាចត្រូវបានប្តូរទៅជាប្រាក់រៀលក្នុងអត្រាណាមួយផ្សេងពីអត្រាដែលបានកំណត់នោះទេ។ តម្លៃទាំងអស់គិតជាប្រាក់រៀលត្រូវបានបង្កើតទៅជាខ្ទង់ពាន់រៀលដែលនៅជិតបំផុត លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀលដោយផ្អែកលើអត្រាប្តូរប្រាក់ដែលបានអនុវត្តក្នុង ១ ដុល្លារអាមេរិកដូចខាងក្រោម:

|              | ឆ្នាំ២០២០ | ឆ្នាំ២០១៩ |
|--------------|-----------|-----------|
| អត្រាចុងគ្រា | 4,045     | 4,075     |
| អត្រាមធ្យម   | 4,077     | 4,052     |

### 2.4. ស្តង់ដារបានចេញផ្សាយតែពុំទាន់មានប្រសិទ្ធភាព

ស្តង់ដារ និងការបកស្រាយថ្មី និងបានធ្វើវិសោធនកម្មដែលបានបោះផ្សាយ ប៉ុន្តែពុំទាន់មានប្រសិទ្ធភាព រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់ធនាគារ មានបង្ហាញដូចខាងក្រោម។ ស្តង់ដារ និងការធ្វើវិសោធនកម្មទាំងនេះ ទៅលើ CIFRSs ដែលបានបោះផ្សាយ ប៉ុន្តែពុំទាន់មានប្រសិទ្ធភាព គឺមិនត្រូវបាន រំពឹងទុកថា នឹងមានផលប៉ះពាល់ខ្លាំងលើស្ថានភាព ឬ លទ្ធផលហិរញ្ញវត្ថុ របស់ធនាគារទេ។

- CIFRS 17 ធានារ៉ាប់រង (មានប្រសិទ្ធភាពសម្រាប់កាលបរិច្ឆេទរបាយការណ៍ដែលចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣)។
- វិសោធនកម្មលើ CIFRS១ ឧបករណ៍ហិរញ្ញវត្ថុ - កម្រៃលើ “10 ភាគរយ” តេស្តសម្រាប់ការឈប់ទទួលស្គាល់នៃទ្រព្យអកម្មហិរញ្ញវត្ថុ (វិសោធនកម្ម មានប្រសិទ្ធភាពសម្រាប់កាលបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំចាប់ផ្តើមនៅថ្ងៃ ឬបន្ទាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២)។

### 3. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យ ដែលបានដាក់ចេញខាងក្រោមត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងអំឡុងពេលដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

#### 3.1. ការរួមបញ្ចូលគ្នា

ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ១ នៃរបាយការណ៍ហិរញ្ញវត្ថុទាក់ទងទៅនឹងការរួមបញ្ចូលគ្នានោះ ទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ីត្រូវបានផ្ទេរទៅធនាគារដែលមានប្រសិទ្ធភាពគិតចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដោយបន្តបំពេញនូវសិទ្ធិ និង កាតព្វកិច្ចទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី។ ធនាគារបានអនុម័តវិធីសាស្ត្រតម្លៃគណនេយ្យពីមុនលើប្រតិបត្តិការរួមបញ្ចូលគ្នានេះ។ ទ្រព្យសកម្ម និងទ្រព្យអកម្មត្រូវបានទទួលស្គាល់ ពេលធ្វើការរួមបញ្ចូលគ្នាស្របច្បាប់ តាមតម្លៃយោងគណនេយ្យ។

#### 3.2. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើ និង ការវិនិយោគរយៈពេលខ្លីដែលងាយស្រួលក្នុងការបម្លែង ជាសាច់ប្រាក់បំផុត ជាមួយនឹងកាលកំណត់រយៈពេលបីខែ ឬ តិចជាងនៅពេលទិញ រួមទាំងដែលអាចបម្លែងទៅជាចំនួននៃសាច់ប្រាក់ដែលបានសម្គាល់ និងដែលអាចមិនប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរតម្លៃ។

#### 3.3. ប្រាក់បញ្ញើនៅធនាគារផ្សេង

ប្រាក់បញ្ញើនៅធនាគារផ្សេង ត្រូវបានបង្ហាញនៅថ្ងៃដើម ដកអ៊ុយប៊ែរមិន សម្រាប់ចំនួនដែលមិនអាចប្រមូលបានទាំងឡាយ។

### 3.4. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ដែលមាននៅក្នុងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ត្រូវបានរក្សាទុកដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងត្រូវបានកំណត់ដោយអត្រានៃដើមទុនអតិបរមា និងប្រាក់បញ្ញើបំណុលដែលបានតម្រូវដោយធនាគារជាតិនៃកម្ពុជា។

### 3.5. ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ

#### 3.5.1. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ឥណទាន និងបុរេប្រទានដំបូងនៅថ្ងៃដែលឥណទាន និងបុរេប្រទានទាំងនោះត្រូវបានបង្កើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀតត្រូវបានទទួលស្គាល់នៅថ្ងៃដែលធនាគារក្លាយជាភាគីមួយ ទៅតាមលក្ខខណ្ឌទាំងឡាយដែលមានចែងតាមកិច្ចសន្យានៃឧបករណ៍នោះ។

សម្រាប់ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ ទាំងឡាយដែលមិនវាស់វែងតាមតម្លៃសមស្រប តាមរយៈចំណេញ ឬ ខាត (FVTPL) ទ្រព្យសកម្ម ឬ ទ្រព្យអកម្មហិរញ្ញវត្ថុនោះ ត្រូវបានវាស់វែងដំបូង នៅតម្លៃសមស្រប បូកនឹងថ្លៃដើមប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ពីការទិញ និងចេញផ្សាយទ្រព្យនោះ។

#### 3.5.2. ការធ្វើចំណាត់ថ្នាក់

##### ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ និងវាស់វែងនៅ ថ្លៃដើមរំលស់ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅតម្លៃសមស្របតាមចំណេញ ឬខាត (FVOCI) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅថ្លៃដើមរំលស់ ប្រសិនបើទ្រព្យនោះមានលក្ខខណ្ឌដូចខាងក្រោម និងមិនបានកំណត់នៅ FVTPL៖

- ទ្រព្យសកម្ម ត្រូវបានកាន់កាប់តាមគំរូអាជីវកម្មដែលមានគោលបំណងក្នុងការកាន់កាប់ទ្រព្យដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា។ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឲ្យមានការកើនឡើងនៃលំហូរសាច់ប្រាក់ដែលជា SPPI តាមកាលបរិច្ឆេទជាក់លាក់។

ឧបករណ៍បំណុលត្រូវបានវាស់វែងនៅ FVOCI ប្រសិនបើឧបករណ៍បំណុលនោះមានលក្ខខណ្ឌដូចខាងក្រោម និងមិនបានកំណត់នៅ FVTPL៖

- ទ្រព្យសកម្ម ត្រូវបានកាន់កាប់តាមគំរូអាជីវកម្មដែលគោលបំណងត្រូវសម្រេចបានដោយទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់ឲ្យមានការកើនឡើងនៃលំហូរសាច់ប្រាក់ដែលជា SPPI តាមកាលបរិច្ឆេទជាក់លាក់។



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

នៅពេលទទួលស្គាល់ដំបូងនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ជួញដូរ ធនាគារមិនអាចបដិសេធរឿងរ៉ាវដែលដើម្បីបង្ហាញការប្រែប្រួលបន្ទាប់នៅតម្លៃសមស្របក្នុង OCI។ ការរៀបចំនេះត្រូវបានបង្កើតតាមមូលដ្ឋានវិនិយោគនីមួយៗ។

បន្ថែមពីនេះ នៅពេលទទួលស្គាល់ដំបូង ធនាគារប្រហែលជាមិនអាចផ្លាស់ប្តូរបានក្នុងការកំណត់នូវទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនដូច្នោះទេឆ្លើយតបនឹងតម្រូវការដើម្បីវាស់វែងនៅថ្ងៃដើមរំលស់ ឬ FVOCI នៅ FVTPL ប្រសិនបើការធ្វើដូច្នោះនឹងលុបបំបាត់ ឬកាត់បន្ថយយ៉ាងខ្លាំងនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើត។

ការវាយតម្លៃ ថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជាការទូទាត់នៃប្រាក់ដើម និងការប្រាក់ទាំងស្រុង

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” ត្រូវបានឲ្យនិយមន័យថាជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ “ការប្រាក់” ត្រូវបានឲ្យនិយមន័យថាជាការទទួលបានមកវិញសម្រាប់តម្លៃពេលវេលានៃប្រាក់ និងសម្រាប់ហានិភ័យនៃឥណទានដែលទាក់ទងជាមួយចំនួនប្រាក់ដើមនៅសល់នៅក្នុងអំឡុងការិយបរិច្ឆេទជាក់លាក់មួយ និងសម្រាប់ហានិភ័យ និងថ្លៃដើមមូលដ្ឋានផ្សេងៗទៀត ដូចជា ហាយនិក័យសន្ទនីយភាព និងថ្លៃដើមរដ្ឋបាល ក៏ដូចជាកម្រិតប្រាក់ចំណេញ។

នៅក្នុងការបង្កើតការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍យថាភាពដែលនឹងធ្វើឲ្យប្រែប្រួលនូវចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់។
- លក្ខណៈពិសេសអនុភាព
- លក្ខខណ្ឌបង់ប្រាក់ជាមុន និងពន្យារពេល
- លក្ខខណ្ឌដែលកម្រិតការអះអាងរបស់ធនាគារចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មណាមួយជាក់លាក់ ដូចជាឥណទានដែលមានទ្រព្យធានា។
- លក្ខណៈពិសេសដែលកែប្រែការទទួលបាននៃតម្លៃពេលវេលានៃប្រាក់ (ដូចជាការកំណត់ការប្រាក់ឡើងវិញតាមការិយបរិច្ឆេទ)។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្មដែលទ្រព្យសកម្មត្រូវបានកាន់កាប់នៅកម្រិតផលបំត្រ ពីព្រោះវាឆ្លុះបញ្ចាំងពីរបៀបដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានត្រូវបានផ្តល់ទៅគណៈគ្រប់គ្រង។ ព័ត៌មានដែលបានពិចារណារួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់ផលបំត្រ និងប្រតិបត្តិការនៃគោលនយោបាយទាំងនោះនៅក្នុងការអនុវត្តជាក់ស្តែង។ ជាពិសេស ថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រង ផ្តោតលើការកំណត់ចំណូលការប្រាក់តាមកិច្ចសន្យា រក្សាទម្រង់អត្រាការប្រាក់ជាក់លាក់ ផ្គូផ្គងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុលដែលកំពុងផ្តល់មូលនិធិដល់ទ្រព្យសកម្មទាំងនោះ ឬ ការទទួលស្គាល់លំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្មនោះ។
- របៀបដែលលទ្ធផលនៃផលបំត្រត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងធនាគារ។
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្ររបស់វាដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។
- ភាពញឹកញាប់ បរិមាណ និងពេលវេលានៃការលក់ក្នុងការិយបរិច្ឆេទមុន ហេតុផលសម្រាប់ការលក់បែបនោះ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់ មិនត្រូវបានគេគិតជាដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅទាំងអស់ ថាតើគោលបំណងដែលធនាគារបានចែងសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម ត្រូវបានសម្រេចដោយរបៀបណា និងលំហូរសាច់ប្រាក់ជាក់ស្តែងត្រូវបានទទួលស្គាល់ដោយរបៀបណា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់សម្រាប់ការជួញដូរ ឬគ្រប់គ្រង និងលទ្ធផលដែលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់វែងតាម FVTPL ពីព្រោះទ្រព្យ និងលទ្ធផលទាំងនោះមិនត្រូវបានកាន់កាប់ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងក្នុងពេលតែមួយមិនកាន់កាប់ដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ជាមួយនឹងដើម្បីលក់ទ្រព្យសកម្ម។

### ឥណទានមិនមែនសំណង

ក្នុងករណីខ្លះ ឥណទានបង្កើតដោយធនាគារដែលត្រូវបានធានាដោយវត្ថុបញ្ចាំនៃអ្នកខ្ចី កម្រិតការអះអាងរបស់ធនាគារចំពោះលំហូរសាច់ប្រាក់នៃវត្ថុបញ្ចាំដែលមានធានា (ឥណទានមិនមែនសំណង)។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទានមិនមែនសំណងឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យរបស់ SPPI ដែរឬទេ។ ជាធម្មតាធនាគារពិចារណាលើព័ត៌មានដូចខាងក្រោមនៅពេលធ្វើការវិនិច្ឆ័យនេះ៖

- ថាតើការរៀបចំកិច្ចព្រមព្រៀងកំណត់យ៉ាងជាក់លាក់នូវចំនួន និងកាលបរិច្ឆេទនៃការទូទាត់ជាសាច់ប្រាក់នៃឥណទាន។
- តម្លៃសមស្របនៃវត្ថុបញ្ចាំទាក់ទងនឹងចំនួនទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធានា។
- លទ្ធភាព និងឆន្ទៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាការធ្លាក់ចុះតម្លៃវត្ថុបញ្ចាំ
- ថាតើអ្នកខ្ចីគឺជាបុគ្គល ឬ ជាអង្គការប្រតិបត្តិការសំខាន់ ឬ ជាអង្គការដែលមានគោលបំណងពិសេស។
- ហានិភ័យនៃការខាតបង់របស់ធនាគារ លើទ្រព្យដែលទាក់ទងនឹងឥណទានមានសំណងពេញលេញ។
- ទំហំដែលវត្ថុបញ្ចាំតំណាងឲ្យទាំងអស់ ឬ ផ្នែកណាមួយនៃទ្រព្យសកម្មរបស់អ្នកខ្ចី។ និង
- ថាតើធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីគុណប្រយោជន៍នៃទ្រព្យសកម្មដែលមានធានាដែរឬទេ។

### ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើការចាត់ថ្នាក់ឡើងវិញ ក្រោយពេលការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងការិយបរិច្ឆេទដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

### 3.5.3. ការឈប់ទទួលស្គាល់

#### ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់នូវទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលបានប្រាក់សុទ្ធពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬ ពេលដែលធនាគារផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលប្រយោជន៍នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬ ដែលធនាគារមិនផ្ទេរ រួមទាំងមិនរក្សាទុកនូវរាល់ហានិភ័យ និងរង្វាន់នៃភាពជាម្ចាស់កម្មសិទ្ធិ និងធនាគារមិនរក្សាការត្រួតពិនិត្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

នៅពេលឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម (ឬ តម្លៃយោងដែលបែងចែកជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) បរិមាណទឹកប្រាក់លើដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានដកការទ្រព្យសកម្មថ្មីដែលសន្មត) និង (ii) រាល់ការចំណេញ ឬ ខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

### ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានរំលាយ លុបចោល ឬផុតកំណត់។

### 3.5.4. ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

#### ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែមានភាពខុសគ្នាច្រើនដែរឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាច្រើន នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតកំណត់ហើយ។ ក្នុងករណីនេះ ទ្រព្យសកម្ម ហិរញ្ញវត្ថុដើមត្រូវបានឈប់ទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់ក្នុងតម្លៃសមស្របបូករួមនឹងថ្លៃដើមប្រតិបត្តិការដែលមាន។

កម្រៃសេវាទទួលបានដែលជាផ្នែកនៃការកែប្រែ ត្រូវបានរាប់ចាត់ជា៖

- កម្រៃសេវា ដែលត្រូវបានពិចារណានៅក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងកម្រៃសេវាដែលតំណាងឲ្យការទូទាត់ថ្លៃដើមប្រតិបត្តិការដែលមាន ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងជាលើដំបូងនៃទ្រព្យសកម្ម។ និង
- កម្រៃសេវាផ្សេងទៀត ត្រូវបានរាប់បញ្ចូលទាំងប្រាក់ចំណេញ និងខាតនៅពេលឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលអ្នកខ្ចីជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែ ជាធម្មតាគឺដើម្បីបង្កើនការទទួលបានមកវិញនូវលក្ខខណ្ឌកិច្ចសន្យាដើម ជាជាងដើម្បីបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាច្រើន។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យ មានការលើកលែងដល់លំហូរសាច់ប្រាក់ នោះធនាគារពិចារណាមុនគេថាតើផ្នែកមួយណានៃទ្រព្យសកម្មត្រូវបានលុបចោលមុនពេលការកែប្រែកើតឡើង (សូមមើលខាងក្រោមសម្រាប់គោលការណ៍នៃការលុបចោល)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណនិងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនត្រូវបានឆ្លើយតបក្នុងករណីបែបនេះទេ។
- ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់នៅថ្ងៃដើមរស់ ឬ FVOCI មិនបានផ្តល់ជាលទ្ធផលក្នុងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះដំបូងគេគឺធនាគារគណនាឡើងវិញ នូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្ម និងទទួលស្គាល់ការកែតម្រូវដែលជាលទ្ធផលនោះ ជាការចំណេញ ឬខាតពីការកែប្រែក្នុងចំណេញ និងខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលប្រើប្រាស់អត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដើមដែលត្រូវបានប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលនៃការកែប្រែ។ ការចំណាយ ឬ កម្រៃសេវាផ្សេងៗ ដែលបានកើតឡើង និងកម្រៃដែលទទួលបានជាផ្នែកនៃការកែប្រែ បានកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ និងត្រូវបានរំលស់តាមអាយុកាលនៅសល់នៃទ្រព្យសកម្មដែលបានកែប្រែ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ប្រសិនបើការកែប្រែបែបនេះ ត្រូវបានអនុវត្តដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្លះនោះចំណេញ ឬ ខាត ត្រូវបានបង្ហាញជាមួយនឹងការខាតបង់លើអ៊ីម៉ែរមិន។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

## ទ្រព្យអកម្មហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់ទ្រព្យអកម្មហិរញ្ញវត្ថុនៅពេលដែលរយៈពេលរបស់ទ្រព្យអកម្មហិរញ្ញវត្ថុនោះត្រូវបានកែប្រែ និងលំហូរសាច់ប្រាក់នៃទ្រព្យអកម្មដែលបានកែប្រែមានភាពខុសគ្នាខ្លាំង។ នៅក្នុងករណីនេះ ទ្រព្យអកម្មហិរញ្ញវត្ថុថ្មីផ្អែកតាមរយៈពេលកែប្រែត្រូវបានទទួលស្គាល់នៅតម្លៃសមស្រប។ ភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យអកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់ និងការទូទាត់ត្រូវបានបង់ ត្រូវបានទទួលស្គាល់នៅចំណេញ និងខាត។ ការទូទាត់ដែលត្រូវបានបង់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការសន្មតនៃទ្រព្យអកម្មរួមមានទ្រព្យអកម្មហិរញ្ញវត្ថុដែលបានកែប្រែ។ ប្រសិនបើការកែប្រែនៃទ្រព្យអកម្មហិរញ្ញវត្ថុមិនត្រូវបានឈប់ទទួលស្គាល់ នោះថ្លៃដើមរំលស់នៃទ្រព្យអកម្មត្រូវបានគណនាដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែនៅអត្រាការប្រាក់ប្រសិទ្ធភាពដើម ហើយចំណេញ ឬ ខាតដែលជាលទ្ធផលនឹងត្រូវបានទទួលស្គាល់នៅចំណេញ និងខាត។

សម្រាប់ទ្រព្យអកម្មហិរញ្ញវត្ថុអត្រាអណ្តែត អត្រាប្រាក់ប្រសិទ្ធភាពដើមត្រូវបានប្រើប្រាស់ដើម្បីគណនាចំណេញ ឬ ខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលនៃការកែប្រែ។ ការចំណាយ ឬ កម្រៃសេវាផ្សេងៗ ដែលបានកើតឡើងត្រូវបានទទួលស្គាល់ជាការកែតម្រូវលើតម្លៃយោងនៃទ្រព្យអកម្ម និងត្រូវបានរំលស់តាមអាយុកាលនៅសល់នៃទ្រព្យសកម្មដែលបានកែប្រែដោយគណនាឡើងវិញនូវអត្រាប្រាក់ប្រសិទ្ធភាពលើឧបករណ៍។

### 3.5.5. ការទូទាត់

ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ ត្រូវបានទូទាត់ និងចំនួនទឹកប្រាក់សុទ្ធបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេល និងសម្រាប់តែពេលដែលធនាគារមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ចំនួនទឹកប្រាក់ ហើយមានបំណងទូទាត់ដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់ទ្រព្យអកម្មក្នុងពេលដំណាលគ្នា។

### 3.5.6. ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃដែលត្រូវបានទទួលពីលក់ទ្រព្យសកម្ម ឬ បង់ពីការផ្ទេរទ្រព្យអកម្ម ក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែងនៅប្រាក់ដើម ឬអវត្តមានរបស់វា ជាទីផ្សារដែលមានគុណសម្បត្តិបំផុតដែលធនាគារមានសិទ្ធិនៅកាលបរិច្ឆេទនោះ។ តម្លៃសមស្របនៃបំណុលឆ្លុះបញ្ចាំងពីហានិភ័យមិនដំណើរការ។

នៅពេលលក្ខខណ្ឌមួយលេចឡើង ធនាគារវាស់វែងតម្លៃសមស្របនៃឧបករណ៍ដោយប្រើប្រាស់តម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្មសម្រាប់ឧបករណ៍នោះ។ ទីផ្សារត្រូវបានចាត់ទុកថា "សកម្ម" ប្រសិនបើប្រតិបត្តិការសម្រាប់ទ្រព្យសកម្ម ឬ ទ្រព្យអកម្មកើតឡើងជាមួយនឹងភាពញឹកញាប់ និងបរិមាណគ្រប់គ្រាន់ដើម្បីផ្តល់ព័ត៌មាននៃថ្លៃជាប្រចាំ។

ប្រសិនបើមិនមានតម្លៃដកស្រង់នៅក្នុងទីផ្សារសកម្មទេ នោះធនាគារប្រើបច្ចេកទេសវាយតម្លៃដែល ធ្វើឲ្យការប្រើប្រាស់មានកម្រិតអតិបរិមាណនៃធាតុចូលដែលអាចសង្កេតបាន និង កាត់បន្ថយការប្រើធាតុចូលដែលមិនអាចសង្កេតបានទៅអប្បបរមា។ បច្ចេកទេសវាយតម្លៃដែលត្រូវបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមក្នុងទីផ្សារនឹងធ្វើការពិចារណាលើការកំណត់តម្លៃប្រតិបត្តិការ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ភស្តុតាងល្អបំផុត នៃតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុលើការទទួលបានស្គាល់ដំបូង គឺថ្លៃប្រតិបត្តិការ ឧទាហរណ៍ តម្លៃសមស្របនៃការទទួលបានដែលបានផ្តល់ ឬទទួលបាន។ ប្រសិនបើធនាគារកំណត់ថាតម្លៃសមស្របលើការទទួលបានស្គាល់ដំបូងខុសគ្នាពីថ្លៃប្រតិបត្តិការ ហើយតម្លៃសមស្របជាភស្តុតាង ដោយមិនមែនដោយសារតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬទ្រព្យអកម្មដែលស្រដៀងគ្នានោះទេ និងក៏មិនផ្អែកលើបច្ចេកទេសវាយតម្លៃដែលធាតុចូលដែលមិនអាចសង្កេតបាន ត្រូវបានវិនិច្ឆ័យថាមិនសំខាន់ទាក់ទងនឹងការវាស់វែង នោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាស់វែងដំបូងនៅតម្លៃសមស្រប ត្រូវបានកែតម្រូវដើម្បីពន្យាករខុសគ្នារវាងតម្លៃសមស្របលើការទទួលបានស្គាល់ដំបូង និងថ្លៃប្រតិបត្តិការ។ បន្ទាប់មក ភាពខុសគ្នានោះត្រូវបានទទួលស្គាល់នៅចំណេញ និងខាតផ្អែកលើមូលដ្ឋានសមស្របតាមអាយុកាលនៃឧបករណ៍ប៉ុន្តែមិនលើសពីពេលដែលការវាយតម្លៃត្រូវបានផ្អែកលើទាំងស្រុងដោយទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬ ប្រតិបត្តិការត្រូវបានបិទ។

ប្រសិនបើទ្រព្យសកម្ម ឬទ្រព្យអកម្មដែលវាស់វែងតាមតម្លៃសមស្រប មានថ្លៃបញ្ជាទិញ និងថ្លៃបញ្ជាលក់ នោះធនាគារធ្វើការវាស់វែងលើទ្រព្យសកម្ម និងកាន់កាប់រយៈពេលវែងនៅថ្លៃបញ្ជាទិញ ហើយទ្រព្យអកម្ម និងកាន់កាប់រយៈពេលខ្លីនៅថ្លៃបញ្ជាលក់។

សំណុំនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុដែលប្រឈមនឹងហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបានគ្រប់គ្រងដោយធនាគារដោយឈរលើមូលដ្ឋាននៃការប៉ះពាល់សុទ្ធទៅនឹងហានិភ័យទីផ្សារ ឬ ឥណទានត្រូវបានវាស់វែងដោយផ្អែកលើការប្រឈមសុទ្ធចំពោះទីផ្សារ ឬ ហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃថ្លៃដែលអាចនឹងទទួលបានពីការលក់ទ្រព្យកាន់កាប់រយៈពេលវែងសុទ្ធ (ឬ បង់ប្រាក់ដើម្បីផ្ទេរទ្រព្យកាន់កាប់រយៈពេលខ្លីសុទ្ធ) សម្រាប់ការប្រឈមហានិភ័យជាក់លាក់ណាមួយ។ ការកែតម្រូវកម្រិតផលប៉ុន្តែ ឧទាហរណ៍ ការកែតម្រូវការដេញថ្លៃ ការកែតម្រូវហានិភ័យឥណទានដែលឆ្លុះបញ្ចាំងពីការវាស់វែងផ្អែកលើមូលដ្ឋាននៃការប្រឈមសុទ្ធ ត្រូវបានបែងចែកទៅទ្រព្យសកម្ម និងទ្រព្យអកម្មដោយឡែកៗដោយផ្អែកលើមូលដ្ឋានការកែតម្រូវហានិភ័យទាក់ទង នៃឧបករណ៍នីមួយៗនៅក្នុងសំណុំ។

តម្លៃសមស្របនៃទ្រព្យអកម្មហិរញ្ញវត្ថុជាមួយនឹងលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមានចំនួនមិនតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការ ដែលបានធ្វើអប្បបរមាពីកាលបរិច្ឆេទដំបូងតាមចំនួនទឹកប្រាក់ដែលនឹងតម្រូវឲ្យបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍ ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

### 3.5.7. អ៊ីមតែរមិន

ធនាគារទទួលស្គាល់សិទ្ធិធនលើការខាតបង់ ECL នៅលើឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានវាស់វែងតាម FVTPL៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឧបករណ៍បំណុល។ និង
- កិច្ចសន្យាឥណទានដែលបានចេញផ្សាយ

ពុំមានការខាតបង់អ៊ីមតែរមិនត្រូវបានទទួលស្គាល់ចំពោះការវិនិយោគមូលធននោះទេ។

ធនាគារវាស់វែងសិទ្ធិធនខាតបង់តាមចំនួនទឹកប្រាក់ស្មើនឹង ECL លើអាយុកាលទាំងមូល លើកលែងឧបករណ៍ដូចខាងក្រោម ដែលវាត្រូវបានវាស់វែងតាម ECL អាយុកាល១២ ខែ។

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនៅកាលបរិច្ឆេទរាយការណ៍។ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកិច្ចសន្យាដែលត្រូវទទួលបាន) ដែលហានិភ័យឥណទានមិនមានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីពេលទទួលស្គាល់ដំបូង។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ECL អាយុកាល១២ខែ គឺជាផ្នែកនៃ ECL ដែលជាលទ្ធផលនៃព្រឹត្តិការណ៍នៃការមិនបានទទួលការទូទាត់មកវិញ លើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល១២ខែបន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL មានរយៈពេល១២ខែ ត្រូវបានគេទទួលស្គាល់ គឺត្រូវបានហៅថា “ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី១”។

ECL ពេញមួយអាយុកាល គឺជា ECL ដែលកើតឡើងពីលទ្ធផលនៃព្រឹត្តិការណ៍នៃការមិនបានទទួលការទូទាត់មកវិញដែលអាចកើតមានទាំងអស់ លើអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុនោះ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL ពេញមួយអាយុកាល ត្រូវបានគេទទួលស្គាល់ ប៉ុន្តែមិនមានឥណទានមានអ៊ុំមកមិនត្រូវបានគេហៅថា “ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ២”។

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ នៅពេលហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង សវិធានធនខាតបង់ត្រូវបានវាស់វែងនៅចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាល។

នៅពេលកំណត់ថាតើហានិភ័យឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលប៉ាន់ស្មាន ECLs ធនាគារពិចារណាលើព័ត៌មានដែលសមហេតុផល ហើយអាចគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬ ការប្រឹងប្រែងខ្ពស់។ នេះរាប់បញ្ចូលទាំងព័ត៌មាន និងការវិភាគបរិមាណ និងគុណភាព ផ្អែកលើទម្រង់សេចក្តីសម្រេចរបស់ធនាគារ និងការវាយតម្លៃឥណទានដែលមានស្រាប់ និងរួមបញ្ចូលព័ត៌មាននៅពេលអនាគត។ ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដូចជាលែងមានការកើនឡើងគួរឲ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង នោះសវិធានធនខាតបង់ត្រូវបានវាស់វែងនៅចំនួនទឹកប្រាក់ស្មើនឹង ១២ខែ ECLs។

កាលបរិច្ឆេទអតិបរិមាដែលត្រូវបានពិចារណានៅពេលប៉ាន់ស្មាន ECLs គឺជាកាលបរិច្ឆេទតាមកិច្ចសន្យាអតិបរិមាដែលធនាគារត្រូវប្រឈមនឹងហានិភ័យឥណទាន។

### ការកំណត់ថាតើហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់

ធនាគារ ធ្វើការវាយតម្លៃថាតើហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ ការកំណត់ថា តើការកើនឡើងហានិភ័យឥណទានមានសារៈសំខាន់ ឬអត់ គឺអាស្រ័យលើចារឹកលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអ្នកខ្ចីទាំងតំបន់ភូមិសាស្ត្រផងដែរ។

ធនាគារ ចាត់ទុកថាការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទានកើតឡើងមិនយឺតជាងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុសកលកំណត់ ៣០ថ្ងៃ។ ថ្ងៃដែលហួសកំណត់ត្រូវបានកំណត់ដោយរាប់ចំនួនថ្ងៃចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបំផុត ដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។

ការហួសកំណត់បរិច្ឆេទ ត្រូវបានកំណត់ដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចីនោះទេ។ ប្រសិនបើមានភស្តុតាងថាពុំមានការកើនឡើងចំពោះហានិភ័យឥណទានពាក់ព័ន្ធនឹងការទទួលស្គាល់ដំបូងទេ នោះសវិធានធនខាតបង់លើឧបករណ៍ត្រូវបានគ្រឡប់ទៅជាវាស់វែងជា ១២ខែ ECL វិញ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## និយមន័យនៃការដែលគ្មានលទ្ធភាពសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុជាមិនមានលទ្ធភាពសង នៅពេលដែល៖

- អ្នកខ្ចីទំនងជា មិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនទៅធនាគារទាំងស្រុង ដោយមិនមានការពិចារណាដោយធនាគារលើសកម្មភាពដូចជា ការទទួលស្គាល់ទ្រព្យធានា (ប្រសិនបើមានកាន់កាប់)។ ឬ
- ធនាគារពិចារណាថា ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន កើតឡើងមិនយឺតជាងពេលដែលទ្រព្យសកម្មថ្ងៃ បានហួសកាលកំណត់លើសពី ឬ ស្មើនឹង ៣០ថ្ងៃ សម្រាប់ហ្វានស៊ីលីវិធីរយៈពេលវែង ឬហួសកាលកំណត់លើសពី ឬ ស្មើនឹង 15ថ្ងៃសម្រាប់ហ្វានស៊ីលីវិធីរយៈពេលខ្លី។

## ការវាស់វែងនៃ ECL

ECL គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពឥណទាននៅកាលបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ភាពខុសគ្នារវាងលំហូរសាច់ប្រាក់ជំពាក់ទៅអង្គភាពដោយអនុលោមតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាននៅកាលបរិច្ឆេទរាយការណ៍៖ ដូចជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់អនាគត ដែលបានប៉ាន់ស្មាន។ និង
- កិច្ចសន្យាឥណទានដែលមិនទាន់ប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលត្រូវសងទៅធនាគារប្រសិនបើការកិច្ចសន្យាត្រូវបានពេញឱ្យ និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន។

## ធាតុចូល ការសន្មត និងបច្ចេកទេសដែលត្រូវបានប្រើសម្រាប់ការប៉ាន់ស្មានអ៊ីម៉ែត្រិកមិន

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងរបស់ ECL ត្រូវបានកំណត់តាមលក្ខខណ្ឌដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានទូទាត់សង (“PD”)
- ការខាតបង់ដោយការគ្មានលទ្ធភាពសង (“LGD”) និង
- ការបង្ហាញការគ្មានលទ្ធភាពសង (“EAD”)

ECL សម្រាប់ការប្រឈមនៅក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយគុណនឹង 12ខែ PD ដោយ LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយគុណអាយុកាល PD ដោយ LGD និង EAD។ គំរូស្ថិតិត្រូវបានប្រើដើម្បីវិភាគទិន្នន័យដែលប្រមូលបាន និងបង្កើតការប៉ាន់ស្មាននៃអាយុកាល PD នៃការប្រឈមដែលនៅសល់ និងរបៀបដែលវាត្រូវបានរំពឹងទុកថានឹងផ្លាស់ប្តូរដោយលទ្ធផលនៃពេលវេលាដែលកន្លងផុត។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

LGD គឺជាទំហំនៃការខាតបង់ដែលអាចកើតមានប្រសិនបើមានការខកខានក្នុងការទូទាត់សងកើតឡើង។ ធនាគារប៉ាន់ស្មានប៉ារ៉ាម៉ែត្ររបស់ LGD ផ្អែកលើប្រវត្តិនៃអតិថិជននៃការសងត្រឡប់មកវិញនៃការទាមទារប្រឆាំងនឹងការខកខានក្នុងការទូទាត់សងរបស់សមភាគី។ គំរូ LGD ពិចារណាលើរចនាសម្ព័ន្ធរូបវន្ត អតិថិជននៃការទាមទារ ខួបរហូតមួយ និងថ្លៃលើការសងត្រឡប់មកវិញនៃវត្ថុបញ្ចាំដែលមានសារៈសំខាន់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលត្រូវបានធានាដោយអចលនទ្រព្យរាយ អនុបាត LTV គឺជាប៉ារ៉ាម៉ែត្រទំរង់នៅក្នុងការកំណត់ LGD។ ការប៉ាន់ស្មានរបស់ LGD ត្រូវបានគេគណនាឡើងវិញសម្រាប់សេណារីយ៉ូសេដ្ឋកិច្ចផ្សេងគ្នា និងសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលដែលអាចកើតមានចំពោះថ្លៃ នៃអចលនទ្រព្យ។ ពួកគេត្រូវបានគណនាដោយតាមមូលដ្ឋានធ្វើលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា ដោយប្រើប្រាស់អត្រាការប្រាក់ប្រសិទ្ធភាពជាកត្តានៃការធ្វើអប្បបរមា។

EAD តំណាងឲ្យការប្រឈមដែលរំពឹងទុកក្នុងព្រឹត្តិការណ៍ នៃការខកខានក្នុងការទូទាត់សង។ ធនាគារទាញយក EAD ពីការយមបច្ចុប្បន្នចំពោះសមភាគីនិងការផ្លាស់ប្តូរសក្តានុពលចំពោះចំនួនទឹកប្រាក់បច្ចុប្បន្នដែលបានអនុញ្ញាតក្រោមកិច្ចសន្យា ហើយនិងកើតឡើងពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាតម្លៃយោងទ្រព្យសកម្មដុលរបស់វានៅពេលនៃការខកខានក្នុងការទូទាត់សង។ សម្រាប់ការសន្យាផ្តល់ប្រាក់កម្ចី EADs គឺជាចំនួនសក្តានុពលនាពេលអនាគតដែលអាចត្រូវបានទម្លាក់ក្រោមកិច្ចសន្យាដែលត្រូវបានប៉ាន់ស្មានដោយផ្អែកលើការសង្កេតប្រវត្តិសាស្ត្រ និងការព្យាករណ៍ឆ្ពោះទៅមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុមួយចំនួន EAD ត្រូវបានកំណត់ដោយយកតម្លៃតាមកម្រិតនៃ លទ្ធផលនៃការប្រឈមដែលអាចកើតមាន នៅចំណុចផ្សេងៗគ្នាក្នុងពេលមួយ ដោយប្រើសេណារីយ៉ូ និងបច្ចេកទេសស្ថិតិ។

ដូចបានរៀបរាប់ខាងលើ និងជាកម្មវត្ថុចំពោះការប្រើប្រាស់អតិបរមានៃ 12 ខែ PD សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានក្នុងការទូទាត់សងលើការិយបរិច្ឆេទកិច្ចសន្យាអតិបរមា (ដោយរាប់បញ្ចូលទាំងជម្រើសបន្ថែមរបស់អ្នកខ្ចី) ដែលត្រូវបានប្រឈមទៅនឹងហានិភ័យឥណទាន បើទោះបីជាសម្រាប់គោលបំណងនៃការគ្រប់គ្រងហានិភ័យឥណទាន ធនាគារពិចារណាលើរយៈពេលវែងជាងនេះ។ ការិយបរិច្ឆេទកិច្ចសន្យាអតិបរមា លាតសន្ធឹងរហូតដល់កាលបរិច្ឆេទដែលធនាគារមានសិទ្ធិដើម្បីតម្រូវឲ្យមានការទូទាត់សងប្រាក់ជាមុន ឬបញ្ចប់កិច្ចសន្យាឥណទាន ឬ ការធានាប្រាក់កម្ចី។

### ការរៀបចំទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានពិភាក្សាឡើងវិញ ឬ កែប្រែ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យថ្មី ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី នោះការវាយតម្លៃត្រូវបានធ្វើឡើងថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានឈប់ទទួលស្គាល់ និង ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើ ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលរំពឹងទុក នឹងមិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះលំហូរសាច់ប្រាក់រំពឹងទុក ដែលកើតឡើងពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើ ការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលរំពឹងទុក នឹងមានលទ្ធផលនៃការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របដែលរំពឹងទុកនៃទ្រព្យសកម្មថ្មីត្រូវបានចាត់ទុកថាជាលំហូរសាច់ប្រាក់ចុងក្រោយពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ នៅពេលនៃការឈប់ទទួលស្គាល់របស់វា។ ចំនួននេះត្រូវបានរាប់បញ្ចូលក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ រហូតដល់កាលបរិច្ឆេទរាយការណ៍ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយោងតាមថ្លៃដើមរំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានយោងតាម FVOCI គឺមានឱនភាពឥណទានដែរឬទេ (សំដៅទៅលើ "ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី ៣")។ ទ្រព្យសកម្មហិរញ្ញវត្ថុមាន "ឱនភាពឥណទាន" នៅពេលព្រឹត្តិការណ៍មួយ ឬច្រើន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើលំហូរសាច់ប្រាក់ហិរញ្ញវត្ថុនាពេលអនាគតរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។

ក៏ស្តុតាង ដែលទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពឥណទាន រួមមានទិន្នន័យដែលអាចសង្កេតបានដូចខាងក្រោម៖

- ផលលំបាកផ្នែកហិរញ្ញវត្ថុសំខាន់ៗរបស់អ្នកខ្ចី ឬ អ្នកបោះផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាការរំលោភការខកខានក្នុងការទូទាត់សង ឬ ព្រឹត្តិការហួសកាលកំណត់។
- ការរៀបចំឡើងវិញនូវឥណទាន ឬ បុរេប្រទានដោយធនាគារលើលក្ខខណ្ឌដែលធនាគារនឹងមិនពិចារណា បើមិនដូច្នោះទេ។
- វាអាចនឹងកើតឡើងដែលថាអ្នកខ្ចីនឹងជួបការក្លែងប្លែង ឬការរៀបចំហិរញ្ញវត្ថុឡើងវិញ។ ឬ
- ការបាត់ខ្លួននៃទិដ្ឋភាពសកម្មមួយសម្រាប់មូលបត្រដោយសារតែផលលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានគេពិចារណាឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពផ្នែកហិរញ្ញវត្ថុរបស់អ្នកខ្ចី ត្រូវបានគេចាត់ទុកថាជាឱនភាពឥណទានលុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា បានថយចុះគួរឲ្យកត់សម្គាល់ ហើយពុំមានសូចនាករផ្សេងទៀតនៃអ៊ីម៉ែរមិន។ បន្ថែមពីនេះទៅទៀត ឥណទានដែលហួសកាលកំណត់រយៈពេល ៩០ ថ្ងៃ ឬ លើសនេះ ត្រូវបានគេចាត់ទុកថាមានឱនភាពឥណទាន ទោះបីជានៅពេលដែល និយមន័យនៃការខកខានក្នុងការទូទាត់សងគឺខុសគ្នាក៏ដោយ។

## បទបង្ហាញនៃសវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សវិធានធនលើការខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ ដូចជាការដកចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

## ការលុបចោល

ឥណទាន និងបុរេប្រទានត្រូវបានលុបចោល (ទាំងផ្នែកខ្លះ ឬ ផ្នែកពេញលេញ) នៅពេលដែលមិនមានការរំពឹងទុកដែរសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ឬ ផ្នែកណាមួយរបស់វា។ ជាទូទៅក្នុងករណីនេះ នៅពេលដែលធនាគារកំណត់ថាអ្នកខ្ចីមិនមានទ្រព្យសកម្ម ឬ ប្រភពចំណូលដែលអាចបង្កើតជាលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងចំនួនទឹកប្រាក់ ដែលជាកម្មវត្ថុក្នុងការលុបចោល។ ការវាយតម្លៃនេះត្រូវបានយោងទៅតាមកម្រិតនៃទ្រព្យសកម្មរបស់បុគ្គលម្នាក់ៗ។

ការប្រមូលមកវិញនៃចំនួនដែលបានលុបចោលពីមុន ត្រូវបានរួមបញ្ចូលនៅក្នុង "ការខាតបង់អ៊ីម៉ែរមិន លើឧបករណ៍ហិរញ្ញវត្ថុ" នៅក្នុងរបាយការណ៍លទ្ធផល និងរបាយការណ៍លទ្ធផលពេញលេញ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលុបចោលពីមុន នៅតែជាកម្មវត្ថុចំពោះសកម្មភាពអនុវត្តច្បាប់ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារសម្រាប់ការប្រមូលមកវិញនៃចំនួនដែលត្រូវសង។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.6. ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន មាននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមាន ឥណទាន និង បុរេប្រទានដែលបានវាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់ ដែលឥណទាន និងបុរេប្រទាននោះ ត្រូវបានវាស់លើកំរិតប្រាក់បញ្ញើសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការផ្ទាល់ដែលកើតឡើង ហើយដែលក្រោយមក វាស់វែងតាមវិធីសាស្ត្រថ្លៃដើមរំលស់តាមការប្រាក់ប្រសិទ្ធភាព។

### 3.7. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាយោងតាមថ្លៃដើម ដកអ៊ុយនីតរំលស់ ប្រសិនបើមាន។

### 3.8. ទ្រព្យ និងបរិក្ខារ

#### 3.8.1. ការទទួលស្គាល់ និងការវាស់វែង

ខ្នងនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងនៅថ្លៃដើមដករំលស់បង្ក និងការខាតបង់អ៊ុយនីតរំលស់បង្កផ្សេងទៀត។

ថ្លៃដើម រួមបញ្ចូលនូវចំណាយដែលកើតឡើងដោយផ្ទាល់ចំពោះការទិញទ្រព្យសកម្ម និងថ្លៃដើមដទៃទៀតដែលកើតឡើងពីការធ្វើឲ្យទ្រព្យសកម្មនោះឈាន ទៅដល់លក្ខខណ្ឌដំណើរការ សម្រាប់គោលដៅប្រើប្រាស់របស់ទ្រព្យនោះ ហើយថ្លៃដើមនៃការកម្ទេចចោល និងយកចេញទ្រព្យនោះ និងស្ដារឡើងវិញនូវ ទីតាំងដែលទ្រព្យ និងបរិក្ខារត្រូវបានដាក់តាំងនៅ។ ថ្លៃដើមនៃទ្រព្យដែលបានសាងសង់ដោយខ្លួនឯង ក៏រួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្ម ដោយផ្ទាល់ផងដែរ។ សម្រាប់ទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ថ្លៃដើមត្រូវបានធ្វើមូលធនកម្មដោយផ្អែកតាមគោលនយោបាយ គណនេយ្យលើថ្លៃដើមកម្ចី។ ថ្លៃដើម អាចរួមបញ្ចូលការផ្ទេរពីមូលធននៃចំណេញ ឬខាតផ្សេងៗលើការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ នៃការទិញទ្រព្យ និងបរិក្ខារដោយរូបិយប័ណ្ណបរទេស។

សូហ្វវែរដែលបានទិញ ដែលជាផ្នែកចំបងចំពោះមុខងាររបស់ឧបករណ៍ដែលពាក់ព័ន្ធត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកសំខាន់ណាមួយនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសពីគ្នា នោះទ្រព្យ និងបរិក្ខារត្រូវបានដាក់ជាធាតុដោយឡែកគ្នា (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬ ខាតពីការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានកំណត់ដោយប្រៀបធៀបចំណូលទទួលបានពីការលក់ជាមួយនឹងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំនួនសុទ្ធក្នុង ចំណូលផ្សេងៗ ឬចំណាយផ្សេងៗ រៀងគ្នានៅក្នុងចំណេញ ឬ ខាត។

#### 3.8.2. ថ្លៃដើមបន្តបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរសមាសធាតុនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់នៅក្នុងតម្លៃយោងនៃសមាសធាតុនោះ ប្រសិនបើអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតមាននៅក្នុងសមាសធាតុអាចនឹងហូរចូលមកធនាគារ ហើយថ្លៃដើមរបស់វាអាចវាស់វែងបានដោយជឿជាក់បាន។ តម្លៃយោងនៃសមាសធាតុ ដែលបានផ្លាស់ប្តូរត្រូវបានឈប់ទទួលស្គាល់ទៅចំណេញ ឬ ខាត។ ថ្លៃដើមនៃការធ្វើសេវាកម្មពីមួយថ្ងៃទៅមួយថ្ងៃនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ នៅចំណេញ ឬ ខាតដូចដែលបានកើតឡើង។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.8.3. រំលស់

ថ្លៃដើមនៃការផ្លាស់ប្តូរសមាសធាតុនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់នៅក្នុងតម្លៃយោងនៃធាតុនោះប្រសិនបើអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតមាននៅក្នុងសមាសធាតុអាចនឹងហូរចូលមកធនាគារ ហើយថ្លៃដើមរបស់វាអាចវាស់វែងបានដោយជឿជាក់បាន។

តម្លៃយោងនៃសមាសធាតុដែលជំនួសត្រូវបានលប់ទទួលស្គាល់និងកត់ត្រាក្នុងចំណេញ ឬ ខាត។ ថ្លៃដែលបានប្រើប្រាស់ប្រចាំថ្ងៃនៃទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាតនៅពេលដែលកើតឡើង។

រំលស់ ត្រូវបានគណនាលើថ្លៃដើមនៃទ្រព្យ និងបរិក្ខារដកចេញនូវតម្លៃកាកសំណល់។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗត្រូវបានវាយតម្លៃ និងប្រសិនបើសមាសធាតុមួយ មានអាយុកាលប្រើប្រាស់ដែលខុសពីអ្វីដែលនៅសល់នៃទ្រព្យនោះ សមាសធាតុនោះត្រូវបានរំលស់ដោយឡែក។

រំលស់ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញឬខាតតាមមូលដ្ឋានរំលស់ថេរឬរំលស់ថយតាមថ្នាក់លើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ។

ទ្រព្យសកម្មភតិសន្យាដែលត្រូវបានរំលស់ក្នុងរយៈពេលខ្លីជាមួយរយៈពេលភតិសន្យា និងអាយុកាលប្រើប្រាស់របស់វា លុះត្រាតែធនាគារច្បាស់លាស់ថានឹងទទួលបានកម្មសិទ្ធិនៅពេលបញ្ចប់នៃរយៈពេលភតិសន្យា។ ដ៏ទំនេរមិនត្រូវបានធ្វើរំលស់នោះទេ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យនិងបរិក្ខារត្រូវបានតំឡើង និងរួចរាល់សម្រាប់ការប្រើប្រាស់ ឬ សម្រាប់ទ្រព្យសកម្មដែលសាងសង់ផ្ទាល់ខ្លួនដោយធនាគារត្រូវបាន ទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យនោះត្រូវបានបញ្ចប់ និងរួចរាល់សម្រាប់ការប្រើប្រាស់។

អាយុកាលប្រើប្រាស់ប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបញ្ចប់មានដូចខាងក្រោម៖

|                                       | ឆ្នាំ |
|---------------------------------------|-------|
| គ្រឿងជួសជុល និងកែលម្អ                 | 5     |
| បរិក្ខារការិយាល័យ                     | 5     |
| គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ | 5     |
| បរិក្ខារកុំព្យូទ័រ                    | 3     |
| យានយន្ត                               | 5     |

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានវាយតម្លៃឡើងវិញនៅចុងនៃការិយបរិច្ឆេទ និងត្រូវបានកែតម្រូវប្រសិនបើសមស្រប។

### 3.9. ទ្រព្យអរូបិយ

ទ្រព្យអរូបិយដែលមានអាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វ្វែរ និងថ្លៃដើមពាក់ព័ន្ធ ត្រូវបានចែងនៅថ្លៃដើមដករំលស់បង្កើត និងការខាតបង់អ៊ីម៉ែត្រិក។ អាជ្ញាប័ណ្ណកុំព្យូទ័រសូហ្វ្វែរដែលបានទិញ ត្រូវបានធ្វើមូលធនកម្មផ្អែកតាមថ្លៃដើមដែលកើតឡើងដើម្បីទិញសូហ្វ្វែរជាក់លាក់មួយ និងនាំយកវាទៅប្រើប្រាស់។

ទ្រព្យអរូបិយត្រូវបានរំលស់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃ៥ឆ្នាំ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ។ ថ្លៃដើមទាក់ទងនឹងការអភិវឌ្ឍន៍ ឬថែទាំនៃកុំព្យូទ័រសូហ្វ្វែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.10. អ៊ីមតែមិន នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មកិច្ចសន្យា និងពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅកាលបរិច្ឆេទ រាយការណ៍នីមួយៗ ដើម្បីកំណត់ថាមានការបង្ហាញនៃអ៊ីមតែមិនដែរឬទេ។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ នោះចំនួនទឹកប្រាក់ដែលអាច ប្រមូលបានមកវិញនៃទ្រព្យសកម្មត្រូវបានប៉ាន់ស្មាន។ សម្រាប់ទ្រព្យសកម្មអរូបិយដែលមានអាយុកាលប្រើប្រាស់ឥតកំណត់ ឬ ដែលមិនទាន់អាចប្រើប្រាស់ បាន តម្លៃដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មានជាដៀងរាល់ឆ្នាំនៅក្នុងពេលតែមួយ។ ការខាតបង់អ៊ីមតែមិន ត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ពាក់ព័ន្ធរបស់វា លើសតម្លៃដែលអាចប្រមូលបានមកវិញដែលបានប៉ាន់ស្មាន។

តម្លៃដែលអាចប្រមូលបានមកវិញនៃទ្រព្យសកម្ម ឬ CGU គឺជាតម្លៃដំបូងនៃតម្លៃក្នុងការប្រើប្រាស់របស់វា និងតម្លៃសមស្របរបស់វាដកថ្លៃដើមក្នុងការលក់។ ក្នុងការវាយតម្លៃក្នុងការប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគតដែលត្រូវបានប៉ាន់ប្រមាណ ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្នដោយប្រើអត្រាបញ្ចុះ តម្លៃពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្នអំពីតម្លៃពេលវេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម ឬ CGU។

សម្រាប់គោលបំណង នៃការធ្វើតេស្តលើអ៊ីមតែមិន ទ្រព្យសកម្មដែលមិនអាចត្រូវបានធ្វើតេស្តជាលក្ខណៈបុគ្គល ត្រូវបានដាក់ជាក្រុមមធ្យមទៅជាក្រុមតូច បំផុតនៃទ្រព្យ ដែលបង្កើតលំហូរសាច់ប្រាក់ពីការបន្តប្រើប្រាស់ ដែលភាគច្រើនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មផ្សេងទៀត ឬ CGUs។

ការខាតបង់អ៊ីមតែមិន ត្រូវបានទទួលស្គាល់ក្នុងចំណេញ និងខាត។ ការខាតបង់អ៊ីមតែមិនដែលបានទទួលស្គាល់លើ CGUs ត្រូវបានបែងចែកមុនដើម្បី កាត់បន្ថយតម្លៃយោងនៃមូលនិធិពាណិជ្ជកម្មដែលបានផ្តល់ទៅក្រុម CGU (ក្រុម CGUs) និងដើម្បីកាត់បន្ថយតម្លៃយោងរបស់ទ្រព្យសកម្មផ្សេងៗទៀតនៅ ក្នុង CGU (ក្រុម CGUs) តាមមូលដ្ឋានសមាមាត្រ។

ការខាតបង់អ៊ីមតែមិនដែលបានទទួលស្គាល់ក្នុងអំឡុងការិយបរិច្ឆេទមុនៗ ត្រូវបានវាយតម្លៃនៅការិយបរិច្ឆេទរាយការណ៍នីមួយៗ សម្រាប់បង្ហាញដែលថា ការខាតបង់បានថយចុះ ឬ លែងមានទៅទៀត។ ការខាតបង់ការខាតបង់អ៊ីមតែមិន ត្រូវបានបញ្ជ្រាស់ប្រសិនបើមានការផ្លាស់ប្តូរក្នុងការប៉ាន់ស្មាន ដើម្បី កំណត់ចំនួនដែលអាចប្រមូលបានមកវិញ។ ការខាតបង់អ៊ីមតែមិន ត្រូវបានបញ្ជ្រាស់ទៅនឹងទំហំដែលតម្លៃយោងរបស់ទ្រព្យសកម្មមិនឲ្យលើសពីតម្លៃ យោងដែលបានកំណត់ ការដកកាត់របស់ប្រសិនបើមិនមានការខាតបង់អ៊ីមតែមិនណាមួយត្រូវបានទទួលស្គាល់។

### 3.11. ភតិសន្យា

នៅពេលចាប់ផ្តើមនៃកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាគឺជា ឬមានភតិសន្យាឬទេ។ កិច្ចសន្យាគឺជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់ សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់នៃទ្រព្យសកម្ម ដែលបានកំណត់ក្នុងការិយបរិច្ឆេទមួយជាថ្មីនឹងការទូទាត់។

ដើម្បីវាយតម្លៃថាតើសិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់នៃទ្រព្យសកម្មដែលបានកំណត់ ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យារួមបញ្ចូលការប្រើប្រាស់នៃទ្រព្យសកម្មដែលបានកំណត់ ដែលនេះអាចនឹងបញ្ជាក់យ៉ាងច្បាស់លាស់ ឬដោយប្រយោល ហើយគួរតែមាន ភាពខុសគ្នាជាប្រយោល ឬកំណត់ឲ្យសមត្ថភាពទាំងអស់នៃទ្រព្យសកម្មដែលខុសប្លែកនោះ។
- ធនាគារមានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចទាំងអស់យ៉ាងច្រើនពីការប្រើប្រាស់នៃទ្រព្យសកម្មក្នុងអំឡុងពេលនៃការប្រើប្រាស់។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

- ធនាគារមានសិទ្ធិក្នុងការដឹកនាំការប្រើប្រាស់នៃទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះនៅពេលពួកគេមានសិទ្ធិក្នុងការសម្រេចចិត្តដែលទាក់ទងយ៉ាងខ្លាំងទៅនឹងការផ្លាស់ប្តូរពីរបៀប និងសម្រាប់គោលបំណងអ្វីដែលទ្រព្យសកម្មត្រូវបានប្រើ។ នៅក្នុងករណីដែលការសម្រេចចិត្តទាំងអស់របៀប និងសម្រាប់គោលបំណងអ្វីដែលទ្រព្យសកម្មត្រូវបានប្រើ ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិដឹកនាំការប្រើប្រាស់ទ្រព្យសកម្មប្រសិនបើចំណុចមួយណាក៏ដោយក្នុងចំណោមខាងក្រោម៖

- ធនាគារមានសិទ្ធិដើម្បីធ្វើប្រតិបត្តិការទ្រព្យសកម្ម។ ឬ
- ធនាគារ បានរៀបចំទ្រព្យសកម្មតាមរបៀបមួយដែលកំណត់ទុកជាមុននូវរបៀប និងគោលបំណងអ្វីដែលទ្រព្យនឹងត្រូវប្រើ។

នៅពេលចាប់ផ្តើម ឬពេលវាយតម្លៃឡើងវិញនៃកិច្ចសន្យាដែលមានភតិសន្យា និងសមាសធាតុមិនមែនជាភតិសន្យា ធនាគារបែងចែកការទូទាត់មកវិញក្នុងកិច្ចសន្យាទៅកាន់សមាសធាតុភតិសន្យានីមួយៗ និងរួមបញ្ចូលគ្នានៃសមាសធាតុមិនមែនភតិសន្យាតាមមូលដ្ឋាននៃថ្លៃដាច់ដោយឡែក ។ ទោះបីជាយ៉ាងណា សម្រាប់ភតិសន្យានៃដី និងអាគារដែលជាភតិសន្យា ធនាគារបានជ្រើសរើសមិនបែងចែកនូវសមាសធាតុមិនមែនភតិសន្យា និងចាតុទុកសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាជាសមាសធាតុភតិសន្យាតែមួយ។

### 3.11.1. ភតិសន្យាដែលធនាគារជាភតិកៈ

ការរៀបចំផ្តល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មប្រសិនបើមួយក្នុងចំណោមចំណុចខាងក្រោមបានឆ្លើយតប៖

- អ្នកទិញមានលទ្ធភាព ឬ សិទ្ធិក្នុងការធ្វើប្រតិបត្តិការទ្រព្យសកម្មក្នុងពេលដែលទទួលបាន ឬត្រូវត្រាច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផល។
- អ្នកទិញមានលទ្ធភាព ឬ សិទ្ធិក្នុងការត្រួតត្រាលទ្ធភាពបានប្រើប្រាស់ជាប្រចាំនៃទ្រព្យសកម្មក្នុងពេលដែលទទួលបាន និងត្រូវត្រាច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផល។ ឬ
- ហេតុការណ៍ពិត និងកាលៈទេសៈដែលបានបង្ហាញថាវាមិនអាចកើតឡើងទេដែលភាគីផ្សេងទៀតនឹងយកច្រើនជាងចំនួនមិនសំខាន់នៃលទ្ធផលហើយថ្លៃក្នុងមួយឯកតាគឺមិនថេរក្នុងមួយឯកតានៃធាតុចេញ និងមិនស្មើនឹងថ្លៃក្នុងមួយឯកតានៃធាតុចេញនៃទិដ្ឋភាពបច្ចុប្បន្ន។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងលើកដំបូងនៅថ្ងៃដើម ដែលរួមមានចំនួនដំបូងនៃបំណុលភតិសន្យាដែលបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាផ្សេងៗ ដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ឬក៏នឹងថ្លៃដើមផ្ទាល់ផ្សេងៗដែលកើតឡើង និងថ្លៃដើមក្នុងការកម្ទេចចោល ឬ ដកចេញនូវទ្រព្យសកម្មនោះដែលបានស្ថាន ឬ ក្នុងការស្តារឡើងវិញនៃទ្រព្យសកម្ម ឬ ទឹកនៃផ្លែដែលទ្រព្យនោះស្ថិតនៅ ដកជាមួយនឹងប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើប្រាស់វិធីរំលស់ចេញពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ទៅពេលមុនគេនឹងទិញបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ទិញបញ្ចប់នៃរយៈពេលនៃភតិសន្យា។ អាយុកាលប្រើប្រាស់បានស្ថាននៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នាដូចទ្រព្យ និងបរិក្ខារ។ បន្ថែមពីនេះសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាដាច់ខាតដោយការខាតបង់អ៊ុយកែរមិន ប្រសិនបើមាន និងត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់ឡើងវិញនៃបំណុលភតិសន្យា។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

អាយុកាលប្រើប្រាស់ប៉ាន់ស្មានសម្រាប់ការិយបរិច្ឆេទបញ្ចប់មានដូចខាងក្រោម៖

- អាគារ និងការិយាល័យសាខា 2-15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារដោយប្រើប្រាស់អត្រាការប្រាក់បង្កប់នៅក្នុងភតិសន្យាឬប្រសិនបើអត្រានេះមិនទាន់អាចកំណត់បាននៅឡើយនោះអត្រាកម្ចីកើនឡើងរបស់ភតិកៈនិងត្រូវបានប្រើជំនួស។ ជាទូទៅ ធនាគារប្រើប្រាស់អត្រាកម្ចីកើនឡើងរបស់ពួកគេជាអត្រាអប្បហារ។

ការទូទាត់ភតិសន្យារួមបញ្ចូលនៅក្នុងការវាស់វែងនៃបំណុលភតិសន្យាដែលរួមបញ្ចូល៖

- ការទូទាត់ភតិសន្យាថេរ រួមមានការចំណាយថេរ
- ការទូទាត់ភតិសន្យាប្រែប្រួលអថេរ ដែលផ្អែកលើសន្ទស្សន៍ ឬអត្រាមួយ ដែលត្រូវបានវាស់វែងដំបូងដោយប្រើប្រាស់សន្ទស្សន៍ ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។
- ចំនួនដែលរំពឹងទុកថានឹងត្រូវបង់ក្រោមតម្លៃកាកសំណល់ណាមួយ និង
- ថ្លៃដែលអនុវត្ត ក្រោមជម្រើសទិញដែលធនាគារច្បាស់ថានឹងអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងការិយបរិច្ឆេទបន្តដែលអាចជ្រើសរើស ប្រសិនបើធនាគារច្បាស់ថានឹងអនុវត្តជម្រើសក្នុងការជួលបន្ថែម និងការពិន័យសម្រាប់ការបញ្ចប់មុននៃភតិសន្យា លុះត្រាតែធនាគារច្បាស់ថានឹងមិនការបញ្ចប់មុន។

បំណុលភតិសន្យា ត្រូវបានវាស់វែងនៅថ្ងៃដើមដោយប្រើប្រាស់ប្រាក់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគេវាស់វែងឡើងវិញ នៅពេលដែលមានការផ្លាស់ប្តូរនូវរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរក្នុងការវាយតម្លៃនៃជម្រើសក្នុងការទិញទ្រព្យសកម្មដែលមាន ការផ្លាស់ប្តូរ ការទូទាត់នាពេលអនាគតដែលកើតចេញពីការផ្លាស់ប្តូរនូវសន្ទស្សន៍ ឬ អត្រា ឬ ប្រសិនបើមានការផ្លាស់ប្តូរនៃការប៉ាន់ស្មាន នៃតម្លៃរំពឹងថានឹងទូទាត់សងក្រោមតម្លៃកាកសំណល់ធានារបស់ធនាគារ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញក្នុងវិធីបែបនេះ ការកែតម្រូវដែលស្របគ្នានឹងត្រូវបានធ្វើឡើងទៅលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ត្រូវបានកត់ត្រានៅក្នុងចំណេញ និងខាតប្រសិនបើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មបានថយចុះដល់សូន្យ។

### 3.11.2. ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មមានតម្លៃទាប

ធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាសម្រាប់ភតិសន្យារយៈពេលខ្លីនៃម៉ាស៊ីនដែលមានរយៈពេល 12ខែ ឬ តិចជាង និងទ្រព្យសកម្មមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងជាមួយនឹងភតិសន្យាទាំងនេះជាចំណាយតាមមូលដ្ឋានថេរលើរយៈពេលភតិសន្យា។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.12. អត្ថប្រយោជន៍របស់និយោជិត

#### 3.12.1. សំវិធានធនសម្រាប់ប្រាក់បំណាច់អតីតភាពការងារ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ”) បានចេញប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់អតីតភាពដល់សហគ្រាសគ្រឹះស្ថាន និងអ្នកទាំងឡាយណាដែលមានចែងក្នុងមាត្រា ៨៩ (ថ្មី) នៃច្បាប់ស្តីពីការងារ។ ចំពោះសហគ្រាសក្រៅពីសហគ្រាសវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ប្រកាសតម្រូវឲ្យមានប្រាក់អតីតភាពអតីតកាល (មុនពេលចេញសេចក្តីប្រកាស) ដែលស្មើនឹងដប់ប្រាំថ្ងៃ (15) ថ្ងៃនៃប្រាក់ឈ្នួលរបស់និយោជិត។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ដើម្បីពន្យារពេលការទូទាត់ប្រាក់អតីតភាពអតីតកាលដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ ហើយត្រូវបង់ដូចខាងក្រោម៖

- ស្មើនឹងបីថ្ងៃដែលត្រូវបង់រៀងរាល់ខែមិថុនា និង
- ស្មើនឹងបីថ្ងៃដែលបង់រៀងរាល់ខែធ្នូ។

ប្រាក់អតីតភាពការងារដែលមានអតីតកាលមិនត្រូវលើសពី ០៦ខែ នៃប្រាក់ឈ្នួលជាមធ្យមរបស់និយោជិតនៃឆ្នាំនីមួយៗ។ និយោជិតមិនមានសិទ្ធិទទួលបានប្រាក់ឈ្នួលទេ ប្រសិនបើពួកគេលាលែងមុនពេលទទួលបាន។

ចំនួនទឹកប្រាក់ដែលបានប៉ាន់ស្មាននៃការទូទាត់អតីតភាពការងារចាស់ ត្រូវបានទទួលស្គាល់ក្រោមទ្រព្យអកម្មផ្សេងៗ (កំណត់សម្គាល់ 19)។

#### 3.12.2. អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី ជាចំណាយដែលទាក់ទងនឹងសេវាដែលបានផ្តល់ឲ្យ។ ទ្រព្យអកម្ម ត្រូវបានទទួលស្គាល់សម្រាប់ចំនួនដែលបានរំពឹងទុកក្នុងការបង់ប្រសិនបើធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬ ស្ថាបនាបច្ចុប្បន្នក្នុងការទូទាត់ចំនួននេះដែលជាលទ្ធផលនៃសេវាដែលបានផ្តល់ដោយនិយោជិត និងកាតព្វកិច្ចដែលអាចប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

#### 3.12.3. អត្ថប្រយោជន៍របស់និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចសុទ្ធរបស់ធនាគារចំពោះអត្ថប្រយោជន៍របស់និយោជិតរយៈពេលវែង គឺជាចំនួននៃអត្ថប្រយោជន៍ ដែលនិយោជិតបានទទួលជាការតបស្នងនឹងសេវារបស់ពួកគេនៅការិយបរិច្ឆេទបច្ចុប្បន្ន និងអតីតកាល។ អត្ថប្រយោជន៍នោះត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្នរបស់វា។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាតក្នុងការិយបរិច្ឆេទដែលវាបានកើតឡើង។

### 3.13. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដែលធនាគារមានកាតព្វកិច្ចស្របច្បាប់ ឬ ស្ថាបនាដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងមក ហើយវាអាចទៅរួច ដែលថាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងត្រូវបានទាមទារ ដើម្បីដោះស្រាយកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានភាពសារវន្ត សំវិធានធនត្រូវបានកំណត់ដោយការធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអត្រាមុនគិតពន្ធ ដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលានៃសាច់ប្រាក់ ហើយក្នុងករណីដែលសមស្រប ហានិភ័យជាក់លាក់ចំពោះបំណុល។ ចំនួននៅសល់ពីការធ្វើអប្បបរមាត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញវត្ថុ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.14. ចំណូល/ចំណាយការប្រាក់

#### 3.14.1. អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅចំណេញ និងខាតដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលធ្វើអប្បបរមាយ៉ាងពិតប្រាកដលើការទូទាត់សាច់ប្រាក់អនាគត ឬ ចំណូល តាមរយៈអាយុកាលហិរញ្ញវត្ថុដែលរំពឹងទុក។

- តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ
- ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព សម្រាប់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីទ្រព្យសកម្មដែលមានអ៊ីម៉ែរមិនឥណទានបានទិញ ឬ បង្កើតឡើង ធនាគារ ប៉ាន់ស្មានលំហូរសាច់ប្រាក់អនាគតដោយពិចារណាលើលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ ឬនៃមិនមែន ECL។ សម្រាប់ទ្រព្យសកម្មដែលមានអ៊ីម៉ែរមិនឥណទានបានទិញ ឬ បង្កើតឡើង អត្រាការប្រាក់ប្រសិទ្ធភាពដែលជាការកែតម្រូវឥណទាន ត្រូវបានគណនាដោយប្រើប្រាស់លំហូរសាច់ប្រាក់អនាគតប៉ាន់ស្មានដែលរួមមាន ECL។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមមានថ្លៃដើមប្រតិបត្តិការ និងកម្រៃជើងសារ រួមទាំងពិន្ទុដែលបានបង់ ឬ ទទួលបានដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមានថ្លៃដើមកើនឡើងដែលកើតឡើងដោយផ្ទាល់លើការទិញ ឬ ចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។

#### 3.14.2. ថ្លៃដើមរំលស់ និងតម្លៃយោងដុល

ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុគឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ដំបូងដកនឹងការទូទាត់ប្រាក់ដើម ហើយបូក ឬដក រំលស់បង្កដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នារវាងតម្លៃដំបូង និងតម្លៃកាលវេលាសន្ត សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវសម្រាប់សិទ្ធិធននៃការខាតបង់ឥណទានដែលបានរំពឹងទុក។

“តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ” គឺជាថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលកែតម្រូវសម្រាប់សិទ្ធិធននៃការខាតបង់ឥណទានដែលបានរំពឹងទុក។

#### 3.14.3. ការគណនាចំណូល និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគណនានៅពេលទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅក្នុងការគណនាចំណូល និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលនៃទ្រព្យសកម្ម (នៅពេលទ្រព្យសកម្មមិនមែនជាអ៊ីម៉ែរមិនឥណទាន) ឬ លើថ្លៃដើមរំលស់នៃទ្រព្យសកម្ម។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានត្រួតពិនិត្យឡើងវិញជាលទ្ធផលនៃការប៉ាន់ស្មានជាញឹកញយលើការិយបរិច្ឆេទនៃលំហូរសាច់ប្រាក់ នៃឧបករណ៍អត្រាអណ្តែតដើម្បីឆ្លុះបញ្ចាំងបម្រែបម្រួលក្នុងអត្រាទីផ្សារនៃការប្រាក់។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានពិនិត្យឡើងវិញសម្រាប់ការកែតម្រូវការពារហានិភ័យតម្លៃសមស្រប នៅកាលបរិច្ឆេទរំលស់នៃការកែតម្រូវការពារហានិភ័យចាប់ផ្តើម។



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ទោះបីយ៉ាងណា ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានក្លាយជាឥណទានមានអ៊ីមកែរមិន បន្ទាប់ពីការទទួលស្គាល់ដំបូង នោះចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្តអត្រាប្រាក់ប្រសិទ្ធភាពចំពោះថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មលែងជាឥណទានមានអ៊ីមកែរ តទៅទៀតនោះ ការគណនាចំណូលការប្រាក់នឹងត្រឡប់ទៅតាមមូលដ្ឋានដុលវិញ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធ្លាប់ជាឥណទានមានអ៊ីមកែរមិន នៅពេលទទួលស្គាល់ដំបូង នោះចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រា ការប្រាក់ប្រសិទ្ធភាពឥណទានមានអ៊ីមកែរមិន ចំពោះថ្លៃដើមរំលស់នៃទ្រព្យសកម្ម។ ការគណនាចំណូលការប្រាក់នឹងមិនត្រឡប់ទៅតាមមូលដ្ឋានដុលវិញ នោះទេ បើទោះបីជាហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង។

### 3.14.4. ការបង្ហាញ

ចំណូលការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ រួមមានការ ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យអកម្មហិរញ្ញវត្ថុដែលបានវាស់វែងនៅថ្ងៃដើមរំលស់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញរួមមាន ទ្រព្យអកម្មហិរញ្ញវត្ថុដែលបានវាស់វែងនៅថ្ងៃដើមរំលស់។

### 3.15. សេវា និងកម្រៃជើងសារ

ចំណូល និងចំណាយនៃ សេវានិងកម្រៃជើងសារដែលមានសារៈសំខាន់ចំពោះអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ ទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានរាប់ បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ប្រាក់ចំណូលពីកម្រៃជើងសារផ្សេងៗ រួមមានទាំងថ្លៃសេវាគណនី ត្រូវបានទទួលស្គាល់នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលជាលទ្ធផលធ្វើឱ្យមានការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចស្ថិតនៅផ្នែក ខ្លះនៃវិសាលភាពនៃ CIFRS 9 និងផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 15។ ប្រសិនបើមានករណីនេះ ធនាគារជាដំបូងនឹងអនុវត្ត CIFRS 9 ដើម្បីញែក និង វាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 9 និងបន្ទាប់មកអនុវត្ត CIFRS 15 ចំពោះផ្នែកដែលនៅសល់។

### 3.16. ពន្ធលើប្រាក់ចំណូល

ការចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធបច្ចុប្បន្ន និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងការខាតលើកំលែងតែធាតុ ដែលត្រូវ បានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬនៅក្នុងលទ្ធផលពេញលេញ ។

ធនាគារបានកំណត់ថាការប្រាក់ និងការពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណូល ដែលរួមការបង់ពន្ធមិនប្រាកដ ពុំឆ្លើយតបនឹងនិយមន័យនៃពន្ធលើប្រាក់ ចំណូលទេ ហើយដូច្នេះត្រូវចាត់ចូលទៅក្នុង CIAS 37 សិរិទានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព។

#### 3.16.1. ពន្ធបច្ចុប្បន្ន

ពន្ធបច្ចុប្បន្ន រួមមានពន្ធដែលត្រូវបង់ ឬទទួលបានរំពឹងទុកលើប្រាក់ចំណូលជាប់ពន្ធសម្រាប់ការិយបរិច្ឆេទ ដោយប្រើប្រាស់អត្រាពន្ធដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តជាធរមាននៅកាលបរិច្ឆេទរាយការណ៍ និងការកែសម្រួលលើពន្ធដែលត្រូវបង់ផ្សេងៗ ទាក់ទងទៅនឹងការិយបរិច្ឆេទមុន។

### 3.16.2. ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ចំពោះភាពខុសគ្នាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មសម្រាប់គោលបំណងរាយការណ៍ហិរញ្ញវត្ថុ និងចំនួនទឹកប្រាក់ដែលត្រូវប្រើសម្រាប់គោលបំណងពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធដែលមិនបានប្រើ និងភាពខុសគ្នាបណ្តោះអាសន្នដែលអាចដកបាន ទៅនឹងកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតអាចនឹងមានសម្រាប់ប្រើប្រាស់បាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានពិនិត្យឡើងវិញជារៀងរាល់ការិយបរិច្ឆេទ និងត្រូវបានកាត់បន្ថយក្នុងកម្រិតដែលមិនអាចកើតឡើងដែលអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធនឹងត្រូវបានទទួលស្គាល់។ ការកាត់បន្ថយបែបនេះ ត្រូវបានបញ្ចូលទៅក្នុងប្រាក់ចំណេញប្រចាំថ្ងៃនៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានភាពប្រសើរឡើង។

ពន្ធពន្យារ ត្រូវបានវាស់តាមអត្រាពន្ធដែលរំពឹងថានឹងត្រូវបានអនុវត្ត ចំពោះភាពខុសគ្នាបណ្តោះអាសន្ននៅពេលដែលពួកគេបានបញ្ចូល ដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុម័តយ៉ាងខ្លាំងនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងនៃពន្ធពន្យារ បានឆ្លុះបញ្ចាំងពីផលវិបាកពន្ធដែលនឹងអនុវត្តតាមលក្ខណៈដែលធនាគាររំពឹងថានឹងទទួលបានមកវិញ ឬ ទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួននៅកាលបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម និង ពន្ធពន្យារជាទ្រព្យអកម្ម ត្រូវបានទូទាត់គ្នាលុះត្រាតែមានលក្ខណៈវិនិច្ឆ័យជាក់លាក់ត្រូវបានឆ្លើយតប។

### 3.17. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទាំងអស់។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួនសម្រាប់ការប្រើប្រាស់ និងរក្សាទុកនៃទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញបង្ក ទៅទុនបម្រុងទូទៅត្រូវបានអនុញ្ញាតពីក្រុមប្រឹក្សាភិបាល។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នារវាងសិទ្ធិធនធានលើការខាតបង់ឥណទានដោយអនុលោមតាម CIFRS និងបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់នៃហានិភ័យឥណទាន និងការផ្តល់សិទ្ធិធនធានលើអីកែមិនសម្រាប់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។

ដោយអនុលោមតាមមត្រាលេខ 73 ស្ថាប័នត្រូវប្រៀបធៀបសិទ្ធិធនធានដែលបានគណនាផ្អែកតាមមត្រាទី៤៩ ទៅ 71 និងសិទ្ធិធនធានដែលបានគណនាស្របតាមមត្រាទី 72 និងការកាត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីសិទ្ធិធនធានតាមបទប្បញ្ញត្តិដែលបានគណនាស្របតាមមត្រាទី៧២ ទាបជាងសិទ្ធិធនធានដែលបានគណនាស្របតាមមត្រាទី៤៩ ទៅ 71 នោះគ្រឹះស្ថានធនាគារកាត់ត្រាសិទ្ធិធនធានដែលបានគណនាស្របតាម CIFRSs។ និង
- (ii) ក្នុងករណី សិទ្ធិធនធានតាមបទប្បញ្ញត្តិដែលបានគណនាស្របតាមមត្រាទី៧២ ខ្ពស់ជាងសិទ្ធិធនធានដែលបានគណនាតាមមត្រាទី៤៩ ទៅ 71 នោះគ្រឹះស្ថានធនាគារកាត់ត្រាសិទ្ធិធនធានដែលបានគណនាស្របតាម CIFRSs និងផ្ទេរភាពខុសគ្នាពីគណនីប្រាក់ចំណេញបង្ក ឬ គណនីខាតបង្ក ទៅគណនីទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ពុំមែនជាខ្ទង់ដែលត្រូវដាក់បញ្ចូលនៅក្នុងការគណនានៃមូលនិធិផ្ទាល់សុទ្ធរបស់ស្ថាប័ននោះទេ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 3.18. ដើមទុន

ភាគហ៊ុនធម្មតាត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមកើនឡើងដែលកើតឡើងចំពោះការចេញផ្សារនៃភាគហ៊ុនធម្មតាត្រូវបានទទួលស្គាល់ជាការបន្ថយពីមូលធន កាត់កងនឹងផលប៉ះពាក់ផ្សេងៗ នៃពន្ធ។ ភាគហ៊ុនផ្សេងៗទៀត ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ ជាទ្រព្យអកម្មលើសារធាតុសេដ្ឋកិច្ចនៃឧបករណ៍ពិសេសមួយ។ ការចែកចាយទៅអ្នកកាន់កាប់នៃឧបករណ៍ហិរញ្ញវត្ថុដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធនត្រូវបានកត់ដោយផ្ទាល់ទៅជាមូលធន ។

### 3.19. ទ្រព្យសកម្មថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពដែលលំហូរចូលនៃផលប្រយោជន៍សេដ្ឋកិច្ចនឹងបានត្រូវឲ្យមាន ឬ ចំនួនទឹកប្រាក់មិនអាចត្រូវបានប៉ាន់ប្រមាណបានទេ នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ និងត្រូវបានលាតត្រដាងជាទ្រព្យសកម្មថាភាព លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។ កាតព្វកិច្ចដែលអាចមាន ដែលវត្តមានរបស់វានឹងត្រូវបានបញ្ជាក់ត្រឹមតែដោយការកើតឡើង ឬ ការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬ ច្រើន ក៏ត្រូវបានលាតត្រដាងជាទ្រព្យសកម្មថាភាព លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។

### 3.20. បំណុលថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពដែលលំហូរនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងបានត្រូវឲ្យមាន ឬ ចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ និងត្រូវបានលាតត្រដាងជាបំណុលថាភាព លុះត្រាតែប្រូបាប៊ីលីតេ នៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ច មិនបានរាប់បញ្ចូល។ កាតព្វកិច្ចដែលអាចមានដែលវត្តមានរបស់វានឹងត្រូវបានបញ្ជាក់ត្រឹមតែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយច្រើន ក៏ត្រូវបានលាតត្រដាងជាបំណុលថាភាពផងដែរ លុះត្រាតែប្រូបាប៊ីលីតេនៃលំហូរអត្ថប្រយោជន៍សេដ្ឋកិច្ចមិនបានរាប់បញ្ចូល។

## 4. ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម CIFRSs តម្រូវឲ្យសាខាធ្វើការប៉ាន់ស្មាននិងការសន្មតដែលប៉ះពាល់ដល់ចំនួនទឹកប្រាក់នៃធនធានបំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍និងការលាតត្រដាងនៃធនធាននិងបំណុលដែលពាក់ព័ន្ធ។

ព្រឹត្តិការណ៍នាពេលអនាគតអាចនឹងកើតឡើង ដែលអាចបណ្តាលឲ្យការសន្មតដែលត្រូវបានប្រើក្នុងការទៅដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ស្មានត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលពួកគេអាចកំណត់បានសមរម្យ។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យ និងការសន្មតចម្បងសំខាន់ៗ ដែលមានហានិភ័យយ៉ាងខ្លាំងនៃការកែតម្រូវជាសារវន្តទៅលើតម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

### ក. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ដោយអាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលនៅសល់។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ធនាគារ ធ្វើការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ ត្រូវបានវាយតម្លៃ និងវាយការណ៍ទៅគណៈគ្រប់គ្រងបុគ្គលិកចំបងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង។
- ប្រាក់សំណងនៃអង្គការអាជីវកម្មមិនមែនជាផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូលនោះទេ។
- ភាពញឹកញាប់រំពឹងទុក តម្លៃ និងពេលវេលានៃការលក់។

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាដែលពាក់ព័ន្ធដូចជាប្រិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ការិយបរិច្ឆេទដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍យថាភាពដែលអាចផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់ លក្ខណៈពិសេសអាសុភាព ការបង់ប្រាក់ជាមុន និងការពន្យាររយៈពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការទូទាត់សម្រាប់តម្លៃពេលវេលានៃសាច់ប្រាក់។

## ខ. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលដែលតម្លៃសមស្របនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុមិនអាចទទួលបានពីទីផ្សារសកម្មទេ នោះវាត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃផ្ទៃក្នុង ដោយប្រើប្រាស់គំរូវាយតម្លៃទីផ្សារដែលត្រូវបានទទួលយកជាទូទៅ។ ធាតុចូលនៃគំរូទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបាន នៅពេលដែលអាចធ្វើទៅបាន ប៉ុន្តែនៅពេលដែលមិនអាចធ្វើទៅបាន កំរិតនៃការវិនិច្ឆ័យត្រូវបានទាមទារក្នុងការបង្កើតតម្លៃត្រឹមត្រូវ។

## គ. ភតិសន្យា

ធនាគារ កំណត់រយៈពេលភតិសន្យាជាយៈពេលនៃការជួលដែលមិនអាចលុបចោលបាន រួមជាមួយរយៈពេលដែលមានជំរើសក្នុងការបន្តបន្ថែមនៃកិច្ចសន្យាជួល ប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលមានជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលថាមិនត្រូវអនុវត្ត។

ធនាគារ មានកិច្ចសន្យាជួលជាច្រើនដែលមានជម្រើសបន្ថែម និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសបន្ត ឬបញ្ចប់ការជួលបន្ត។ នោះគឺវាចាត់ទុកថាកត្តាពាក់ព័ន្ធទាំងអស់ដូចជាការកែលម្អអាគារ និងទីតាំងដែលបង្កើតជាការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចសម្រាប់ក្នុងការអនុវត្តមន្ត្រីទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម ធនាគារវាយតម្លៃរយៈពេលជួលឡើងវិញ ថាតើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូររាលៈទេសៈសំខាន់ៗណា ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន និងប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការអនុវត្ត ឬ មិនអនុវត្តជម្រើសក្នុងការបន្ត ឬ បញ្ចប់។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ការប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យា

ធនាគារ មិនទាន់រួចរាល់ក្នុងការកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងដែលមាននៅក្នុងភតិសន្យានោះទេ ដូច្នេះធនាគារនេះប្រើប្រាស់ IBR របស់ខ្លួនដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណុលភតិសន្យា គឺជាអត្រានៃការប្រាក់ដែលធនាគារនឹងត្រូវបង់ដើម្បីខ្ចីក្នុងរយៈពេល និងទ្រព្យធានាស្រដៀងគ្នា មូលនិធិដែលចាំបាច់ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃស្រដៀងគ្នានឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា។

ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យទូទៅ) ដែលត្រូវបានកែតម្រូវដើម្បីគិតគូរពីហានិភ័យឥណទានរបស់អង្គភាព (ឧទាហរណ៍ ការរីករាលដាលឥណទាន)។

## ឃ. ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECL របស់ធនាគារគឺជាលទ្ធផលនៃគំរូគណិតវិទ្យាមួយនឹងការសន្មត់មូលដ្ឋានទាក់ទងនឹងជម្រើសនៃធាតុបញ្ចូលអថេរ និងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃគំរូ ECL ដែលត្រូវបានចាត់ទុកជាការវិនិច្ឆ័យគណនេយ្យនិងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបំប្រែដែលគំរូវិធីសាស្ត្រ ECL ត្រូវបានប្រើ។
- លក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃប្រសិនបើមាន SICR ហើយប្រាក់ឧបត្ថម្ភសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុបំណុលគួរតែត្រូវបានវាស់វែងលើមូលដ្ឋាន ECL ពេញមួយអាយុកាល និងការវាយតម្លៃគុណភាព។
- ការបែងចែកទ្រព្យសកម្មបំណុលហិរញ្ញវត្ថុនៅពេល ECL ត្រូវបានវាយតម្លៃតាមមូលដ្ឋានសមូហភាព
- ការអភិវឌ្ឍគំរូ ECL រួមទាំងរូបមន្តផ្សេងៗគ្នា និងជម្រើសនៃធាតុចូល
- ការកំណត់សមាគមវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចនិងធាតុចូលសេដ្ឋកិច្ចនិងផលប៉ះពាល់លើ PDs EADs និង LGDs។
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចពេលខាងមុខ និងការប៉ាន់ស្មានអំពីប្រូបាប៊ីលីតេរបស់វា ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងគំរូ ECL។

## ង. ការទទួលស្គាល់ ពន្ធពន្យាជាទ្រព្យសកម្ម

ពន្ធពន្យាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធដែលមិនបានប្រើ និងភាពខុសគ្នាជាបណ្តោះអាសន្នដែលអាចកាត់កងបាន ដែលអាចប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតអាចប្រើបាន បើប្រៀបធៀបនឹងប្រាក់ចំណេញដែលអាចប្រើប្រាស់បាន។ ការវិនិច្ឆ័យការគ្រប់គ្រងសំខាន់ៗ ត្រូវបានតម្រូវដើម្បីកំណត់តម្លៃពន្ធពន្យាជាទ្រព្យសកម្មដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណូលជាប់ពន្ធ ឲ្យនាពេលអនាគតត្រូវជាមួយយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ច. ការប៉ាន់ស្មាននៃអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម និងបរិក្ខារ និងទ្រព្យសកម្មអរូបិយ

អាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម និងបរិក្ខារ ត្រូវបានប៉ាន់ស្មានតាមមូលដ្ឋានដែលទ្រព្យសកម្មទាំងនេះត្រូវបានរំពឹងទុកថានឹងមានសម្រាប់ប្រើប្រាស់។ អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មទាំងនេះត្រូវបានពិនិត្យឡើងវិញជាដៀងរាល់ការិយបរិច្ឆេទ និងត្រូវបានធ្វើទាន់សម័យ ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុនដោយសារតែការសឹករិល ភាពចាស់នៃបច្ចេកទេស និងពាណិជ្ជកម្ម និងការកម្រិតផ្សេងៗ ចំពោះការប្រើប្រាស់នៃទ្រព្យសកម្ម។ ការបន្ថយណាមួយក្នុងតម្លៃកាកសំណល់ និងអាយុកាលប្រើប្រាស់រំពឹងទុកនៃទ្រព្យ និងបរិក្ខារនឹងធ្វើឱ្យកើនឡើងលើចំណាយប្រតិបត្តិការរបស់ធនាគារ និងថយចុះទ្រព្យសកម្មពាក់ព័ន្ធ។

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ធនាគារសម្រេចធ្វើការផ្លាស់ប្តូរអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម និងបរិក្ខារ ដោយសារធនាគារជឿជាក់ថាអាយុកាលប្រើប្រាស់ដែលពិនិត្យឡើងវិញនេះផ្តល់នូវព័ត៌មានកាន់តែត្រឹមត្រូវទៅកាន់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ពួកគេ។ ព័ត៌មានលម្អិតនៃការផ្លាស់ប្តូរមានដូចខាងក្រោម៖

- គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ៖ ពី ១០ឆ្នាំ ទៅ ៥ឆ្នាំ
- បរិក្ខារកុំព្យូទ័រ៖ ពី ៥ឆ្នាំ ទៅ ៣ឆ្នាំ
- ទ្រព្យសកម្មអរូបិយ៖ ពី ១០ឆ្នាំ ទៅ ៥ឆ្នាំ

ធនាគារអនុវត្តការផ្លាស់ប្តូរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននេះនាពេលអនាគត។ ផលប៉ះពាល់នៃការផ្លាស់ប្តូរនេះបង្កើតឱ្យមានការកើនឡើងនៃចំណាយរំលស់ និងការថយចុះនៃចំណូលសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយចំនួន ៨៥,៤៤៨ដុល្លារអាមេរិក។

## ៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

|                                       | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---------------------------------------|---------------------------|---|---------------------------|---|
|                                       | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| សាច់ប្រាក់ក្នុងដៃ                     | 25,240,243                | 102,096,783                                 | 6,406,059                 | 26,104,690                                  |
| សាច់ប្រាក់សមមូលជាមួយធនាគារជាតិកម្ពុជា | 76,248,847                | 308,426,586                                 | 23,931,375                | 97,520,353                                  |
| សាច់ប្រាក់សមមូលជាមួយធនាគារផ្សេងៗ      | 12,704,238                | 51,388,643                                  | 27,405,085                | 111,675,722                                 |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលដុល      | 114,193,328               | 461,912,012                                 | 57,742,519                | 235,300,765                                 |
| សំវិធានធនសម្រាប់ ECL                  | (64,790)                  | (262,076)                                   | (274,051)                 | (1,116,758)                                 |
|                                       | 114,128,538               | 461,649,936                                 | 57,468,468                | 234,184,007                                 |

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ចាប់ពី ០.០៧% ទៅ ៤.៥០% (ឆ្នាំ២០១៩: ១.៦០% ទៅ ៤.២៥%)។ ចំណូលការប្រាក់លើសាច់ប្រាក់ និងសាច់ប្រាក់សមមូល មានចំនួន ៤៤,៩៧៣ ដុល្លារអាមេរិក ឬ ១៨៣,៣៥៥ ពាន់រៀល (ឆ្នាំ២០១៩: ១១៤,៨៨២ ដុល្លារអាមេរិក ឬ ៤៦៥,៥០២ ពាន់រៀល) (កំណត់សម្គាល់លេខ ២)។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 6. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

|  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--|---------------------------|---|---------------------------|---|
|  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល) | 1,006,566                 | 4,071,559                                   | -                         | -   |
| សំវិធានធនសម្រាប់ ECL                             | (12,267)                  | (49,620)                                    | -                         | -   |
|  | 994,299                   | 4,021,939                                   | -                         | -   |

សមតុល្យនៅធនាគារផ្សេងៗមានកាលកំណត់ពី 6 ទៅ 12ខែ និងទទួលបានការប្រាក់នៅអត្រា 2.40% ក្នុងមួយឆ្នាំ (ឆ្នាំ២០១៩ ៖ 2.50% ទៅ 4.50% ក្នុងមួយឆ្នាំ)។

នៅក្នុងការិយបរិច្ឆេទនេះ ចំណូលការប្រាក់ពីសមតុល្យនៅធនាគារផ្សេងៗមានចំនួន 293,145 ដុល្លារអាមេរិក ឬ 1,195,153 ពាន់រៀល (ឆ្នាំ២០១៩ ៖ 205,313 ដុល្លារអាមេរិក ឬ 831,928 ពាន់រៀល) (កំណត់សម្គាល់លេខ 21)។

## 7. ប្រាក់តម្កល់តាមច្បាប់

|                          | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--------------------------|---------------------------|---|---------------------------|---|
|                          | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់តម្កល់ធានាលើដើមទុន | 7,500,000                 | 30,337,500                                  | 7,500,000                 | 30,562,500                                  |
| ប្រាក់បម្រុងកាតព្វកិច្ច  | 32,436,279                | 131,204,749                                 | 26,917,839                | 109,690,194                                 |
|                          | 39,936,279                | 161,542,249                                 | 34,417,839                | 140,252,694                                 |

### ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវរក្សាប្រាក់តម្កល់ធានាលើដើមទុន 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែអាចបង្វិលសងវិញនៅពេលធនាគារឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានអត្រាការប្រាក់ 0.06% ក្នុងមួយឆ្នាំ (ឆ្នាំ២០១៩ ៖ 0.48%)។

ក្នុងការិយបរិច្ឆេទ ធនាគារទទួលបានចំណូលការប្រាក់ពីប្រាក់តម្កល់នេះ ចំនួន 23,056 ដុល្លារអាមេរិក ឬ 93,999 ពាន់រៀល (2019 ៖ 47,195 ដុល្លារអាមេរិក ឬ 191,234 ពាន់រៀល) (កំណត់សម្គាល់លេខ 21)។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០២០-២៣០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារពាណិជ្ជ តម្រូវឱ្យកម្ពុជាធានាសាច់ប្រាក់បម្រុង ជាមួយធនាគារជាតិនៃកម្ពុជាក្នុងទម្រង់ជាប្រាក់បម្រុងកាតព្វកិច្ច ដែលត្រូវបានគណនាតាមអត្រា ៧.០០% នៃប្រាក់បញ្ញើបំណុលអតិថិជន និងកម្មវិធីប្រាក់ រៀល និងរូបិយប័ណ្ណផ្សេងទៀត (២០១៩: ៨.០០% និង១២.៥% សម្រាប់រូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិករៀងគ្នា) ។

ប្រាក់បម្រុងកាតព្វកិច្ចមិនទទួលបានការប្រាក់ទេ ដោយផ្អែកតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា លេខធ៧-០១៨-២៨២ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

## ៨. ឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន

|                                 | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---------------------------------|---------------------------|---|---------------------------|---|
|                                 | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ឥណទានរយៈពេលវែង                  | 456,118,864               | 1,845,000,805                               | 200,062,564               | 815,254,948                                 |
| ឥណទានវិបារូបន៍                  | 25,648,357                | 103,747,604                                 | 27,287,123                | 111,195,026                                 |
| ឥណទាន និងបុរេប្រទានដុល          | 481,767,221               | 1,948,748,409                               | 227,349,687               | 926,449,974                                 |
| សំវិធានធនសម្រាប់ ECL            | (6,131,926)               | (24,803,641)                                | (752,828)                 | (3,067,774)                                 |
| <b>ឥណទាន និងបុរេប្រទានសុទ្ធ</b> | <b>475,635,295</b>        | <b>1,923,944,768</b>                        | <b>226,596,859</b>        | <b>923,382,200</b>                          |

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECL លើឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---|---------------------------|---|---------------------------|---|
|   | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| សមតុល្យដើមគ្រា  | 752,828                   | 3,067,774                                   | 991,627                   | 3,984,357                                   |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីតក្រោមការរួមបញ្ចូលគ្នាស្របច្បាប់ | 2,793,928                 | 2,488,885                                   | -                         | -   |
| សំវិធានធន   | 2,826,260                 | 11,522,662                                  | -                         | -   |
| ការកត់ត្រាបញ្ច្រាស់   | -                         | -   | (238,799)                 | (967,614)                                   |
| ការលុបចោល   | (241,090)                 | (982,924)                                   | -                         | -   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -                         | 8,707,244                                   | -                         | 51,031                                      |
| <b>សមតុល្យចុងគ្រា</b>   | <b>6,131,926</b>          | <b>24,803,641</b>                           | <b>752,828</b>            | <b>3,067,774</b>                            |



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ការផ្ទេរផ្ទេរនៃបម្រែបម្រួលលើតម្លៃយោងដុល និងសិទ្ធិធនសម្រាប់ ECL តាមដំណាក់កាលរបស់ឥណទាន និងបុរេប្រទានដែលវាស់វែងតាមថ្លៃដើមដែលមានដូចខាងក្រោម៖

|  | ឆ្នាំ២០២០                     |                       |                               |                       |                               |                       |                               |                       |
|--|-------------------------------|-----------------------|-------------------------------|-----------------------|-------------------------------|-----------------------|-------------------------------|-----------------------|
|  | ដំណាក់កាលទី១                  |                       | ដំណាក់កាលទី២                  |                       | ដំណាក់កាលទី៣                  |                       | សរុប                          |                       |
|  | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក |
| សមតុល្យដើមគ្រា   | 223,242,521                   | (562,965)             | 2,672,610                     | (118,275)             | 1,434,556                     | (71,588)              | 227,349,687                   | (752,828)             |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមឌីត<br>ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់      | 258,820,643                   | (1,735,937)           | 234,398                       | (66,876)              | 2,292,826                     | (991,115)             | 261,347,867                   | (2,793,928)           |
| ទ្រព្យសកម្មកើតថ្មីដែលនៅសល់ក្នុង<br>ដំណាក់កាលទី១ នាថ្ងៃទី៣១ ខែធ្នូ                  | 216,040,732                   | (1,307,019)           | -                             | -                     | -                             | -                     | 216,040,732                   | (1,307,019)           |
| ទ្រព្យសកម្មកើតថ្មីដែលប្តូរទៅ<br>ដំណាក់កាលទី២ និងដំណាក់កាល<br>ទី៣ នាថ្ងៃទី៣១ ខែធ្នូ | -                             | -                     | 1,625,413                     | (507,259)             | 1,270,847                     | (514,934)             | 2,896,260                     | (1,022,193)           |
| ការទូទាត់ និងឈប់ទទួលស្គាល់   |                               |                       |                               |                       |                               |                       |                               |                       |
| ទ្រព្យសកម្ម  | (172,790,059)                 | 962,180               | (325,903)                     | 37,729                | (640,567)                     | 209,075               | (173,756,529)                 | 1,208,984             |
| ផ្ទេរទៅដំណាក់កាលទី 1   | (5,452,159)                   | 1,455,322             | 3,051,320                     | (512,260)             | 2,400,839                     | (943,062)             | -                             | -                     |
| ផ្ទេរទៅដំណាក់កាលទី 2   | 1,498,554                     | (43,178)              | (2,407,857)                   | 240,845               | 909,303                       | (197,667)             | -                             | -                     |
| ផ្ទេរទៅដំណាក់កាលទី 3   | 537,293                       | (1,600)               | -                             | -                     | (537,293)                     | 1,600                 | -                             | -                     |
| ការកាត់ត្រាបញ្ច្រាស់នៃការទូទាត់<br>ឥណទាន និងសិទ្ធិធន<br>លម្អៀងពីការប្តូររូបិយប័ណ្ណ | (51,850,916)                  | (1,236,041)           | (165,830)                     | (95,560)              | (94,050)                      | (133,341)             | (52,110,796)                  | (1,464,942)           |
|  | -                             | -                     | -                             | -                     | -                             | -                     | -                             | -                     |
| <b>សមតុល្យចុងគ្រា</b>  | <b>470,046,609</b>            | <b>(2,469,238)</b>    | <b>4,684,151</b>              | <b>(1,021,656)</b>    | <b>7,036,461</b>              | <b>(2,641,032)</b>    | <b>481,767,221</b>            | <b>(6,131,926)</b>    |

|   | ឆ្នាំ២០១៩                     |                       |                               |                       |                               |                       |                               |                       |
|---|-------------------------------|-----------------------|-------------------------------|-----------------------|-------------------------------|-----------------------|-------------------------------|-----------------------|
|   | ដំណាក់កាលទី១                  |                       | ដំណាក់កាលទី២                  |                       | ដំណាក់កាលទី៣                  |                       | សរុប                          |                       |
|   | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក | តម្លៃយោងដុល<br>ដុល្លារអាមេរិក | ECL<br>ដុល្លារអាមេរិក |
| សមតុល្យដើមគ្រា  | 165,062,193                   | (721,746)             | 733,740                       | (40,332)              | 2,068,264                     | (229,549)             | 167,864,197                   | (991,627)             |
| ទ្រព្យសកម្មកើតថ្មីដែលនៅសល់ក្នុង<br>ដំណាក់កាលទី១ នាថ្ងៃទី៣១ ខែធ្នូ                 | 91,565,571                    | (192,709)             | -                             | -                     | -                             | -                     | 91,565,571                    | (192,709)             |
| ទ្រព្យសកម្មកើតថ្មីដែលប្តូរពីដំណាក់<br>កាលទី២ និងដំណាក់កាលទី៣<br>នាថ្ងៃទី៣១ ខែធ្នូ | -                             | -                     | 366,072                       | (19,135)              | 286,584                       | (12,958)              | 652,656                       | (32,093)              |
| ការទូទាត់ ឬឈប់ទទួលស្គាល់  |                               |                       |                               |                       |                               |                       |                               |                       |
| ទ្រព្យសកម្ម   | (31,205,696)                  | 112,613               | (48,974)                      | 2,521                 | (1,464,898)                   | 162,574               | (32,719,568)                  | 277,708               |
| ផ្ទេរទៅដំណាក់កាលទី 1  | (2,457,472)                   | (34,431)              | 2,099,906                     | 29,393                | 357,566                       | 5,038                 | -                             | -                     |
| ផ្ទេរទៅដំណាក់កាលទី 2  | 70,513                        | 5,161                 | (425,754)                     | (25,222)              | 355,241                       | 20,061                | -                             | -                     |
| ផ្ទេរទៅដំណាក់កាលទី 3  | 134,224                       | 17,180                | -                             | -                     | (134,224)                     | (17,180)              | -                             | -                     |
| ការវាស់វែងឡើងវិញនៃការខាតបង់<br>សិទ្ធិធនសុទ្ធ                                      | 73,188                        | 250,967               | (52,380)                      | (65,500)              | (33,977)                      | 426                   | (13,169)                      | 185,893               |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -                             | -                     | -                             | -                     | -                             | -                     | -                             | -                     |
| <b>សមតុល្យចុងគ្រា</b>   | <b>223,242,521</b>            | <b>(562,965)</b>      | <b>2,672,610</b>              | <b>(118,275)</b>      | <b>1,434,556</b>              | <b>(71,588)</b>       | <b>227,349,687</b>            | <b>(752,828)</b>      |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំនួនដុល្លារនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជនតាមប្រភេទមានដូចខាងក្រោម៖

|                              | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|------------------------------|---------------------------|---|---------------------------|---|
|                              | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ឥណទានសហគ្រាស ធុនតូច និងមធ្យម | 273,187,582               | 1,105,043,769                               | -                         | -   |
| ពាណិជ្ជកម្ម                  | 195,292,463               | 789,958,014                                 | 220,925,307               | 900,270,626                                 |
| ឥណទានអ្នកប្រើប្រាស់          | 13,287,176                | 53,746,626                                  | 6,424,380                 | 26,179,348                                  |
|                              | 481,767,221               | 1,948,748,409                               | 227,349,687               | 926,449,974                                 |

ចំនួនដុល្លារនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជនតាមកាលវិសាខ៖

|                  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|------------------|---------------------------|---|---------------------------|---|
|                  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ក្នុងរយៈពេល១ខែ   | 9,112,459                 | 36,859,897                                  | 13,246,580                | 53,979,814                                  |
| ធំជាង១ ទៅ ៣ខែ    | 9,728,421                 | 39,351,463                                  | 13,033,457                | 53,111,337                                  |
| ធំជាង៣ ទៅ ៦ខែ    | 7,644,935                 | 30,923,762                                  | 8,629,303                 | 35,164,410                                  |
| ធំជាង៦ ទៅ ១២ខែ   | 24,371,059                | 98,580,934                                  | 14,450,295                | 58,884,952                                  |
| ធំជាង១ ទៅ ៥ឆ្នាំ | 232,017,685               | 938,511,536                                 | 26,078,011                | 106,267,895                                 |
| លើសពី ៥ឆ្នាំ     | 198,892,662               | 804,520,817                                 | 151,912,041               | 619,041,566                                 |
|                  | 481,767,221               | 1,948,748,409                               | 227,349,687               | 926,449,974                                 |

សំរាប់ការវិភាគបន្ថែមនៃចំនួនដុល្លារនៃឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន យោងទៅកំណត់សម្គាល់លេខ ៣១។

## ៩. ការវិនិយោគលើឧបករណ៍មូលធន

នេះគឺជា ឧបករណ៍មូលធននៅក្រុមហ៊ុនប្តូររូបិយវត្ថុ (កម្ពុជា) អ៊ុលធីឌី។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 10. ទ្រព្យ និងបរិក្ខារ

ឆ្នាំ២០២០

|  | ការកែលម្អលើ<br>ទ្រព្យភូមិសន្យា | បរិក្ខារ<br>ការិយាល័យ | សង្ហារឹម<br>គ្រឿងបំពាក់<br>និងបរិក្ខារ | បរិក្ខារកុំព្យូទ័រ | ឃានយន្ត          | ការសាងសង់<br>កំពុងដំណើរការ | សរុប              |   |
|--|--------------------------------|-----------------------|--|--------------------|------------------|----------------------------|-------------------|---|
|  | ដុល្លារអាមេរិក                 | ដុល្លារអាមេរិក        | ដុល្លារអាមេរិក                         | ដុល្លារអាមេរិក     | ដុល្លារអាមេរិក   | ដុល្លារអាមេរិក             | ដុល្លារអាមេរិក    | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| <b>ថ្លៃដើម</b>   |                                |                       |  |                    |                  |                            |                   |   |
| សមតុល្យដើមគ្រា   | 1,786,632                      | 1,318,798             | 841,145                                | 1,010,821          | 72,776           | 530,781                    | 5,560,953         | 22,660,883                                  |
| ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត<br>ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 11,973                         | 2,890,617             | 841,342                                | 1,593,405          | 1,608,273        | -                          | 6,945,610         | 28,303,361                                  |
| ការទិញបន្ថែម   | 846,968                        | 590,542               | 90,049                                 | 403,578            | 2,080            | 75,511                     | 2,008,728         | 8,189,584                                   |
| ការផ្ទេរ   | 179,302                        | 124,015               | 32,573                                 | 4,400              | -                | (340,290)                  | -                 | -   |
| ការធ្វើចំណាត់ថ្នាក់ឡើងវិញ<br>(កំណត់សម្គាល់លេខ 12)                          | (51,000)                       | 23,761                | 27,239                                 | -                  | -                | (159,808)                  | (159,808)         | (651,537)                                   |
| ការលុបចោល  | (28,835)                       | (100,006)             | (216,190)                              | (122,337)          | -                | -                          | (467,368)         | (1,905,459)                                 |
| ការលក់   | -                              | -                     | (4,646)                                | -                  | -                | -                          | (4,646)           | (18,942)                                    |
| លម្អៀងពីការរួមបញ្ចូលបំណុល  | -                              | -                     | -                                      | -                  | -                | -                          | -                 | (419,259)                                   |
| <b>សមតុល្យចុងគ្រា</b>  | <b>2,745,040</b>               | <b>4,847,727</b>      | <b>1,611,512</b>                       | <b>2,889,867</b>   | <b>1,683,129</b> | <b>106,194</b>             | <b>13,883,469</b> | <b>56,158,631</b>                           |
| <b>ដក៖ រំលស់បង្គរ</b>  |                                |                       |  |                    |                  |                            |                   |   |
| សមតុល្យដើមគ្រា   | 951,119                        | 1,151,586             | 717,769                                | 790,395            | 44,047           | -                          | 3,654,916         | 14,893,782                                  |
| ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត<br>ក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | -                              | 1,817,489             | 688,620                                | 1,219,289          | 1,417,835        | -                          | 5,143,233         | 20,958,675                                  |
| រំលស់  | 308,738                        | 627,837               | 176,962                                | 363,514            | 76,120           | -                          | 1,553,171         | 6,332,279                                   |
| ការធ្វើចំណាត់ថ្នាក់ឡើងវិញ<br>(កំណត់សម្គាល់លេខ 12)                          | (6,774)                        | 3,155                 | 3,619                                  | -                  | -                | -                          | -                 | -   |
| ការលុបចោល  | (4,042)                        | (96,634)              | (209,860)                              | (121,727)          | -                | -                          | (432,263)         | (1,762,336)                                 |
| ការលក់   | -                              | -                     | (2,944)                                | -                  | -                | -                          | (2,944)           | (12,003)                                    |
| លម្អៀងពីការរួមបញ្ចូលបំណុល  | -                              | -                     | -                                      | -                  | -                | -                          | -                 | (299,720)                                   |
| <b>សមតុល្យចុងគ្រា</b>  | <b>1,249,041</b>               | <b>3,503,433</b>      | <b>1,374,166</b>                       | <b>2,251,471</b>   | <b>1,538,002</b> | <b>-</b>                   | <b>9,916,113</b>  | <b>40,110,676</b>                           |
| <b>តម្លៃពិតណាមេយ្យ</b>   | <b>1,495,999</b>               | <b>1,344,294</b>      | <b>237,346</b>                         | <b>638,396</b>     | <b>145,127</b>   | <b>106,194</b>             | <b>3,967,356</b>  | <b>16,047,955</b>                           |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ឆ្នាំ២០១៩

|                                 | ការកែលម្អលើ<br>ទ្រព្យភតិសន្យា | បរិក្ខារ<br>ការិយាល័យ | សង្ហារឹម<br>គ្រឿងបំពាក់<br>និងបរិក្ខារ | បរិក្ខារកុំព្យូទ័រ | ឃានយន្ត        | ការសាងសង់<br>កំពុងដំណើរការ | សរុប             |   |
|---------------------------------|-------------------------------|-----------------------|--|--------------------|----------------|----------------------------|------------------|---|
|                                 | ដុល្លារអាមេរិក                | ដុល្លារអាមេរិក        | ដុល្លារអាមេរិក                         | ដុល្លារអាមេរិក     | ដុល្លារអាមេរិក | ដុល្លារអាមេរិក             | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| <b>ថ្លៃដើម</b>                  |                               |                       |  |                    |                |                            |                  |   |
| សមតុល្យដើមគ្រា                  | 962,409                       | 1,222,625             | 826,348                                | 829,298            | 72,776         | 867,393                    | 4,780,849        | 19,209,451                                  |
| ការទិញបន្ថែម                    | 610,135                       | 127,654               | 30,951                                 | 181,686            | -              | 425,324                    | 1,375,749        | 5,574,535                                   |
| ការផ្ទេរ                        | 277,690                       | -                     | -                                      | 627                | -              | (761,936)                  | (483,619)        | (1,959,624)                                 |
| ការលុបចោល                       | (63,602)                      | -                     | (16,154)                               | (790)              | -              | -                          | (80,546)         | (326,372)                                   |
| ការលក់                          | -                             | (31,481)              | -                                      | -                  | -              | -                          | (31,481)         | (127,561)                                   |
| ភាពខុសគ្នានៃការបកប្រែរូបិយប័ណ្ណ | -                             | -                     | -                                      | -                  | -              | -                          | -                | 290,450                                     |
| <b>សមតុល្យចុងគ្រា</b>           | <b>1,786,632</b>              | <b>1,318,798</b>      | <b>841,145</b>                         | <b>1,010,821</b>   | <b>72,776</b>  | <b>530,781</b>             | <b>5,560,953</b> | <b>22,660,883</b>                           |
| <b>ការដកលំហូរ</b>               |                               |                       |  |                    |                |                            |                  |   |
| សមតុល្យដើមគ្រា                  | 776,285                       | 1,046,129             | 649,496                                | 665,755            | 34,214         | -                          | 3,171,879        | 12,744,610                                  |
| លំហូរ                           | 232,051                       | 136,935               | 84,406                                 | 124,662            | 9,833          | -                          | 587,887          | 2,382,118                                   |
| ការលុបចោល                       | (57,217)                      | -                     | (16,133)                               | (22)               | -              | -                          | (73,372)         | (297,303)                                   |
| ការលក់                          | -                             | (31,478)              | -                                      | -                  | -              | -                          | (31,478)         | (127,549)                                   |
| លម្អៀងពីការបកប្រែរូបិយប័ណ្ណ     | -                             | -                     | -                                      | -                  | -              | -                          | -                | 191,906                                     |
| <b>សមតុល្យចុងគ្រា</b>           | <b>951,119</b>                | <b>1,151,586</b>      | <b>717,769</b>                         | <b>790,395</b>     | <b>44,047</b>  | <b>-</b>                   | <b>3,654,916</b> | <b>14,893,782</b>                           |
| <b>តម្លៃពិតណាមេឃ</b>            | <b>835,513</b>                | <b>167,212</b>        | <b>123,376</b>                         | <b>220,426</b>     | <b>28,729</b>  | <b>530,781</b>             | <b>1,906,037</b> | <b>7,767,101</b>                            |

## 11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារជួលទ្រព្យសកម្មជាច្រើន ផ្សេងៗគ្នា ដែលមាន បរិវេណ ATM ឃានយន្ត ម៉ាស៊ីនភ្លើង និង ការិយាល័យសម្រាប់រយៈពេលពី ២ ទៅ ១៥ឆ្នាំ ដែលអាចបន្តទ្រព្យបានតាមកិច្ចព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ភតិសន្យារយៈពេលខ្លីចំពោះភតិសន្យាដែលមានរយៈពេលភតិសន្យា ១២ខែ ឬ តិចជាង ដោយគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើម និងមិនមានជម្រើសក្នុងការទិញ និងអនុវត្តការលើកលែងការទទួលស្គាល់ទ្រព្យសកម្មមានតម្លៃទាបចំពោះភតិសន្យាលើម៉ាស៊ីន និងបរិក្ខារដែលត្រូវបានចាត់ថាមានតម្លៃទាប។ ធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាទាក់ទងនឹងភតិសន្យាទាំងនេះជាចំណាយតាមមូលដ្ឋានថេរលើរយៈពេលភតិសន្យា។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ព័ត៌មានអំពីភតិសន្យាដែលធនាគារជាតិក្រុងភ្នំពេញបានបង្ហាញដូចខាងក្រោម៖

|  | ឆ្នាំ២០២០         |   | ឆ្នាំ២០១៩        |   |
|--|-------------------|---|------------------|---|
|  | ដុល្លារអាមេរិក    | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| <b>ថ្លៃដើម</b>   |                   |   |                  |   |
| សមតុល្យដើមគ្រា   | 3,603,642         | 14,684,841                                  | 3,363,355        | 13,513,960                                  |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 6,517,869         | 26,573,351                                  | -                | -   |
| ការទិញបន្ថែម   | 2,334,738         | 9,518,727                                   | 240,287          | 973,643                                     |
| ការលុបចោល  | (178,489)         | (727,700)                                   | -                | -   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -                 | (385,680)                                   | -                | 197,238                                     |
| <b>សមតុល្យចុងគ្រា</b>  | <b>12,277,760</b> | <b>49,663,539</b>                           | <b>3,603,642</b> | <b>14,684,841</b>                           |
| <b>ការដក រំលស់បង្ក</b>   |                   |   |                  |   |
| នាថ្ងៃទី១ ខែមករា   | 789,628           | 3,217,734                                   | 357,990          | 1,438,404                                   |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 2,342,360         | 9,549,802                                   | -                | -   |
| រំលស់  | 1,752,561         | 7,145,191                                   | 431,638          | 1,748,993                                   |
| ការលុបចោល  | (138,719)         | (565,557)                                   | -                | -   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -                 | (150,289)                                   | -                | 30,337                                      |
| <b>សមតុល្យចុងគ្រា</b>  | <b>4,745,830</b>  | <b>19,196,881</b>                           | <b>789,628</b>   | <b>3,217,734</b>                            |
| <b>តម្លៃពិតគណនេយ្យ</b>   | <b>7,531,930</b>  | <b>30,466,658</b>                           | <b>2,814,014</b> | <b>11,467,107</b>                           |

ចំនួនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញមានដូចខាងក្រោម៖

|   | ឆ្នាំ២០២០        |   | ឆ្នាំ២០១៩      |   |
|---|------------------|---|----------------|---|
|   | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| រំលស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ ២៦)               | 1,752,561        | 7,145,191                                   | 431,637        | 1,748,993                                   |
| ការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់លេខ ១៧ និង២២)                   | 455,287          | 1,856,205                                   | 199,237        | 807,308                                     |
| ចំណាយលើការជួលសម្រាប់ទ្រព្យសកម្មដែលមានតម្លៃទាប<br>(កំណត់សម្គាល់លេខ ២៨) | 138,624          | 565,170                                     | 30,338         | 122,930                                     |
|   | <b>2,346,472</b> | <b>9,566,566</b>                            | <b>661,212</b> | <b>2,679,231</b>                            |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 12. ទ្រព្យសកម្មអរូបិយ

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---|---------------------------|---|---------------------------|---|
|   | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| <b>ថ្លៃដើម</b>  |                           |   |                           |   |
| សមតុល្យដើមគ្រា  | 1,150,787                 | 4,689,457                                   | 764,341                   | 3,071,122                                   |
| ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 1,937,509                 | 7,895,349                                   | -                         | -   |
| ការទិញបន្ថែម  | 762,350                   | 3,108,101                                   | 221,960                   | 899,382                                     |
| ការធ្វើចំណាត់ថ្នាក់ឡើងវិញ (កំណត់សម្គាល់លេខ 10)                  | 159,808                   | 651,537                                     | 483,619                   | 1,959,624                                   |
| ការលុបចោល   | (1,271,585)               | (5,184,252)                                 | (319,133)                 | (1,293,127)                                 |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                      | -                         | (81,467)                                    | -                         | 52,456                                      |
| <b>សមតុល្យចុងគ្រា</b>   | <b>2,738,869</b>          | <b>11,078,725</b>                           | <b>1,150,787</b>          | <b>4,689,457</b>                            |
| <b>ការដកះ រំលស់បង្ក</b>   |                           |   |                           |   |
| សមតុល្យដើមគ្រា  | 394,892                   | 3,080,272                                   | 601,247                   | 2,415,810                                   |
| ធ្វើពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 710,484                   | 2,895,222                                   | -                         | -   |
| រំលស់   | 416,302                   | 1,697,263                                   | 100,847                   | 408,632                                     |
| ការលុបចោល   | (700,859)                 | (2,857,402)                                 | (307,202)                 | (1,244,783)                                 |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                      | -                         | (1,495,142)                                 | -                         | 29,526                                      |
| <b>សមតុល្យចុងគ្រា</b>   | <b>820,819</b>            | <b>3,320,213</b>                            | <b>394,892</b>            | <b>1,609,185</b>                            |
| <b>តម្លៃពិតគណនេយ្យ</b>  | <b>1,918,050</b>          | <b>7,758,512</b>                            | <b>755,895</b>            | <b>3,080,272</b>                            |

## 13. ទ្រព្យសកម្មផ្សេងៗ

|               | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|---------------|----------------|---|----------------|---|
|               | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់កក់ធានា | 12,350         | 49,956                                      | 189,525        | 772,314                                     |
| ចំណាយបង់មុន   | 796,420        | 3,221,519                                   | 131,104        | 534,249                                     |
| ផ្សេងៗ        | 180,141        | 728,670                                     | 69,917         | 284,912                                     |
|               | <b>988,911</b> | <b>4,000,145</b>                            | <b>390,546</b> | <b>1,591,475</b>                            |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 14. បញ្ជីពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

|                        | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|------------------------|---------------------------|---|---------------------------|---|
|                        | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់បញ្ញើមានកាលកំណត់ | 48,601,829                | 196,594,398                                 | 18,768,546                | 76,481,825                                  |
| គណនីចរន្ត              | 40,517,363                | 163,892,733                                 | 46,386,187                | 189,023,712                                 |
| គណនីសន្សំ              | 201,567                   | 815,339                                     | -                         | -   |
|                        | 89,320,759                | 361,302,470                                 | 65,154,733                | 265,505,537                                 |

ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

### ក. តាមកាលសន្សំ៖

|                  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|------------------|---------------------------|---|---------------------------|---|
|                  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ក្នុងរយៈពេល 1 ខែ | 52,760,558                | 213,416,457                                 | 48,496,199                | 197,622,011                                 |
| > 1 ទៅ 3 ខែ      | 14,431,550                | 58,375,620                                  | 4,528,950                 | 18,455,471                                  |
| > 3 ទៅ 6 ខែ      | 10,503,967                | 42,488,547                                  | 480,176                   | 1,956,717                                   |
| > 6 ទៅ 12 ខែ     | 9,288,007                 | 37,569,988                                  | 6,629,661                 | 27,015,869                                  |
| > 1 ឆ្នាំ        | 2,336,677                 | 9,451,858                                   | 5,019,747                 | 20,455,469                                  |
|                  | 89,320,759                | 361,302,470                                 | 65,154,733                | 265,505,537                                 |

### ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

|                        | ឆ្នាំ២០២០     | ឆ្នាំ២០១៩     |
|------------------------|---------------|---------------|
| គណនីចរន្ត              | 0.00% - 2.00% | 0.00% - 2.00% |
| ប្រាក់បញ្ញើមានកាលកំណត់ | 1.00% - 6.10% | 2.20% - 6.00% |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 15. បញ្ជីពីអតិថិជន

|                           | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---------------------------|---------------------------|---|---------------------------|---|
|                           | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់បញ្ញើមានកាលកំណត់    | 266,479,583               | 1,077,909,913                               | 114,445,357               | 466,364,830                                 |
| ប្រាក់បញ្ញើតាមតម្រូវការ   | 58,599,248                | 237,033,958                                 | 45,473,095                | 185,302,862                                 |
| គណនីសន្សំ                 | 37,190,497                | 150,435,560                                 | 11,316,143                | 46,113,283                                  |
| គណនីអនុវិបត្តិកម្មអតិថិជន | 9,703                     | 39,249                                      | -                         | -   |
|                           | <u>362,279,031</u>        | <u>1,465,418,680</u>                        | <u>171,234,595</u>        | <u>697,780,975</u>                          |

ការវិភាគបន្ថែមនៃបញ្ជីពីអតិថិជនមានដូចខាងក្រោម៖

### ក. តាមកាលសន្សំ៖

|                     | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---------------------|---------------------------|---|---------------------------|---|
|                     | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ក្នុងរយៈពេល 1 ខែ    | 118,984,885               | 481,293,860                                 | 65,141,220                | 265,450,472                                 |
| > 1 ទៅ 3 ខែ         | 68,725,541                | 277,994,813                                 | 30,845,973                | 125,697,340                                 |
| > 3 ទៅ 6 ខែ         | 58,997,120                | 238,643,350                                 | 18,804,486                | 76,628,280                                  |
| > 6 ទៅ 12 ខែ        | 83,255,940                | 336,770,277                                 | 46,051,934                | 187,661,631                                 |
| > 1 ឆ្នាំទៅ 5 ឆ្នាំ | 32,309,346                | 130,691,305                                 | 10,390,982                | 42,343,252                                  |
| លើសពី 5 ឆ្នាំ       | 6,199                     | 25,075                                      | -                         | -   |
|                     | <u>362,279,031</u>        | <u>1,465,418,680</u>                        | <u>171,234,595</u>        | <u>697,780,975</u>                          |

### ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

|                        | ឆ្នាំ២០២០      | ឆ្នាំ២០១៩     |
|------------------------|----------------|---------------|
| គណនីចរន្ត              | 0.00% - 3.50%  | 0.00% - 3.50% |
| ប្រាក់បញ្ញើមានកាលកំណត់ | 2.25% - 12.00% | 2.25% - 7.00% |



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 16. កម្ចី

|                  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|------------------|---------------------------|---|---------------------------|---|
|                  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ភាគីពាក់ព័ន្ធ    | 6,581,778                 | 26,623,292                                  | -                         | -   |
| ភាគីមិនពាក់ព័ន្ធ | 46,997,147                | 190,103,460                                 | -                         | -   |
|                  | 53,578,925                | 216,726,752                                 | -                         | -   |

ប្រាក់កម្ចីត្រូវបានវិភាគដូចខាងក្រោម៖

### ក. តាមកាលវេលាសន្តិភូ

|                     | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---------------------|---------------------------|---|---------------------------|---|
|                     | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ក្នុងរយៈពេល 1 ខែ    | 6,033,820                 | 24,406,802                                  | -                         | -   |
| > 1 ទៅ 3 ខែ         | 1,020,404                 | 4,127,534                                   | -                         | -   |
| > 3 ទៅ 6 ខែ         | 7,440,560                 | 30,097,065                                  | -                         | -   |
| > 6 ទៅ 12 ខែ        | 2,183,939                 | 8,834,033                                   | -                         | -   |
| > 1 ឆ្នាំទៅ 5 ឆ្នាំ | 36,866,724                | 149,125,899                                 | -                         | -   |
| លើសពី 5 ឆ្នាំ       | 33,478                    | 135,419                                     | -                         | -   |
|                     | 53,578,925                | 216,726,752                                 | -                         | -   |

### ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

|                  | ឆ្នាំ២០២០      | ឆ្នាំ២០១៩ |
|------------------|----------------|-----------|
| ភាគីពាក់ព័ន្ធ    | 7.00% - 10.47% | -         |
| ភាគីមិនពាក់ព័ន្ធ | 2.00% - 10.47% | -         |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 17. បំណុលភតិសន្យា

|  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--|---------------------------|---|---------------------------|---|
|  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| <b>ការវិភាគកាលវេលាសន្យា - លំហូរសាច់ប្រាក់មិនទាន់ធ្វើអប្បបរមាតាម<br/>កិច្ចសន្យា</b> |                           |   |                           |   |
| តិចជាងមួយឆ្នាំ   | 1,978,243                 | 8,001,993                                   | 545,660                   | 2,223,565                                   |
| មួយទៅប្រាំឆ្នាំ  | 4,308,790                 | 17,429,056                                  | 1,725,492                 | 7,031,380                                   |
| លើសពីប្រាំឆ្នាំ  | 3,290,238                 | 13,309,013                                  | 1,686,952                 | 6,874,329                                   |
| <b>បំណុលភតិសន្យាមិនអប្បបរមាសរុប</b>  | <b>9,577,271</b>          | <b>38,740,062</b>                           | <b>3,958,104</b>          | <b>16,129,274</b>                           |
| <b>តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា</b>   |                           |   |                           |   |
| រយៈពេលខ្លី   | 1,455,455                 | 5,887,315                                   | 360,803                   | 1,470,272                                   |
| រយៈពេលវែង  | 5,563,825                 | 22,505,673                                  | 2,323,082                 | 9,466,559                                   |
|  | <b>7,019,280</b>          | <b>28,392,988</b>                           | <b>2,683,885</b>          | <b>10,936,831</b>                           |

បម្រែបម្រួលនៃបំណុលភតិសន្យាមានដូចខាងក្រោម៖

|  | ឆ្នាំ២០២០        |   | ឆ្នាំ២០១៩        |   |
|--|------------------|---|------------------|---|
|  | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| សមតុល្យដើមគ្រា   | 2,683,885        | 10,936,831                                  | 2,819,002        | 11,326,750                                  |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 3,703,430        | 15,098,884                                  | -                | -   |
| ការទិញបន្ថែម   | 2,127,253        | 8,672,810                                   | 214,037          | 867,278                                     |
| ការលុបចោល  | (24,917)         | (101,587)                                   | -                | -   |
| ការប្រាក់  | 455,287          | 1,856,205                                   | 199,237          | 807,308                                     |
| ការទូទាត់  | (1,925,658)      | (7,850,908)                                 | (548,391)        | (2,222,080)                                 |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -                | (219,247)                                   | -                | 157,575                                     |
| <b>សមតុល្យចុងគ្រា</b>  | <b>7,019,280</b> | <b>28,392,988</b>                           | <b>2,683,885</b> | <b>10,936,831</b>                           |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់រួមមាន៖

|  | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|--|----------------|---|----------------|---|
|  | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុលភតិសន្យា | 1,470,371      | 5,994,703                                   | 349,154        | 1,414,772                                   |

នៅក្នុងការិយបរិច្ឆេទនេះ ធនាគារមានការទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាបន្ថែម ដែលមិនពាក់ព័ន្ធនឹងសាច់ប្រាក់ ចំនួន 2,334,738 ដុល្លារអាមេរិក និង 2,127,253 ដុល្លារអាមេរិក រៀងគ្នា (2019៖ 240,287 ដុល្លារអាមេរិក និង 214,037 ដុល្លារអាមេរិក )

## 18. ពន្ធលើប្រាក់ចំណូល

### 18.1. ពន្ធពន្យារជាទ្រព្យសកម្ម

|  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--|---------------------------|---|---------------------------|---|
|  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| ពន្ធពន្យារជាទ្រព្យសកម្ម                | 2,564,045                 | 10,371,562                                  | 1,007,967                 | 4,107,466                                   |
| ពន្ធពន្យារជាទ្រព្យអកម្ម                | (1,536,139)               | (6,213,682)                                 | (670,850)                 | (2,733,714)                                 |
| <b>ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ</b> | <b>1,027,906</b>          | <b>4,157,880</b>                            | <b>337,117</b>            | <b>1,373,752</b>                            |

ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ របស់ធនាគារ កើតចេញពី៖

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|---|---------------------------|---|---------------------------|---|
|   | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ ២.៣.៣) |
| <b>ពន្ធពន្យារជាទ្រព្យសកម្ម៖</b>               |                           |   |                           |   |
| បំណុលភតិសន្យា                                 | 1,403,856                 | 5,678,597                                   | 597,075                   | 2,433,081                                   |
| ចំណូលពន្យារ                                   | 973,438                   | 3,937,557                                   | 292,190                   | 1,190,674                                   |
| រំលស់   | 125,290                   | 506,798                                     | 112,821                   | 459,746                                     |
| សិទ្ធិធានធនសម្រាប់អត្ថប្រយោជន៍និយោជិត         | 41,461                    | 167,710                                     | 5,881                     | 23,965                                      |
| សិទ្ធិធានធនបង្កសម្រាប់ការវាយតម្លៃឡើងវិញលើពន្ធ | 20,000                    | 80,900                                      | -                         | -   |
|   | <b>2,564,045</b>          | <b>10,371,562</b>                           | <b>1,007,967</b>          | <b>4,107,466</b>                            |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### ពន្ធពន្យាជាទ្រព្យអកម្ម៖

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |
|---|---------------------------|---------------------------|
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម                                   | (1,423,025)               | (562,802)                 |
| សិទ្ធិធនធានសម្រាប់ការធានាហិរញ្ញវត្ថុ និងសមតុល្យនៅធនាគារផ្សេងៗ | (35,238)                  | (17,957)                  |
| ខាតពីការប្តូររូបិយប័ណ្ណមិនទាន់សម្រេចបាន                       | (30,490)                  | (21,022)                  |
| សិទ្ធិធនធានសម្រាប់ ECL  | (17,650)                  | (69,069)                  |
| កម្រៃបង់មុនលើកម្ចី  | (29,736)                  | -                         |

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |
|--------------------------------------|---------------------------|---------------------------|
| ដុល្លារអាមេរិក                       | (1,423,025)               | (562,802)                 |
| សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | (5,756,136)               | (2,293,418)               |
| សរុប                                 | (1,536,139)               | (2,733,714)               |

### ពន្ធពន្យាជាទ្រព្យសកម្មសុទ្ធ

|  |           |           |         |           |
|--|-----------|-----------|---------|-----------|
|  | 1,027,906 | 4,157,880 | 337,117 | 1,373,752 |
|--|-----------|-----------|---------|-----------|

បម្រែបម្រួលនៃពន្ធពន្យាមានដូចខាងក្រោម៖

|  | ឆ្នាំ២០២០ | ឆ្នាំ២០១៩ |
|--|-----------|-----------|
| សមតុល្យដើមគ្រា   | 337,117   | 240,593   |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 809,982   | -         |
| ទទួលស្គាល់ក្នុងចំណេញ ឬខាត  | (119,193) | 96,524    |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -         | 15,934    |
| សមតុល្យចុងគ្រា   | 1,027,906 | 4,157,880 |

|                                      | ឆ្នាំ២០២០ | ឆ្នាំ២០១៩ |
|--------------------------------------|-----------|-----------|
| ដុល្លារអាមេរិក                       | 337,117   | 240,593   |
| សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | 1,373,752 | 966,703   |
| សរុប                                 | 1,027,906 | 4,157,880 |

### 18.2. បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា

|  | ឆ្នាំ២០២០   | ឆ្នាំ២០១៩ |
|--|-------------|-----------|
| សមតុល្យដើមគ្រា   | 1,072,192   | 718,250   |
| ផ្ទេរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅក្រោមការរួមបញ្ចូលគ្នាតាមច្បាប់ | 845,891     | -         |
| ចំណាយពន្ធលើប្រាក់ចំណូល   | 1,926,042   | 1,254,479 |
| ពន្ធលើប្រាក់ចំណូលបានបង់  | (2,542,945) | (899,800) |
| បំណុលពន្ធកាត់ទុក   | (13)        | (737)     |
| លម្អៀងពីការប្តូររូបិយប័ណ្ណ   | -           | 49,080    |
| សមតុល្យចុងគ្រា   | 1,301,167   | 4,369,182 |

|                                      | ឆ្នាំ២០២០ | ឆ្នាំ២០១៩ |
|--------------------------------------|-----------|-----------|
| ដុល្លារអាមេរិក                       | 1,072,192 | 718,250   |
| សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | 4,369,182 | 2,885,929 |
| សរុប                                 | 1,301,167 | 4,369,182 |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

### 18.3. ចំណាយពន្ធលើប្រាក់ចំណូល

|                              | ឆ្នាំ២០២០        |   | ឆ្នាំ២០១៩        |   |
|------------------------------|------------------|---|------------------|---|
|                              | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន | 1,926,042        | 7,852,473                                   | 1,254,479        | 5,083,149                                   |
| ពន្ធពន្យារ                   | 119,193          | 485,950                                     | (96,524)         | (391,115)                                   |
|                              | <u>2,045,235</u> | <u>8,338,423</u>                            | <u>1,157,955</u> | <u>4,692,034</u>                            |

ការផ្ទេរផ្ទេរនៃពន្ធលើប្រាក់ចំណូលដែលបានគណនានៅអត្រាពន្ធតាមច្បាប់ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណូលដែលបង្ហាញក្នុងចំណេញ ឬ ខាត ដូចខាងក្រោម៖

|   | ឆ្នាំ២០២០        |   | ឆ្នាំ២០១៩        |   |
|---|------------------|---|------------------|---|
|   | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក   | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ចំណេញមុនពន្ធលើប្រាក់ចំណូល                 | 9,511,818        | 38,779,683                                  | 5,482,838        | 22,216,459                                  |
| ពន្ធលើប្រាក់ចំណូល អត្រា20%                | 1,902,364        | 7,755,938                                   | 1,096,568        | 4,443,292                                   |
| ផលប៉ះពាល់នៃចំណាយមិនអាចកាត់កងបាន<br>ផ្សេងៗ | 111,996          | 456,608                                     | 43,113           | 174,695                                     |
|   | <u>30,875</u>    | <u>125,877</u>                              | <u>18,274</u>    | <u>74,047</u>                               |
|   | <u>2,045,235</u> | <u>8,338,423</u>                            | <u>1,157,955</u> | <u>4,692,034</u>                            |

### 19. ទ្រព្យអកម្មផ្សេងៗ

|                         | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|-------------------------|---------------------------|---|---------------------------|---|
|                         | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| បង្គរ និងបំណុលផ្សេង     | 2,572,646                 | 10,406,353                                  | 893,252                   | 3,640,003                                   |
| បំណុលពន្ធផ្សេងៗ         | 229,218                   | 927,187                                     | 106,202                   | 432,773                                     |
| មូលប្បទានបត្ររបស់ធនាគារ | 174,133                   | 704,368                                     | 534,098                   | 2,176,449                                   |
|                         | <u>2,975,997</u>          | <u>12,037,908</u>                           | <u>1,533,552</u>          | <u>6,249,225</u>                            |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 20. មូលធន

### ដើមទុន

|                        | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|------------------------|----------------|---|----------------|---|
|                        | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| Phillip MFIS PTE. LTD. | 75,000,000     | 300,765,000                                 | 75,000,000     | 300,765,000                                 |

ដើមទុនរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន 75,000,000 ដុល្លារអាមេរិក (2019: 75,000,000 ដុល្លារអាមេរិក) តាមរយៈការចេញផ្សាយភាគហ៊ុនជាមួយនឹងតម្លៃបារិក 1ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានចេញផ្សាយ និងបានទូទាត់ពេញលេញ។

### ទុនប្រុងតាមបទប្បញ្ញត្តិ

ទុនប្រុងតាមបទប្បញ្ញត្តិតំណាងឲ្យភាពខុសគ្នានៃសិទ្ធិធនរវាង អ៊ីម៉ែរមិនតាម CIFRSs និងសិទ្ធិធនតាមបទប្បញ្ញត្តិផ្អែកតាមធនាគារជាតិនៃកម្ពុជា។

### ទុនប្រុងផ្សេងៗ

ទុនប្រុងផ្សេងៗតំណាងឲ្យ សមតុល្យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ទៅលើដើមទុនចំនួន 18,395,200ដុល្លារអាមេរិក ទុនប្រុងផ្សេងៗ ចំនួន 6,470,362ដុល្លារអាមេរិក និងដើមទុនប្រុង ចំនួន 624,712ដុល្លារអាមេរិក ដែលត្រូវបានផ្ទេរទៅធនាគារតាមកិច្ចព្រមព្រៀងរួមបញ្ចូលគ្នា។ ទុនប្រុងផ្សេងៗ ត្រូវបានចាត់ថ្នាក់ក្រោមដើមទុនថ្នាក់ទី១ ដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

## 21. ចំណូលការប្រាក់

|  | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|--|----------------|---|----------------|---|
|  | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ឥណទាន និងបុរេប្រទាន                              | 66,146,911     | 269,680,956                                 | 18,263,111     | 74,002,126                                  |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                    | 44,973         | 183,355                                     | 114,882        | 465,502                                     |
| ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ                     | 293,145        | 1,195,153                                   | 205,313        | 831,928                                     |
| ប្រាក់តម្កល់ធានាលើដើមទុនជាមួយធនាគារជាតិនៃកម្ពុជា | 23,056         | 93,999                                      | 47,195         | 191,234                                     |
|  | 66,508,085     | 271,153,463                                 | 18,630,501     | 75,490,790                                  |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 22. ចំណាយការប្រាក់

|                                    | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|------------------------------------|----------------|---|----------------|---|
|                                    | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| បញ្ជីមានកាលកំណត់                   | 19,302,242     | 78,695,241                                  | 5,530,885      | 22,411,146                                  |
| កម្ចី                              | 5,591,112      | 22,794,964                                  | -              | -   |
| គណនីសន្សំ                          | 955,214        | 3,894,407                                   | 523,029        | 2,119,314                                   |
| គណនីចរន្ត                          | 737,397        | 3,006,367                                   | 807,442        | 3,271,755                                   |
| បំណុលកតិសន្យា (កំណត់សម្គាល់លេខ 17) | 455,287        | 1,856,205                                   | 199,237        | 807,308                                     |
|                                    | 27,041,252     | 110,247,184                                 | 7,060,593      | 28,609,523                                  |

## 23. ចំណូលសេវា និងកម្រៃជើងសារសុទ្ធ

|                                    | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|------------------------------------|----------------|---|----------------|---|
|                                    | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| កម្រៃជើងសារ និងចំណូលពីសន្យាលើឥណទាន | 225,504        | 919,380                                     | 17,209         | 69,731                                      |
| កម្រៃផ្សេងៗ                        | 1,880,682      | 7,667,541                                   | 752,130        | 3,047,631                                   |
|                                    | 2,106,186      | 8,586,921                                   | 769,339        | 3,117,362                                   |
| ចំណាយសេវា និងកម្រៃជើងសារ           | (72,669)       | (296,272)                                   | (12,724)       | (51,558)                                    |
|                                    | 2,033,517      | 8,290,649                                   | 756,615        | 3,065,804                                   |

## 24. ចំណូលផ្សេងៗ

|   | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|---|----------------|---|----------------|---|
|   | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ការប្រមូលបានមកវិញនូវឥណទានដែលបានលុបចោលពីបញ្ជីពីមុនមក | 220,589        | 899,341                                     | 16,706         | 67,693                                      |
| ចំណេញពីការប្តូររូបិយប័ណ្ណបរទេស                      | 131,280        | 535,229                                     | 118,804        | 481,394                                     |
| ផ្សេងៗ  | 214,402        | 874,117                                     | 141,484        | 573,293                                     |
|   | 566,271        | 2,308,687                                   | 276,994        | 1,122,380                                   |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 25. ចំណាយនិយោជិត

|                               | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|-------------------------------|----------------|---|----------------|---|
|                               | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល | 13,216,203     | 53,882,460                                  | 2,865,169      | 11,609,665                                  |
| ការទូទាត់ប្រាក់អតីតភាពការងារ  | 971,738        | 3,961,776                                   | 71,294         | 288,883                                     |
| អត្ថប្រយោជន៍ផ្សេងៗ            | 2,962,856      | 12,079,563                                  | 1,068,529      | 4,329,680                                   |
|                               | 17,150,797     | 69,923,799                                  | 4,004,992      | 16,228,228                                  |

## 26. រំលស់

|   | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|---|----------------|---|----------------|---|
|   | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| រំលស់នៃទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់លេខ 10)          | 1,553,171      | 6,332,279                                   | 587,887        | 2,382,118                                   |
| រំលស់នៃទ្រព្យអរូបិយ (កំណត់សម្គាល់លេខ 12)                | 416,302        | 1,697,263                                   | 100,847        | 408,632                                     |
| រំលស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 11) | 1,752,561      | 7,145,191                                   | 431,637        | 1,748,993                                   |
|   | 3,722,034      | 15,174,733                                  | 1,120,371      | 4,539,743                                   |

## 27. ចំណាយផ្សព្វផ្សាយ និងទីផ្សារ

|         | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|---------|----------------|---|----------------|---|
|         | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ទីផ្សារ | 1,659,978      | 6,767,730                                   | 361,737        | 1,465,758                                   |
| ផ្សេងៗ  | 86,059         | 350,863                                     | 13,404         | 54,313                                      |
|         | 1,746,037      | 7,118,593                                   | 375,141        | 1,520,071                                   |



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 28. ចំណាយទូទៅ និងរដ្ឋបាល

|   | ឆ្នាំ២០២០      |   | ឆ្នាំ២០១៩      |   |
|---|----------------|---|----------------|---|
|   | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| ចំណាយផ្លូវច្បាប់ និងកម្រៃវិជ្ជាជីវៈ                     | 1,612,570      | 6,574,448                                   | 303,057        | 1,227,987                                   |
| ធានារ៉ាប់រង   | 911,179        | 3,714,877                                   | 59,177         | 239,785                                     |
| កម្រៃអាជ្ញាប័ណ្ណ  | 637,288        | 2,598,223                                   | 201,530        | 816,600                                     |
| សន្តិសុខ  | 580,520        | 2,366,780                                   | 135,755        | 550,079                                     |
| កាតព្វកិច្ច និងពន្ធ                                     | 448,586        | 1,828,885                                   | 191,922        | 777,668                                     |
| សម្ភារៈការិយាល័យ  | 448,072        | 1,826,790                                   | 149,697        | 606,572                                     |
| ទឹកភ្លើង  | 425,386        | 1,734,299                                   | 136,319        | 552,365                                     |
| ជួសជុល និងថែទាំ   | 318,434        | 1,298,255                                   | 184,981        | 749,543                                     |
| ទំនាក់ទំនង  | 266,678        | 1,087,246                                   | 28,113         | 113,914                                     |
| ធ្វើដំណើរ និងស្នាក់នៅ                                   | 224,714        | 916,159                                     | 38,931         | 157,748                                     |
| ជួលទ្រព្យសកម្មមានតម្លៃទាប (កំណត់សម្គាល់ទី១១)            | 138,624        | 565,170                                     | 30,338         | 122,930                                     |
| កម្រៃលើអភិបាល និងចំណាយលើការប្រជុំរបស់ក្រុមប្រឹក្សាភិបាល | 27,907         | 113,777                                     | 30,000         | 121,560                                     |
| ផ្សេងៗ  | 1,311,381      | 5,346,500                                   | 282,055        | 1,142,887                                   |
|   | 7,351,339      | 29,971,409                                  | 1,771,875      | 7,179,638                                   |

## 29. ការសន្យា និងយថាភាព

### 29.1. ប្រតិបត្តិការ

នៅក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារបានធ្វើការសន្យាផ្សេងៗគ្នា និងផ្តល់នូវយថាភាពជាក់លាក់ដោយពឹងផ្អែកលើច្បាប់ទៅឲ្យអតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

|  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--|---------------------------|---|---------------------------|---|
|  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| កិច្ចសន្យាឥណទានទទួលបានពី៖              |                           |   |                           |   |
| ឥណទានហ្វាស៊ីលីតធិមិនទាន់ប្រើប្រាស់     | 43,000,000                | 173,935,000                                 | -                         | -   |
| កិច្ចសន្យាឥណទានជាមួយមាន ៖              |                           |   |                           |   |
| ចំណែកមិនទាន់ប្រើប្រាស់នៃឥណទានវិបារូបនី | 9,944,306                 | 40,224,718                                  | 10,480,831                | 42,468,327                                  |
| ឥណទានហ្វាស៊ីលីតធិមិនទាន់ប្រើប្រាស់     | 6,128,924                 | 24,791,498                                  | 5,064,985                 | 20,523,319                                  |
| លិខិតធានា                              | 3,267,269                 | 13,216,103                                  | 2,267,269                 | 9,186,974                                   |
| <b>សរុប</b>                            | <b>19,340,499</b>         | <b>78,232,319</b>                           | <b>17,813,085</b>         | <b>72,178,620</b>                           |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ដោយរួមបញ្ចូលនៅក្នុងការសន្យាផ្តល់កម្ចីនៃចំនួន 19,340,499 ដុល្លារអាមេរិក និង 17,813,085 ដុល្លារអាមេរិក គឺជាផ្នែកមួយនៃសមតុល្យឥណទានដែលពុំទាន់បានប្រើប្រាស់ដែលមានចំនួន 7,700,422 ដុល្លារអាមេរិក (ឆ្នាំ២០១៩: 8,873,093 ដុល្លារអាមេរិក)។ នេះគឺទាក់ទងទៅនឹងការផ្តល់ឥណទានតាមដំណាក់កាល ដែលធនាគារនឹងមិនផ្តល់សមតុល្យដែលនៅសល់ទេ លុះត្រាតែអ្នកខ្ចីអាចឆ្លើយតបនឹងលក្ខខណ្ឌជាក់លាក់ដែលបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងឥណទាន បើមិនដូច្នោះទេ ធនាគារមានសិទ្ធិបញ្ឈប់នូវឥណទានទាំងនោះ។

## 29.2. យថាភាពនៃពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការពិនិត្យ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលជាអ្នកត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការពិន័យ ទោសទណ្ឌ និងការគិតការប្រាក់ឆ្លងឆ្នាំ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ ត្រូវបានអាចទទួលយកបាននូវការបកស្រាយខុសៗគ្នា។

ហេតុការណ៍ទាំងនេះ អាចបង្កើតហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជាគួរឱ្យកត់សម្គាល់ជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ផ្អែកលើការបកស្រាយនីតិកម្មពន្ធ។ ទោះយ៉ាងណាក៏ដោយអាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នា និងផលប៉ះពាល់អាចមានទំហំធំ។

## 30. សមតុល្យ និងប្រតិបត្តិការរបស់សម្ព័ន្ធព្យាតិ

### 30.1. ការកំណត់សម្គាល់របស់សម្ព័ន្ធព្យាតិ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ភាគីត្រូវបានចាត់ទុកថាទាក់ទងនឹងធនាគារប្រសិនបើធនាគារមានសមត្ថភាពផ្ទាល់ ឬដោយប្រយោលក្នុងការគ្រប់គ្រងលើភាគី ឬ អនុវត្តឥទ្ធិពលដ៏សំខាន់ទៅលើភាគីក្នុងការធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយទៅវិញ ឬ នៅពេលដែលធនាគារ និងភាគីស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ ឬ ឥទ្ធិពលសំខាន់ទូទៅ។ សម្ព័ន្ធព្យាតិអាចជាបុគ្គល ឬអង្គការផ្សេងទៀត។

ធនាគារ មានទំនាក់ទំនងសម្ព័ន្ធព្យាតិជាមួយក្រុមហ៊ុនជាសាខា ម្ចាស់ភាគហ៊ុនជាច្រើន សហការី និងគណៈគ្រប់គ្រងនិយោជិតសំខាន់ៗរបស់ធនាគារ។

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានសម្គាល់ថាជាបុគ្គលដែលមានអំណាច និងការទទួលខុសត្រូវសម្រាប់ការរៀបចំផែនការ ដឹកនាំ និងការគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ ឬ ដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមមាន នាយកនៃធនាគារទាំងអស់ និងសមាជិកគ្រប់គ្រងជាន់ខ្ពស់មួយចំនួនរបស់ធនាគារ។

គណៈគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងផ្នែកធនាគារជាមួយនឹងអង្គការធនាគារដែលត្រូវបានបញ្ចូលទៅក្នុងដំណើរធម្មតានៃការអាជីវកម្ម និងទៅលើលក្ខខណ្ឌសំខាន់ៗដូចគ្នា ដែលរួមមាន អត្រាការប្រាក់ និងមូលបត្រ ចំពោះប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលដទៃទៀតដែលមានជំហរស្រដៀងគ្នា ឬ ដែលអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនបានពាក់ព័ន្ធច្រើនជាងហានិភ័យធម្មតានៃការទូទាត់សងប្រាក់ ឬ បង្ហាញនូវលក្ខណៈពិសេសផ្សេងទៀតដែលមិនល្អនោះទេ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 30.2. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាគី

|                                | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--------------------------------|---------------------------|---|---------------------------|---|
|                                | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| <b>សម្ព័ន្ធព្យាគី</b>          |                           |   |                           |   |
| ចំណាយការប្រាក់                 | 1,212,891                 | 4,944,957                                   | 788,399                   | 3,194,591                                   |
| ចំណូលការប្រាក់                 | 284,826                   | 1,161,236                                   | 303,825                   | 1,231,099                                   |
| ការទូទាត់ឥណទាន                 | 49,032                    | 199,903                                     | 257,873                   | 1,044,901                                   |
| <b>គណៈគ្រប់គ្រងសំខាន់ៗ</b>     |                           |   |                           |   |
| ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ | 1,001,127                 | 4,081,595                                   | 203,741                   | 825,557                                     |

## 30.3. សមតុល្យជាមួយសម្ព័ន្ធព្យាគី

|  | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |   |
|--|---------------------------|---|---------------------------|---|
|  | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ដុល្លារអាមេរិក            | សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) |
| <b>សម្ព័ន្ធព្យាគី</b>                          |                           |   |                           |   |
| បញ្ជី  | 23,575,801                | 95,364,115                                  | 16,482,827                | 67,167,520                                  |
| បង្កការប្រាក់ត្រូវបង់លើប្រាក់បញ្ជី             | 133,489                   | 539,963                                     | 60,977                    | 248,481                                     |
| ឥណទាន  | 3,356,786                 | 13,578,199                                  | 12,306,748                | 50,149,998                                  |
| បង្កការប្រាក់ត្រូវទទួលបានលើឥណទាន និងបុរេប្រទាន | 9,378                     | 37,934                                      | 42,778                    | 174,320                                     |
| ប្រាក់កម្ចី                                    | 6,500,000                 | 26,292,500                                  | -                         | -   |
| បង្កការប្រាក់ត្រូវបង់លើប្រាក់កម្ចី             | 81,778                    | 330,792                                     | -                         | -   |
| <b>គណៈគ្រប់គ្រងសំខាន់ៗ</b>                     |                           |   |                           |   |
| ប្រាក់បញ្ញើពីអតិថិជន                           | 1,957,717                 | 7,918,965                                   | 429,510                   | 1,750,253                                   |
| ឥណទាន  | 2,786,081                 | 11,269,698                                  | 327,720                   | 1,335,459                                   |

## 31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

### 31.1. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារ ប្រឈមនឹងហានិភ័យដូចខាងក្រោមពីឧបករណ៍ហិរញ្ញវត្ថុ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព
- ហានិភ័យប្រតិបត្តិការ

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

កំណត់សម្គាល់នេះ បង្ហាញព័ត៌មានអំពី ការប្រឈមទៅនឹងហានិភ័យនីមួយៗខាងលើ គោលបំណង គោលនយោបាយ និងដំណើរការសម្រាប់ការវាស់វែង និងគ្រប់គ្រងហានិភ័យរបស់ធនាគាររួមទាំងការគ្រប់គ្រងមូលធនរបស់ធនាគារផងដែរ។

## ការគ្រប់គ្រងហានិភ័យមុខងារ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) ដែលទទួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងក្នុងការកំណត់ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវជំនួញកំណត់ ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ ។ តាមរយៈការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន ធនាគារមានគោលបំណងអភិវឌ្ឍ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលនិយោជិតទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបដែលគណៈគ្រប់គ្រងតាមដាន ដោយអនុលោមតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារ ដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុង អនុវត្តទាំងការត្រួតពិនិត្យបទបញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផលដែលត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

## 31.2. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលមានសក្តានុពល នៃការបាត់បង់ផ្នែកហិរញ្ញវត្ថុចំពោះធនាគារ ប្រសិនបើអ្នកខ្ចី ឬ សមភាគីខកខានមិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា និងកើតឡើងពីការបន្ថែមឥណទានហ្វាស៊ីលីតឺដល់អតិថិជន។

ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតមួយ សម្រាប់អាជីវកម្មរបស់ធនាគារ។ ការប្រឈមហានិភ័យឥណទាន កើតឡើងនៅក្នុងសកម្មភាពផ្តល់ប្រាក់កម្ចីដែលពាក់ព័ន្ធនឹងការផ្តល់ឥណទានដល់អតិថិជន។ វាក៏មានផងដែរនូវហានិភ័យឥណទាននៅក្នុងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដូចជាលិខិតធានាធនាគារ និងលិខិតឥណទាន កិច្ចសន្យាឥណទាន និងបំណុលយថាភាពផងដែរ។ ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការឥណទានរបស់ធនាគារ ដោយមានការត្រួតពិនិត្យជាទូទៅទាំងអស់ដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

### (i) ការគ្រប់គ្រងហានិភ័យឥណទាន

ការពង្រីកឥណទាន ត្រូវបានគ្រប់គ្រងដោយអ្នករៀបចំឥណទាន ដែលបានដាក់ចេញផែនការសម្រាប់ផលិតផល ឬ ផលប៉ុក្រដាក់លាក់មួយ រួមមានទីផ្សារគោលដៅលក្ខខណ្ឌឯកសារ និងនីតិវិធីដែលផលិតផលឥណទាននឹងត្រូវបានផ្តល់ជូន និងវាស់វែង។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ធនាគារបានបង្កើតគោលនយោបាយហានិភ័យឥណទានស្នូល ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងសកម្មភាព ហានិភ័យរបស់ធនាគារដែលរួមមានដូចខាងក្រោម៖

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយផ្នែកអាជីវកម្មដែលរួមមានតម្រូវការទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតវិធានសម្រាប់សិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទានហ្វានស៊ីលីធី។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបានចាត់ចែងសម្រាប់មន្ត្រីឥណទាននៃផ្នែកអាជីវកម្ម។ ហ្វានស៊ីលីធីដែលមានទំហំធំ ត្រូវបានឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន ឬ គណៈកម្មាធិការឥណទានធនាគារឱ្យបានសមស្រប។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ វាយតម្លៃរាល់ការប្រឈមនឹងឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលហ្វានស៊ីលីធី ត្រូវបានផ្តល់ជូនអតិថិជនដោយអង្គការអាជីវកម្មដែលពាក់ព័ន្ធ។ ការបន្ត និងការពិនិត្យឡើងវិញនៃឥណទាន គឺស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- ការកម្រិតលើការប្រឈមចំពោះសមភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងបុរេប្រទាន ការធានាហិរញ្ញវត្ថុ និងការប្រឈមប្រហាក់ប្រហែល) និងដោយអ្នកបញ្ជាផ្សាយ ការចាត់ថ្នាក់ឥណទាន សន្ទនីយភាពទីផ្សារ និងប្រទេស (សម្រាប់មូលបត្រវិនិយោគ)។
- ការអភិវឌ្ឍ និងការរក្សា ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារ ដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិតហានិភ័យនៃការមិនទូទាត់សង។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយដោយនាយកប្រតិបត្តិ ឬគណៈកម្មាធិការប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវដាក់កម្រិតចំពោះការត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍន៍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
  - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្ត (Back - testing) នៃគំរូដែលបានប្រើ។
  - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត។ និង
  - ការបង្កើតព័ត៌មាននៃការប្រមើលពេលអនាគត។
- ការពិនិត្យឡើងវិញនូវអនុលោមភាពរបស់អង្គការអាជីវកម្ម ទៅនឹងកម្រិតប្រឈមដែលបានព្រមព្រៀង រួមមានឧស្សាហកម្មដែលបានជ្រើសរើសហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ជាប្រចាំស្តីពីគុណភាពឥណទាននៃសំណុំក្នុងស្រុក ត្រូវបានផ្តល់ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចត្រូវបានឱ្យវិធានការកែតម្រូវសមស្របនឹងត្រូវបានអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសិទ្ធិធានាធន ECL។
- ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេស ដល់អង្គការអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុត នៅទូទាំងធនាគារ ក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ផ្នែកអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារ ដោយមានការអនុម័តពីនាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទាន ដែលបានផ្ទេរសិទ្ធិពីគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗ មានប្រធានផ្នែកហានិភ័យឥណទានដែលរាយការណ៍អំពីបញ្ហា ទាក់ទងនឹង ឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និងគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃសំណុំឥណទានរបស់ខ្លួន និងសម្រាប់តាមដាន និងគ្រប់គ្រងហានិភ័យឥណទានទាំងអស់នៅក្នុងសំណុំរបស់ខ្លួន រួមទាំងឥណទាន ដែលជាកម្មវត្ថុរបស់ការអនុម័តពីការិយាល័យកណ្តាល ។

សវនកម្មជាប្រចាំនៃផ្នែកអាជីវកម្ម និងដំណើរការឥណទានធនាគារ ត្រូវបានធ្វើឡើងដោយ សវនកម្មផ្ទៃក្នុង។

### (iii) ការប្រមូលផ្តុំហានិភ័យ

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការឥណទានរបស់ធនាគារដោយមានការត្រួតពិនិត្យជាទូទៅទាំងអស់ ដោយគណៈកម្មាធិការ គ្រប់គ្រងហានិភ័យរបស់ធនាគារ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងក្រៅរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុ របស់ឧបករណ៍ហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំដែលមាន ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាង តុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជា ចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈម ទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ពេញលេញ នៃឥណទានហ្វូស៊ីលីវីដែលមិនទាន់ដកចេញដោយអតិថិជន។

### ប្រភេទនៃការប្រឈមនឹងហានិភ័យឥណទាន

|   | ការប្រឈមនឹង<br>ហានិភ័យឥណទាន<br>អតិបរមា<br>ដុល្លារអាមេរិក | ការប្រឈមនឹង<br>ហានិភ័យឥណទាន<br>អតិបរមា<br>សមមូលពាន់រៀល<br>(កំណត់សម្គាល់<br>លេខ 2.3.3) | ជាកម្មវត្ថុពេញលេញ<br>នៃទ្រព្យបញ្ចាំ/<br>ការពង្រឹងឥណទាន<br>% | ជាកម្មវត្ថុដោយផ្នែក<br>នៃទ្រព្យបញ្ចាំ/<br>ការពង្រឹងឥណទាន<br>% | គ្មានការធានានិងមិនមែន<br>ជាកម្មវត្ថុ ទ្រព្យបញ្ចាំ/<br>ការពង្រឹងឥណទាន<br>% |
|---|--|---|---|---|---|
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>                                |  |   |   |   |   |
| <b>ធាតុក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>                      |  |   |   |   |   |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូល<br>សាច់ប្រាក់ក្នុងដៃ) | 88,953,085   | 359,815,229   | -   | -   | 100%  |
| សមតុល្យនៅធនាគារផ្សេងៗ   | 1,006,566  | 4,071,559   | -   | -   | 100%  |
| ឥណទាន និងបុរេប្រទានផ្តល់ទៅអតិថិជន- ដុល                            | 481,767,221  | 1,948,748,409   | 97%   | 1%  | 2%  |
| ការវិនិយោគលើឧបករណ៍មូលធន   | 42,500   | 171,913   | -   | -   | 100%  |
| ទ្រព្យសកម្មផ្សេងៗ   | 192,504  | 778,679   | -   | -   | 100%  |
| <b>សរុប</b>   | <b>571,961,876</b>                                       | <b>2,313,585,789</b>  |   |   |   |
| <b>ធាតុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>                       |  |   |   |   |   |
| ការសន្យាទទួលបានពីហ្វូស៊ីលីវី                                      | 43,000,000   | 173,935,000   | -   | -   | 100%  |
| ការសន្យា នៃឥណទាន និងបុរេប្រទាន                                    | 19,340,499   | 78,232,318  | 78%   | -   | 22%   |
|   | <b>62,340,499</b>  | <b>252,167,318</b>  |   |   |   |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

| ការប្រឈមនឹងហានិភ័យឥណទានអតិបរមា | ការប្រឈមនឹងហានិភ័យឥណទានអតិបរមា       | ជាកម្មវត្ថុពេញលេញនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន | ជាកម្មវត្ថុដោយផ្នែកនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន | គ្មានការធានានិងមិនមែនជាកម្មវត្ថុ ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន |
|--------------------------------|--------------------------------------|--|--|--|
| ដុល្លារអាមេរិក                 | សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3) | %  | %  | %  |

### នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

#### តារាងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ)

|   |                    |                      |    |   |      |
|---|--------------------|----------------------|----|---|------|
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ) | 51,336,460         | 234,184,007          | -  | - | 100% |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល                       | 227,349,687        | 926,449,974          | 86 | - | 14%  |
| ការវិនិយោគលើឧបករណ៍មូលធន                                       | 25,000             | 101,875              | -  | - | 100% |
| ទ្រព្យសកម្មផ្សេងៗ   | 259,442            | 1,057,226            | -  | - | 100% |
| <b>សរុប</b>   | <b>278,970,589</b> | <b>1,161,793,082</b> |    |   |      |

#### តារាងក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

|          |            |            |     |   |    |
|----------|------------|------------|-----|---|----|
| ការសន្យា | 17,813,085 | 72,588,321 | 93% | - | 7% |
|----------|------------|------------|-----|---|----|

### (iii) ទ្រព្យបញ្ចាំ

ការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេសហានិភ័យលើឥណទានគហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយអចលនទ្រព្យ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

តារាងខាងក្រោមនេះជាការសង្ខេបអំពីការធានារបស់ធនាគារលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

### ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន

|   | ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន |  |                               |                        |
|---|-----------------------------|--|-------------------------------|------------------------|
|   | ទ្រព្យ<br>ដុល្លារអាមេរិក    | ប្រាក់បញ្ញើមាន<br>កាលកំណត់<br>ដុល្លារអាមេរិក | ឥណទានពុំមាន<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក |
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>                            |                             |  |                               |                        |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ) | -                           | -  | 88,953,085                    | 88,953,085             |
| សមតុល្យនៅធនាគារផ្សេងៗ   | -                           | -  | 1,006,566                     | 1,006,566              |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល                       | 468,902,756                 | 2,699,177                                    | 10,165,288                    | 481,767,221            |
| ការវិនិយោគលើឧបករណ៍មូលធន                                       | -                           | -  | 42,500                        | 42,500                 |
| ទ្រព្យសកម្មផ្សេងៗ   | -                           | -  | 192,491                       | 192,491                |
|   | 468,902,756                 | 2,699,177                                    | 100,359,930                   | 571,961,863            |
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩</b>                            |                             |  |                               |                        |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល (មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ) | -                           | -  | 51,336,460                    | 51,336,460             |
| សមតុល្យនៅធនាគារផ្សេងៗ   | -                           | -  | -                             | -                      |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- ដុល                       | 195,520,731                 | -  | 31,828,956                    | 227,349,687            |
| ការវិនិយោគលើឧបករណ៍មូលធន                                       | -                           | -  | 25,000                        | 25,000                 |
| ទ្រព្យសកម្មផ្សេងៗ   | -                           | -  | 259,442                       | 259,442                |
|   | 195,520,731                 | -  | 83,449,858                    | 278,970,589            |

### (iv) គុណភាពឥណទាននៃឥណទាន និង បុរេប្រទានផ្តល់ទៅអតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ប្រកាសលេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

#### ឥណទានស្តង់ដារ៖

ហ្វាន់ស៊ីលីធីដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនៃសមភាគីនោះឡើយ។

#### ឥណទានឃ្នាំមើល៖

ហ្វាន់ស៊ីលីធីដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចប្តូរសកលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលានិងយកចិត្តទុកដាក់ដោយធនាគារ។



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកម្រិតចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់សមភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែលំបាកខ្លាំងនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានស្តង់ដារនិងឥណទានក្រោមស្តង់ដារទេ។

### ឥណទានក្រោមស្តង់ដារ៖

ហ្វានស៊ីលីធីដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យច្បាស់ទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្តបន្ទាប់ដូចជាលក់ទ្រព្យបញ្ចាំជាដើម។

### កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុល ពុំមានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា។
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត។
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង / ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង។
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងហ្វានស៊ីលីធីផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀតនៅពេលមានព័ត៌មានអាចប្រើប្រាស់បាន។ និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយសមភាគី។

### ឥណទានសង្ស័យ៖

ហ្វានស៊ីលីធី ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលឥឡូវនេះក៏ដោយ ។

### ឥណទានបាត់បង់៖

ហ្វានស៊ីលីធី ដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយចំនួនតិច ឬទាំងស្រុងត្រូវបានធ្វើឡើងដើម្បីប្រមូលមកវិញនូវចំនួនដែលនៅសល់ពីសមភាគី។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## ការទទួលស្គាល់នៃ ECL

ធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

| វិធីសាស្ត្រ ៣ ដំណាក់កាល       | ដំណាក់កាលទី 1<br>ដំណើរការ              | ដំណាក់កាលទី 2<br>ក្រោមដំណើរការ      | ដំណាក់កាលទី 3<br>មិនដំណើរការ                  |
|-------------------------------|--|-------------------------------------|---|
| ការទទួលស្គាល់ឥណទានដែលរំពឹងទុក | ឥណទានដែលរំពឹងទុក ក្នុងរយៈពេល 12 ខែ     | ឥណទានដែលរំពឹងទុកនឹងខាតបង់ពេញអាយុកាល | ឥណទានដែលរំពឹងទុកថាខាតបង់ពេញអាយុកាល            |
| លក្ខណៈវិនិច្ឆ័យ               | មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន | ហានិភ័យឥណទាន កើនឡើងជាសារវន្ត        | ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយកែរមិន |
| មូលដ្ឋាននៃការគណនាប្រាក់ចំណេញ  | តម្លៃយោងដុល                            | តម្លៃយោងដុល                         | តម្លៃយោងសុទ្ធ                                 |

ធនាគារនឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមាន ការព្រឹត្តិការណ៍ចំនួន ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈ ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3។ នាការិយបរិច្ឆេទយកការណ៍ នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនី នីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ខាងក្រោមនេះ គឺជាតារាងដែលបង្ហាញពីស្ថានភាពនៃហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ហ្វាស៊ីលីតិយៈពេលវែង (រៀបចំជាងមួយឆ្នាំ)

| ដំណាក់កាល | ស្ថានភាពហានិភ័យឥណទាន                          | ចំណាត់ថ្នាក់       | ចំនួនថ្ងៃហួសកាលកំណត់ | សូចនាករនៃការខកខានសង |
|-----------|---|--------------------|----------------------|---------------------|
| 1         | ពុំមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន        | ឥណទានធម្មតា        | ០ ដល់ 30 ថ្ងៃ        | កំពុងដំណើរការ       |
| 2         | ហានិភ័យឥណទានកើនឡើងជាសារវន្ត                   | ឥណទានឃ្នាំមើល      | 30 ដល់ 90 ថ្ងៃ       | ក្រោមដំណើរការ       |
| 3         | ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយកែរមិន | ឥណទានក្រោមស្តង់ដារ | 90 ដល់ 180 ថ្ងៃ      | មិនដំណើរការ         |
|           |   | ឥណទានជាប់សង្ស័យ    | 180 ដល់ 360 ថ្ងៃ     |                     |
|           |   | ឥណទានខាតបង់        | លើសពី 360 ថ្ងៃ       |                     |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ហ្វាស៊ីលីតឺរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

| ដំណាក់កាល | ស្ថានភាពហានិភ័យឥណទាន                         | ចំណាត់ថ្នាក់       | ចំនួនថ្ងៃហួសកាលកំណត់ | សូចនាករនៃការខកខានសង |
|-----------|--|--------------------|----------------------|---------------------|
| 1         | ពុំមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន       | ឥណទានធម្មតា        | ០ ដល់ 14 ថ្ងៃ        | កំពុងដំណើរការ       |
| 2         | ហានិភ័យឥណទានកើនឡើងជាសារវន្ត                  | ឥណទានឃ្នាំមើល      | 15 ដល់ 30 ថ្ងៃ       | ក្រោមដំណើរការ       |
| 3         | ទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានអ៊ុយកែមីន | ឥណទានក្រោមស្តង់ដារ | 31 ដល់ 60 ថ្ងៃ       | មិនដំណើរការ         |
|           |  | ឥណទានជាប់សង្ស័យ    | 61 ដល់ 90 ថ្ងៃ       |                     |
|           |  | ឥណទានខាតបង់        | លើសពី 91 ថ្ងៃ        |                     |

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្រទ្រង់ ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យគណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី 2 ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសម្រួលនឹងត្រូវបានអនុម័ត នៅពេលដែលលក្ខណៈវិនិច្ឆ័យជាដំបូង។ ពុំតម្រូវឲ្យមាន។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី 1) ឬឥណទានមិនដំណើរការ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

|  | ដំណាក់កាលទី 1        | ដំណាក់កាលទី 2     | ដំណាក់កាលទី 3     | សរុប                 |
|--|----------------------|-------------------|-------------------|----------------------|
|  | ដុល្លារអាមេរិក       | ដុល្លារអាមេរិក    | ដុល្លារអាមេរិក    | ដុល្លារអាមេរិក       |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមថ្ងៃដើមរំលស់</b> |                      |                   |                   |                      |
| ឥណទានស្តង់ដារ  | 470,046,609          | -                 | -                 | 470,046,609          |
| ឥណទានឃ្នាំមើល  | -                    | 4,684,151         | -                 | 4,684,151            |
| ឥណទានក្រោមស្តង់ដារ                                       | -                    | -                 | 1,962,299         | 1,962,299            |
| ឥណទានសង្ស័យ  | -                    | -                 | 2,257,326         | 2,257,326            |
| ឥណទានខាតបង់  | -                    | -                 | 2,816,836         | 2,816,836            |
|  | 470,046,609          | 4,684,151         | 7,036,461         | 481,767,221          |
| សំវិធានធនសម្រាប់ ECL                                     | (2,469,238)          | (1,021,656)       | (2,641,032)       | (6,131,926)          |
| <b>តម្លៃយោង (ដុល្លារអាមេរិក)</b>                         | <b>467,577,371</b>   | <b>3,662,495</b>  | <b>4,395,429</b>  | <b>475,635,295</b>   |
| <b>តម្លៃយោង (សមមូលពាន់រៀល)</b>                           | <b>1,891,350,466</b> | <b>14,814,792</b> | <b>17,779,510</b> | <b>1,923,944,768</b> |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

|  | ដំណាក់កាលទី ១      | ដំណាក់កាលទី ២     | ដំណាក់កាលទី ៣    | សរុប               |
|--|--------------------|-------------------|------------------|--------------------|
|  | ដុល្លារអាមេរិក     | ដុល្លារអាមេរិក    | ដុល្លារអាមេរិក   | ដុល្លារអាមេរិក     |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមថ្លៃដើមរំលស់</b> |                    |                   |                  |                    |
| ឥណទានស្តង់ដារ  | 222,439,184        | -                 | -                | 222,439,184        |
| ឥណទានឃ្លាំមើល  | 309,417            | 2,465,978         | -                | 2,775,395          |
| ឥណទានក្រោមស្តង់ដារ                                       | 135,118            | 206,632           | 1,007,128        | 1,348,878          |
| ឥណទានសង្ស័យ  | -                  | -                 | -                | -                  |
| ឥណទានបាត់បង់   | 358,802            | -                 | 427,428          | 786,230            |
|  | 223,242,521        | 2,672,610         | 1,434,556        | 227,349,687        |
| សំវិធានធនសម្រាប់ ECL                                     | (562,965)          | (118,275)         | (71,588)         | (752,828)          |
| <b>តម្លៃយោង (ដុល្លារអាមេរិក)</b>                         | <b>222,679,556</b> | <b>2,554,335</b>  | <b>1,362,968</b> | <b>226,596,859</b> |
| <b>តម្លៃយោង (សមមូលពាន់រៀល)</b>                           | <b>907,419,191</b> | <b>10,408,915</b> | <b>5,554,095</b> | <b>923,382,200</b> |

### ការដាក់បញ្ចូលព័ត៌មានពេលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មាននាពេលអនាគត ដោយវាយតម្លៃទាំងលើថា ហានិភ័យឥណទាន របស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលបានស្តង់ដារ និងការវាស់វែងលើ ECL ។ ព័ត៌មានខាងពីខាងក្រៅ ដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន រួមទាំងអ្នកព្យាករណ៍ការសិក្សា។ ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់សំណុំតម្លៃនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុដោយស្របតាមប្រទេសនីមួយៗ ហើយការប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ត្រូវបានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់ ។

### 31.3. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

#### (i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុនតម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំលាតប្រែប្រួលអត្រាការប្រាក់។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយរៀបរយទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យដែលបានដាក់។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមទៅហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬដល់កាលវេលាដែលមួយណាដែលកើតឡើងមុន។

### នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

|  | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 6 ខែ<br>ដុល្លារអាមេរិក | > 6 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់ |
|--|--------------------------------|------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|----------------|
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                              |                                |                              |                              |                               |                                 |                                 |                                   |                        |                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                              | 5,029,863                      | -                            | -                            | -                             | -                               | -                               | 109,163,465                       | 114,193,328            | 0.00%-4.50%    |
| សមតុល្យនៅធនាគារផ្សេងៗ                                      | -                              | 1,006,566                    | -                            | -                             | -                               | -                               | -                                 | 1,006,566              | 2.40%          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- សុទ្ធ                  | 9,112,459                      | 9,728,421                    | 7,644,935                    | 24,371,059                    | 232,017,685                     | 198,892,662                     | -                                 | 481,767,221            | 4.50%-1 30%    |
| ការវិនិយោគលើឧបករណ៍មូលធន                                    | -                              | -                            | -                            | -                             | -                               | -                               | 42,500                            | 42,500                 | -              |
| ទ្រព្យសកម្មផ្សេងៗ  | -                              | -                            | -                            | -                             | -                               | -                               | 192,491                           | 192,491                | -              |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>                          | <b>14,142,322</b>              | <b>10,734,987</b>            | <b>7,644,935</b>             | <b>24,371,059</b>             | <b>232,017,685</b>              | <b>198,892,662</b>              | <b>109,398,456</b>                | <b>597,202,106</b>     |                |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>                              |                                |                              |                              |                               |                                 |                                 |                                   |                        |                |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ                      | 19,521,479                     | 14,431,550                   | 10,503,967                   | 9,288,007                     | 2,336,677                       | -                               | 33,239,079                        | 89,320,759             | 0.00%-6.10%    |
| ប្រាក់បញ្ញើបំណុលអតិថិជន                                    | 98,364,000                     | 68,725,541                   | 58,997,120                   | 83,255,940                    | 32,309,346                      | 6,199                           | 20,620,885                        | 362,279,031            | 0.00%-12.00%   |
| ប្រាក់កម្ចី  | 6,033,820                      | 1,020,404                    | 7,440,560                    | 2,183,939                     | 36,866,724                      | 33,478                          | -                                 | 53,578,925             | 0.00%-10.47%   |
| បំណុលភតិសន្យា  | 124,761                        | 250,207                      | 374,278                      | 706,209                       | 3,851,175                       | 1,712,650                       | -                                 | 7,019,280              | 6.50%          |
| ទ្រព្យអកម្មផ្សេងៗ  | -                              | -                            | -                            | -                             | -                               | -                               | 2,746,779                         | 2,746,779              | -              |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុសរុប</b>                          | <b>124,044,060</b>             | <b>84,427,702</b>            | <b>77,315,925</b>            | <b>95,434,095</b>             | <b>75,363,922</b>               | <b>1,752,327</b>                | <b>56,606,743</b>                 | <b>514,944,774</b>     |                |
| <b>សរុបតំលាភារប្រាក់ (សមមូលពាន់រៀល-កំណត់សម្គាល់ 2.3.3)</b> | <b>(109,901,738)</b>           | <b>(73,692,715)</b>          | <b>(69,670,990)</b>          | <b>(71,063,036)</b>           | <b>156,653,763</b>              | <b>197,140,335</b>              | <b>52,791,713</b>                 | <b>82,257,332</b>      |                |
|  | <b>(444,552,530)</b>           | <b>(298,087,032)</b>         | <b>(281,819,155)</b>         | <b>(287,449,981)</b>          | <b>633,664,471</b>              | <b>797,432,655</b>              | <b>213,542,479</b>                | <b>332,730,907</b>     |                |

តារាងខាងក្រោមនេះសង្ខេបនូវការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់ដែលមានទ្រព្យសកម្ម និងទ្រព្យអកម្មនៅតម្លៃយោង។

### នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

|   | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 6 ខែ<br>ដុល្លារអាមេរិក | > 6 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់ |
|---|--------------------------------|------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|----------------|
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>             |                                |                              |                              |                               |                                 |                                 |                                   |                        |                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល             | 5,293,721                      | 9,419,447                    | -                            | -                             | -                               | -                               | 43,029,351                        | 57,742,519             | 1.60%-4.25%    |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- សុទ្ធ | 13,246,580                     | 13,033,457                   | 8,629,303                    | 14,450,295                    | 26,078,011                      | 151,912,041                     | -                                 | 227,349,687            | 4.50%-24.00%   |
| ការវិនិយោគលើឧបករណ៍មូលធន                   | -                              | -                            | -                            | -                             | -                               | -                               | 25,000                            | 25,000                 | -              |
| ទ្រព្យសកម្មផ្សេងៗ                         | -                              | -                            | -                            | -                             | -                               | -                               | 259,442                           | 259,442                | -              |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>         | <b>18,540,301</b>              | <b>22,452,904</b>            | <b>8,629,303</b>             | <b>14,450,295</b>             | <b>26,078,011</b>               | <b>151,912,041</b>              | <b>43,313,793</b>                 | <b>285,376,648</b>     |                |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

|   | រហូតដល់ 1 ខែ<br>ដុល្លារអាមេរិក | > 1 - 3 ខែ<br>ដុល្លារអាមេរិក | > 3 - 6 ខែ<br>ដុល្លារអាមេរិក | > 6 - 12 ខែ<br>ដុល្លារអាមេរិក | > 1 - 5 ឆ្នាំ<br>ដុល្លារអាមេរិក | លើសពី 5 ឆ្នាំ<br>ដុល្លារអាមេរិក | ពុំមានការប្រាក់<br>ដុល្លារអាមេរិក | សរុប<br>ដុល្លារអាមេរិក | អត្រាការប្រាក់ |
|---|--------------------------------|------------------------------|------------------------------|-------------------------------|---------------------------------|---------------------------------|-----------------------------------|------------------------|----------------|
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>   |                                |                              |                              |                               |                                 |                                 |                                   |                        |                |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ                                   | 10,748,855                     | 4,528,950                    | 480,176                      | 6,629,661                     | 5,019,747                       | -                               | 37,747,344                        | 65,154,733             | 0.00%-6.00%    |
| ប្រាក់បញ្ញើរបស់អតិថិជន  | 65,141,220                     | 30,845,973                   | 18,804,486                   | 46,051,934                    | 10,390,982                      | -                               | -                                 | 171,234,595            | 0.00%-7.00%    |
| បំណុលភតិសន្យា   | 30,760                         | 62,118                       | 90,382                       | 179,385                       | 1,086,349                       | 1,234,891                       | -                                 | 2,683,885              | 6.50%          |
| ទ្រព្យអកម្មផ្សេងៗ   | -                              | -                            | -                            | -                             | -                               | -                               | 1,427,350                         | 1,427,350              | -              |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុសរុប</b>                                       | <b>75,920,835</b>              | <b>35,437,041</b>            | <b>19,375,044</b>            | <b>52,860,980</b>             | <b>16,497,078</b>               | <b>1,234,891</b>                | <b>39,174,694</b>                 | <b>240,500,563</b>     |                |
| <b>សរុបគំណត់ការប្រាក់<br/>(សមមូលពាន់រៀល-<br/>កំណត់សម្គាល់លេខ 2.3.3)</b> | <b>(57,380,534)</b>            | <b>(12,984,137)</b>          | <b>(10,745,741)</b>          | <b>(38,410,685)</b>           | <b>9,580,933</b>                | <b>150,677,150</b>              | <b>4,139,099</b>                  | <b>44,876,085</b>      |                |
|   | <b>(233,825,676)</b>           | <b>(52,910,358)</b>          | <b>(43,788,895)</b>          | <b>(156,523,541)</b>          | <b>39,042,302</b>               | <b>614,009,386</b>              | <b>16,866,828</b>                 | <b>182,870,046</b>     |                |

### (ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលលម្អិតបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

#### ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

|   | រៀល                 | ដុល្លារអាមេរិក     | ផ្សេងៗ            | សរុប               |
|---|---------------------|--------------------|-------------------|--------------------|
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>               |                     |                    |                   |                    |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល               | 9,495,287           | 101,802,218        | 2,895,823         | 114,193,328        |
| សមតុល្យនៅធនាគារផ្សេងៗ                       | -                   | 1,006,566          | -                 | 1,006,566          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- សុទ្ធ   | 59,100,222          | 416,468,351        | 6,198,648         | 481,767,221        |
| ការវិនិយោគការឧបករណ៍មូលធន                    | -                   | 42,500             | -                 | 42,500             |
| ទ្រព្យសកម្មផ្សេងៗ                           | 10,400              | 182,091            | -                 | 192,491            |
|   | <b>68,605,909</b>   | <b>519,501,726</b> | <b>9,094,471</b>  | <b>597,202,106</b> |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>               |                     |                    |                   |                    |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ       | 26,435,853          | 62,884,906         | -                 | 89,320,759         |
| ប្រាក់បញ្ញើរបស់អតិថិជន                      | 43,891,704          | 316,469,971        | 1,917,356         | 362,279,031        |
| ប្រាក់កម្ចី                                 | 3,954,891           | 47,322,427         | 2,301,607         | 53,578,925         |
| បំណុលភតិសន្យា                               | -                   | 7,019,280          | -                 | 7,019,280          |
| បំណុលផ្សេងៗ                                 | 190,590             | 2,556,189          | -                 | 2,746,779          |
|   | <b>74,473,038</b>   | <b>436,252,773</b> | <b>4,218,963</b>  | <b>514,944,774</b> |
| <b>ស្ថានភាពទ្រព្យសកម្ម/ (បំណុល)សុទ្ធ</b>    | <b>(5,867,129)</b>  | <b>83,248,953</b>  | <b>4,875,508</b>  | <b>82,257,332</b>  |
| <b>សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)</b> | <b>(23,732,537)</b> | <b>336,742,015</b> | <b>19,721,430</b> | <b>332,730,908</b> |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

|   | រៀល          | ដុល្លារអាមេរិក | ផ្សេងៗ | សរុប        |
|---|--------------|----------------|--------|-------------|
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>               |              |                |        |             |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល               | 9,446,717    | 48,295,802     | -      | 57,742,519  |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន- សុទ្ធ   | 16,248,043   | 211,101,644    | -      | 227,349,687 |
| ការវិនិយោគលើឧបករណ៍មូលធន                     | -            | 25,000         | -      | 25,000      |
| ទ្រព្យសកម្មផ្សេងៗ                           | 8,331        | 251,111        | -      | 259,442     |
|   | 25,703,091   | 259,673,557    | -      | 285,376,648 |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>               |              |                |        |             |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ       | 30,252,911   | 34,901,822     | -      | 65,154,733  |
| ប្រាក់បញ្ញើបំណុលអតិថិជន                     | 1,608,704    | 169,625,891    | -      | 171,234,595 |
| បំណុលភតិសន្យា                               | 2,683,885    | -              | -      | 2,683,885   |
| ទ្រព្យអកម្មផ្សេងៗ                           | 1,427,350    | -              | -      | 1,427,350   |
|   | 35,972,850   | 204,527,713    | -      | 240,500,563 |
| <b>ស្ថានភាពទ្រព្យសកម្ម/ (បំណុល)សុទ្ធ</b>    | (10,269,759) | 55,145,844     | -      | 44,876,085  |
| <b>សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)</b> | (41,849,268) | 224,719,314    | -      | 182,870,046 |

### ការវិភាគបម្រែបម្រួល

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការកំណត់តម្លៃឡើងវិញនូវ រូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាកាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញត្រឹមតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5%នៃស្ថានភាពដំបូងសុទ្ធត្រូវបានបង្ហាញជា រូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ') ៖

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ |                               | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ |                               |
|---|---------------------------|-------------------------------|---------------------------|-------------------------------|
|   | - 1% រំលស់ ដុល្លារអាមេរិក | + 1% ការកើនឡើង ដុល្លារអាមេរិក | - 1% រំលស់ ដុល្លារអាមេរិក | + 1% ការកើនឡើង ដុល្លារអាមេរិក |
| រៀល   | 58,671                    | (58,671)                      | 102,698                   | (102,698)                     |
| ផ្សេងៗ                                      | (48,755)                  | 48,755                        | -                         | -                             |
|   | 9,916                     | (9,916)                       | 102,698                   | (102,698)                     |
| <b>សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)</b> | 40,110                    | (40,110)                      | 418,494                   | (418,494)                     |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 31.4. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារនឹងជួបផលបំបាត់ក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងទ្រព្យអកម្មហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដែល វាដល់កាលកំណត់សង និងក្នុងការផ្លាស់ប្តូរមូលនិធិនៅពេលដែលវាត្រូវបានដក។ លទ្ធផលនេះអាចជាការបរាជ័យក្នុងការឆ្លើយតបទៅនឹងកាតព្វកិច្ចទូទាត់ សងអ្នកដាក់ប្រាក់បញ្ញើ និងបំពេញការសន្យាក្នុងការឲ្យខ្ចី។

### (i). ដំណើរការ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

គណៈគ្រប់គ្រងរបស់ធនាគារតាមដានលើតារាងតុល្យការសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំ និងទម្រង់នៃកាលវេលាសន្ទនីយភាពតាមការវិភាគគំលាត។ ការវាយការណ៍រៀងរាល់ការិយបរិច្ឆេទលើបម្រែបម្រួលនៃឥណទាន និងប្រាក់បញ្ញើអតិថិជន ត្រូវបានតាមដាន និងត្រូវការសន្ទនីយភាពត្រូវបានកែតម្រូវ ដើម្បីធ្វើបញ្ជាក់ពីទ្រព្យសកម្មដែលមានសន្ទនីយភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ។ ការតាមដាន និងវាយការណ៍ មានទម្រង់ជាការពិនិត្យឡើងវិញនៃស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករ សម្រាប់ថ្ងៃ សប្តាហ៍ និងខែបន្ទាប់ ដែលទាំងនេះគឺជាឆ្លាំចំបងសម្រាប់ គណៈគ្រប់គ្រង។

គណៈគ្រប់គ្រងតាមដានចលនាបម្រែបម្រួលនៃអ្នកដាក់ប្រាក់បញ្ញើ និងអ្នកផ្តល់ខ្ចី និងព្យាករការដកប្រាក់របស់ពួកគេ។

### (ii). វិធីសាស្ត្រផ្តល់មូលនិធិ

ប្រភពដើមនៃសន្ទនីយភាពរបស់ធនាគារ កើតឡើងពីការដាក់ដើម កម្ចីពីអ្នកផ្តល់កម្ចីសង្គម និងស្ថាប័នហិរញ្ញវត្ថុ ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុនានា និង ប្រាក់បញ្ញើអតិថិជន។ ប្រភពនៃសន្ទនីយភាព ត្រូវបានពិនិត្យឡើងវិញជាប្រចាំតាមរយៈការពិនិត្យរបស់គណៈគ្រប់គ្រងលើកាលវេលាសន្ទនីយភាពប្រាក់បញ្ញើមាន កាលកំណត់ និងអ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ។

### (iii). អនិស្សន្ទនៃលំហូរសាច់ប្រាក់

តារាងនៅទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ដែលធនាគារត្រូវបង់ក្រោមទ្រព្យអកម្ម ហិរញ្ញវត្ថុអនិស្សន្ទ តាមកាលវេលាសន្ទនីយភាពនៃកិច្ចសន្យាដែលសល់នៅ កាលបរិច្ឆេទតារាងតុល្យការ ដែលធនាគារគ្រប់គ្រងហានិភ័យសន្ទនីយភាព ដោយផ្អែកលើលំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យាដែលបាន រំពឹងទុក។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹង ទុកលើទ្រព្យសកម្ម និងទ្រព្យអកម្មទាំងនេះ អាចខុសគ្នាជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើអតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

បើទោះបីជាលទ្ធផលពីតារាងបង្ហាញនូវគំលាតសន្ទនីយភាពអវិជ្ជមាន ផ្អែកតាមបទពិសោធន៍ គណៈគ្រប់គ្រងនៃធនាគារ ជឿជាក់ថាអតិថិជននឹងមិនដក ប្រាក់បញ្ញើរបស់ពួកគេនោះទេ ដោយផ្អែកលើកាលកំណត់។ ប្រាក់បញ្ញើខ្លះតែងតែបន្តពីមួយវដ្តនៃកាលកំណត់ទៅមួយវដ្តទៀត ដូច្នេះគណៈគ្រប់គ្រងជឿ ថាហានិភ័យសន្ទនីយភាពដែលមានគឺអាចគ្រប់គ្រងបាន។



# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

|  | រហូតដល់ 1 ខែ         | > 1 - 3 ខែ           | > 3 - 6 ខែ           | > 6 - 12 ខែ          | > 1 - 5 ឆ្នាំ      | លើសពី 5 ឆ្នាំ      | ពុំមានកាល<br>វសាន្ត | សរុប               |
|--|----------------------|----------------------|----------------------|----------------------|--------------------|--------------------|---------------------|--------------------|
|  | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ដុល្លារអាមេរិក      | ដុល្លារអាមេរិក     |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>          |                      |                      |                      |                      |                    |                    |                     |                    |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល          | 114,193,328          | -                    | -                    | -                    | -                  | -                  | -                   | 114,193,328        |
| សមតុល្យនៅធនាគារផ្សេងៗ                  | -                    | 1,006,566            | -                    | -                    | -                  | -                  | -                   | 1,006,566          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន     | 9,112,459            | 9,728,421            | 7,644,935            | 24,371,059           | 232,017,685        | 198,892,662        | -                   | 481,767,221        |
| ការវិនិយោគលើឧបករណ៍មូលធន                | -                    | -                    | -                    | -                    | -                  | -                  | 42,500              | 42,500             |
| ទ្រព្យសកម្មផ្សេងៗ                      | 180,141              | -                    | -                    | -                    | -                  | -                  | 12,350              | 192,491            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>      | <b>123,485,928</b>   | <b>10,734,987</b>    | <b>7,644,935</b>     | <b>24,371,059</b>    | <b>232,017,685</b> | <b>198,892,662</b> | <b>54,850</b>       | <b>597,202,106</b> |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>          |                      |                      |                      |                      |                    |                    |                     |                    |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ  | 52,760,558           | 14,431,550           | 10,503,967           | 9,288,007            | 2,336,677          | -                  | -                   | 89,320,759         |
| ប្រាក់បញ្ញើបំណុលអតិថិជន                | 118,984,885          | 68,725,541           | 58,997,120           | 83,255,940           | 32,309,346         | 6,199              | -                   | 362,279,031        |
| ប្រាក់កម្ចី                            | 6,033,820            | 1,020,404            | 7,440,560            | 2,183,939            | 36,866,724         | 33,478             | -                   | 53,578,925         |
| បំណុលកតិសន្យា                          | 124,761              | 250,207              | 374,278              | 706,209              | 3,851,175          | 1,712,650          | -                   | 7,019,280          |
| ទ្រព្យអកម្មផ្សេងៗ                      | 1,899,755            | 828,403              | -                    | -                    | -                  | -                  | 18,621              | 2,746,779          |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុសរុប</b>      | <b>179,803,779</b>   | <b>85,256,105</b>    | <b>77,315,925</b>    | <b>95,434,095</b>    | <b>75,363,922</b>  | <b>1,752,327</b>   | <b>18,621</b>       | <b>514,944,774</b> |
| <b>គំណត់កាលវសាន្ត - ដុល្លារអាមេរិក</b> | <b>(56,317,851)</b>  | <b>(74,521,118)</b>  | <b>(69,670,990)</b>  | <b>(71,063,036)</b>  | <b>156,653,763</b> | <b>197,140,335</b> | <b>36,229</b>       | <b>82,257,332</b>  |
| <b>សមមូលពាន់រៀល</b>                    |                      |                      |                      |                      |                    |                    |                     |                    |
| <b>(កំណត់សម្គាល់លេខ 2.3.3)</b>         | <b>(227,805,707)</b> | <b>(301,437,922)</b> | <b>(281,819,155)</b> | <b>(287,449,981)</b> | <b>633,664,471</b> | <b>797,432,655</b> | <b>146,546</b>      | <b>332,730,908</b> |

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

|  |                      |                     |                     |                      |                   |                    |                    |                    |
|--|----------------------|---------------------|---------------------|----------------------|-------------------|--------------------|--------------------|--------------------|
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>          |                      |                     |                     |                      |                   |                    |                    |                    |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល          | 57,468,468           | -                   | -                   | -                    | -                 | -                  | -                  | 57,468,468         |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន     | 13,246,580           | 13,033,457          | 8,629,303           | 14,450,295           | 26,078,011        | 151,912,041        | -                  | 227,349,687        |
| ការវិនិយោគលើឧបករណ៍មូលធន                | -                    | -                   | -                   | -                    | -                 | -                  | 25,000             | 25,000             |
| ទ្រព្យសកម្មផ្សេងៗ                      | 69,917               | -                   | -                   | -                    | 189,525           | -                  | -                  | 259,442            |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>      | <b>70,784,965</b>    | <b>13,033,457</b>   | <b>8,629,303</b>    | <b>14,450,295</b>    | <b>26,267,536</b> | <b>151,912,041</b> | <b>25,000</b>      | <b>285,102,597</b> |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>          |                      |                     |                     |                      |                   |                    |                    |                    |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ  | 10,748,855           | 4,528,950           | 480,176             | 6,629,661            | 5,019,747         | -                  | -                  | 27,407,389         |
| ប្រាក់បញ្ញើបំណុលអតិថិជន                | 102,888,564          | 30,845,973          | 18,804,486          | 46,051,934           | 10,390,982        | -                  | -                  | 208,981,939        |
| បំណុលកតិសន្យា                          | 30,760               | 62,118              | 90,382              | 179,385              | 1,086,349         | 1,234,891          | -                  | 2,683,885          |
| ទ្រព្យអកម្មផ្សេងៗ                      | -                    | -                   | -                   | -                    | -                 | -                  | 1,427,350          | 1,427,350          |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុសរុប</b>      | <b>113,668,179</b>   | <b>35,437,041</b>   | <b>19,375,044</b>   | <b>52,860,980</b>    | <b>16,497,078</b> | <b>1,234,891</b>   | <b>1,427,350</b>   | <b>240,500,563</b> |
| <b>គំណត់កាលវសាន្ត - ដុល្លារអាមេរិក</b> | <b>(42,883,214)</b>  | <b>(22,403,584)</b> | <b>(10,745,741)</b> | <b>(38,410,685)</b>  | <b>9,770,458</b>  | <b>150,677,150</b> | <b>(1,402,350)</b> | <b>44,602,034</b>  |
| <b>សមមូលពាន់រៀល</b>                    |                      |                     |                     |                      |                   |                    |                    |                    |
| <b>(កំណត់សម្គាល់លេខ 2.3.3)</b>         | <b>(174,749,097)</b> | <b>(91,294,605)</b> | <b>(43,788,895)</b> | <b>(156,523,541)</b> | <b>39,814,616</b> | <b>614,009,386</b> | <b>(5,714,576)</b> | <b>181,753,288</b> |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 31.5. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវដំណើរការផ្ទៃក្នុង និងយោធិត បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ឬពីកត្តាខាងក្រៅ ក្រៅពីហានិភ័យឥណទាន ទីផ្សារ និងសន្តិសុខភាព ដូចជាការកើតឡើងពីតម្រូវការផ្លូវច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារដែលបានទទួលស្គាល់ជាទូទៅនៃលក្ខណៈសាធារណៈ។ ការខាតបង់នៃហានិភ័យប្រតិបត្តិការ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យ និងការរាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យនៃអង្គការអាជីវកម្ម និងត្រួតពិនិត្យដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួនាទី និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឲ្យបានច្បាស់លាស់។ គោលនយោបាយផ្ទៃក្នុង និងការវាស់វែងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងការចងក្រងឯកសារសំអាងនានា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

## 31.6. ការគ្រប់គ្រងដើមទុន

### (i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍អាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យធនាគារពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវ (i) បំពេញនូវតម្រូវការដើមទុនអប្បបរមា និង (ii) អនុលោមតាមតម្រូវការសោធនភាព សន្តិសុខភាព និងតម្រូវការផ្សេងទៀត។

### (ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ចំនួននៃដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយបទប្បញ្ញត្តិ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 32. តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ ទ្រព្យអកម្មហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរទ្រព្យអកម្មទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអតិថិជនរបស់វា នោះទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចកកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មត់ជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងទ្រព្យអកម្មមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ CIFRS 7 ការលាតត្រដាងឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានព័ត៌មាននៃតម្លៃសមស្របត្រូវបានលាតត្រដាង។ ទាំងនេះរួមបញ្ចូលទាំងការវិនិយោគក្នុងបុគ្គលិកសម្ព័ន្ធ និងទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី នៅធនាគារជាតិ សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ ទ្រព្យអកម្មផ្សេងៗ គឺមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុទាំងនេះនៅកាលបរិច្ឆេទស្ថានភាពហិរញ្ញវត្ថុដែលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

### ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន។ នៅពេលមិនមានទីផ្សារដែលមានស្រាប់សម្រាប់មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយយោងលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬ ទ្រព្យសកម្មប្រើសុទ្ធរបស់វិនិយោគិន។

### ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗ

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា។

### ឋានានុក្រមតម្លៃសមស្រប

CIFRS7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មត់ទីផ្សាររបស់ធនាគារ ។

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

ឋានានុក្រមនៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានកែតម្រូវ) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬទ្រព្យអកម្មដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រមូលធនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

តារាងខាងក្រោមនេះសង្ខេបតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនអាចយោងនៅតម្លៃសមស្របក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅកាលបរិច្ឆេទរបាយការណ៍ដែលត្រូវបានវិភាគដោយកម្រិតខុសៗគ្នាក្នុងឋានានុក្រមតម្លៃសមស្រប។

|   | ឆ្នាំ២០២០                  |   | ឆ្នាំ២០១៩                  |   |
|---|----------------------------|---|----------------------------|---|
|   | តម្លៃយោង<br>ដុល្លារអាមេរិក | តម្លៃសមស្រប<br>កម្រិត 3<br>ដុល្លារអាមេរិក | តម្លៃយោង<br>ដុល្លារអាមេរិក | តម្លៃសមស្រប<br>កម្រិត 3<br>ដុល្លារអាមេរិក |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>               |                            |   |                            |   |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន          | 475,635,295                | 481,774,839                               | 226,596,859                | 227,357,903                               |
| <b>សមមូលពាន់រៀល (កំណត់សម្គាល់លេខ 2.3.3)</b> | 1,923,944,768              | 1,948,779,224                             | 923,382,200                | 926,483,455                               |

### 33. កាលវិភាគនៃទ្រព្យសកម្ម និងទ្រព្យអកម្ម

តារាងខាងក្រោមនេះបង្ហាញនូវការវិភាគនៃទ្រព្យសកម្ម និងទ្រព្យអកម្មនៃធនាគារ ដែលបានវិភាគដោយផ្អែកតាមថាតើវាត្រូវបានរំពឹងថានឹងប្រមូលបានវិញ ឬត្រូវបានទូទាត់ក្នុងរយៈពេលមួយឆ្នាំ ឬលើមួយឆ្នាំចាប់ពីកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

|                                    | ឆ្នាំ២០២០     |             |             | ឆ្នាំ២០១៩     |             |             |
|------------------------------------|---------------|-------------|-------------|---------------|-------------|-------------|
|                                    | ក្នុងមួយឆ្នាំ | លើសមួយឆ្នាំ | សរុប        | ក្នុងមួយឆ្នាំ | លើសមួយឆ្នាំ | សរុប        |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>      |               |             |             |               |             |             |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល      | 114,193,328   | -           | 114,193,328 | 57,742,519    | -           | 57,742,519  |
| សមតុល្យនៅធនាគារផ្សេងៗ              | 1,006,566     | -           | 1,006,566   | -             | -           | -           |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន | 50,856,874    | 430,910,347 | 481,767,221 | 49,359,635    | 177,990,052 | 227,349,687 |
| អតិថិជន                            | 42,500        | -           | 42,500      | 25,000        | -           | 25,000      |
| ការវិនិយោគលើឧបករណ៍មូលធន            | 12,350        | -           | 12,350      | 69,917        | -           | 69,917      |
| <b>ទ្រព្យសកម្មផ្សេងៗ</b>           | 166,111,618   | 430,910,347 | 597,021,965 | 107,197,071   | 177,990,052 | 285,187,123 |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

|                                       | ឆ្នាំ២០២០     |             |               | ឆ្នាំ២០១៩     |             |               |
|---------------------------------------|---------------|-------------|---------------|---------------|-------------|---------------|
|                                       | ក្នុងមួយឆ្នាំ | លើសមួយឆ្នាំ | សរុប          | ក្នុងមួយឆ្នាំ | លើសមួយឆ្នាំ | សរុប          |
| <b>ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ</b>   |               |             |               |               |             |               |
| ប្រាក់តម្កល់តាមច្បាប់                 | -             | 39,936,279  | 39,936,279    | -             | 34,417,839  | 34,417,839    |
| ទ្រព្យ និងបរិក្ខារ                    | -             | 13,883,469  | 13,883,469    | -             | 5,560,953   | 5,560,953     |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម           | -             | 12,277,760  | 12,277,760    | -             | 3,603,642   | 3,603,642     |
| ទ្រព្យអរូបី                           | -             | 2,738,869   | 2,738,869     | -             | 1,150,787   | 1,150,787     |
| ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ       | -             | 1,027,906   | 1,027,906     | -             | 337,117     | 337,117       |
| ទ្រព្យសកម្មផ្សេងៗ                     | -             | 976,561     | 976,561       | -             | 320,629     | 320,629       |
|                                       | -             | 70,840,844  | 70,840,844    | -             | 45,390,967  | 45,390,967    |
|                                       | 166,111,618   | 501,751,191 | 667,862,809   | 107,197,071   | 223,381,019 | 330,578,090   |
| ដក៖ សំវិធានធនសម្រាប់ការខាតបង់         |               |             | 6,208,983     |               |             | 1,026,879     |
| ឥណទានរំលស់បង្ក                        |               |             | 15,482,762    |               |             | 4,839,436     |
| <b>ទ្រព្យសកម្មសរុប</b>                |               |             | 646,171,064   |               |             | 324,711,775   |
| <b>សមមូលពាន់រៀល</b>                   |               |             |               |               |             |               |
| <b>(កំណត់ម្ចាស់លេខ 2.3.3)</b>         |               |             | 2,613,761,955 |               |             | 1,323,200,483 |
| <b>ទ្រព្យអកម្មហិរញ្ញវត្ថុ</b>         |               |             |               |               |             |               |
| ប្រាក់បញ្ញើពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ | 329,963,486   | 32,315,545  | 362,279,031   | 22,387,642    | 5,019,747   | 27,407,389    |
| ប្រាក់បញ្ញើបំណុលអតិថិជន               | 86,984,082    | 2,336,677   | 89,320,759    | 198,590,957   | 10,390,982  | 208,981,939   |
| ប្រាក់កម្ចី                           | 16,678,723    | 36,900,202  | 53,578,925    | -             | -           | -             |
| បំណុលកតិសន្យា                         | 1,455,455     | 5,563,825   | 7,019,280     | 362,645       | 2,321,240   | 2,683,885     |
| ទ្រព្យអកម្មផ្សេងៗ                     | 2,728,158     | 18,621      | 2,746,779     | -             | 1,427,350   | 1,427,350     |
|                                       | 437,809,904   | 77,134,870  | 514,944,774   | 221,341,244   | 19,159,319  | 240,500,563   |
| <b>ទ្រព្យអកម្មមិនមែនហិរញ្ញវត្ថុ</b>   |               |             |               |               |             |               |
| បំណុលពន្ធលើប្រាក់ចំណូល                | 1,301,167     | -           | 1,301,167     | 1,072,192     | -           | 1,072,192     |
| ទ្រព្យអកម្មផ្សេងៗ                     | 229,218       | -           | 229,218       | 106,202       | -           | 106,202       |
|                                       | 1,530,385     | -           | 1,530,385     | 1,178,394     | -           | 1,178,394     |
| <b>ទ្រព្យអកម្មសរុប</b>                | 439,340,289   | 77,134,870  | 516,475,159   | 222,519,638   | 19,159,319  | 241,678,957   |
| <b>សមមូលពាន់រៀល</b>                   |               |             |               |               |             |               |
| <b>(កំណត់ម្ចាស់លេខ 2.3.3)</b>         | 1,777,131,469 | 312,010,549 | 2,089,142,019 | 906,767,525   | 78,074,225  | 984,841,750   |

# កំណត់សម្គាល់

# លើរបាយការណ៍ហិរញ្ញវត្ថុ

(នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់)

## 34. ព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍

ជាមួយនឹងការផ្ទុះឡើងនៃវីរុស COVID-19 មានប្រទេសជាច្រើនបានតម្រូវឱ្យស្ថាប័ននានា កំណត់ប្រព័ន្ធប្រតិបត្តិការអាជីវកម្ម និងអនុវត្តការវិភាគការងារ ធ្វើដំណើរនិងវិធានការដាច់ដោយឡែក។ វិធានការណ៍និងគោលនយោបាយទាំងនេះបានជះឥទ្ធិពលយ៉ាងខ្លាំង (ឬរំពឹងថានឹងជះឥទ្ធិពល) លើសកម្មភាពរបស់ស្ថាប័នជាច្រើន។ ស្ថានភាពនៃការផ្ទុះឡើងនៃវីរុសឆ្លងនេះ បានបន្តវិវឌ្ឍន៍ និងឆ្លងកាត់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ លើការផ្ទុះឡើងនៃវីរុសនេះដែរ ប្រទេសកម្ពុជាក៏ទទួលបានផលប៉ះពាល់ផងដែរ ចំពោះសេដ្ឋកិច្ចរបស់ខ្លួនដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានណែនាំដល់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពន្យារពេល ឬផ្អាករាល់ការទូទាត់ប្រាក់កម្ចីនិងការប្រាក់ ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីបន្ធូរឥទ្ធិពលដល់សេដ្ឋកិច្ចនៃអ្នកកើតជំងឺកូវីដ១៩លើអាជីវកម្មនិងអ្នកខ្ចីជាលក្ខណៈគ្រួសារ។

ផ្អែកលើការវាយតម្លៃរបស់អ្នកគ្រប់គ្រងលើការរំពឹងទុកពេលអនាគតទៅឆ្នាំ២០២១ ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺដែលអាចកើតមានតិចតួចបំផុតដោយសារមានវិធានការ ការពារប្រាក់កម្ចីក្នុងការគ្រប់គ្រងហានិភ័យនៃសំពៀតឥណទាន គណៈគ្រប់គ្រងមិនបានពិចារណាលើការផ្តល់ការរំពឹងទុកនៃផលប៉ះពាល់របស់វីរុសនេះមកលើធនាគារ។ គណៈគ្រប់គ្រងនឹងយកចិត្តទុកដាក់ជានិច្ចចំពោះវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជា ប្រតិបត្តិការឥណទានរបស់អតិថិជនក៏ដូចជាសមត្ថភាពក្នុងការសងបំណុលរបស់អតិថិជន។

ក្រៅពីអ្វីដែលបានបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍ណាមួយដែលបានកើតឡើងជាបន្តបន្ទាប់ បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

# ម៉ាស៊ីនកាតនិម្មិត ធនាគារ ហ្វីលីព

លទ្ធភាពគ្រប់យ៉ាងរបស់អ្នក





☎ 086 930 000 / 089 989 818

✉ info@phillipbank.com.kh

🌐 www.phillipbank.com.kh

📍 #27DEFG, មហាវិថីព្រះមុនីវង្ស

សង្កាត់ស្រះចក ខណ្ឌដូនពេញ

រាជធានីភ្នំពេញ។